



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៥៥

ត្រីមាសទី ០៣ ឆ្នាំ ២០១៧

**រាជកិច្ច**

ផ្សាយចេញពី

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារបាត**

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាធារណៈ ប្រកាស

**ក**

**មាតិកា**

**I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**១-ព្រះរាជក្រម**

២១-០៧-២០១៧ -ព្រះរាជក្រម នស/រកម/០៧១៧/០០៦ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការបោះឆ្នោត  
ជ្រើសតាំងសមាជិកព្រឹទ្ធសភា ៥៦៧៤

**២-ព្រះរាជក្រឹត្យ**

១១-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៥៦ ស្តីពី ការបញ្ចប់មុខតំណែងឯកឧត្តម  
**តី តារ៉ា** ពិធីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី  
៥ មានឋានៈស្មើ រដ្ឋលេខាធិការ ដែលបានទទួលមរណភាព ៥៦៨៤

១៥-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម  
វេជ្ជបណ្ឌិតឯកទេសសាស្ត្រាចារ្យមហាបវិញ្ញា **ហ៊ុន ចំរើន** ជាទីប្រឹក្សាផ្ទាល់សម្តេច  
អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  
មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៥៦៨៥

១៥-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៥ ស្តីពី ការបញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋា  
ភិបាល ចំនួន ១២ រូប ៥៦៨៦

១៥-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៦ ស្តីពី ការតែងតាំងលោកជំទាវ **ម៉ៅ គន្ធា**  
និងលោក **ឈិន ហូ** ជា ឧកញ៉ា ៥៦៨៧

១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន  
ថ្នាក់ឧត្តមនាវី និងថ្នាក់វរនាវី នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៧ រូប ៥៦៨៨

១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៨ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន  
ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៤៨ រូប ៥៦៩០

១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាល  
ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃ  
ក្រសួងមហាផ្ទៃ ចំនួន ០៩ រូប ៥៦៩៣

**ខ**

- ១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៧០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ចំនួន ០២ រូប ៥៦៩៤
- ១៩-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៧១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី **ឈូ វ៉ាមូ** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៥៦៩៥

**II~ក្រុមប្រឹក្សាធម្មនុញ្ញ**

- ២៥-០៧-២០១៧ -សេចក្តីសម្រេចលេខ ១៨៧/០២៧/២០១៧ កបធ.ច ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ លើសំណុំរឿងលេខ ៣៤៤/០៨២/២០១៧ ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ ៥៦៩៦

**III~រាជរដ្ឋាភិបាល**

**១~អនុក្រឹត្យ**

- ២១-០៧-២០១៧ -អនុក្រឹត្យលេខ ១១០ អនក្រ.បក ស្តីពី ការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៥៧០១
- ២១-០៧-២០១៧ -អនុក្រឹត្យលេខ ១១១ អនក្រ.បក ស្តីពី ការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធី កាតព្វកិច្ច សេវាសកលវិស័យទូរគមនាគមន៍ ៥៧១៧
- ១៨-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៥៧៣០
- ១៨-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៥៧៣៦
- ១៩-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៥ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ នាយទាហាន ៥៧៥០
- ១៩-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៥៧៥១
- ១៩-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៧ អនក្រ.តត ស្តីពី ការតែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការ ៥៧៥២
- ១៩-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៨ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា ៥៧៥៣
- ១៩-០៧-២០១៧ -អនុក្រឹត្យលេខ ៧២៩ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ៥៧៥៥

# ក

## ២.សេចក្តីសម្រេច

- ២៥-០៧-២០១៧ -សេចក្តីសម្រេចលេខ ៥៥ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ  
ពិធីអបអរសាទរការបញ្ចូល "តំបន់ប្រាសាទសំបូរព្រៃគុក" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៥៧៥៦

## IV.ការងារបណ្តាញក្រសួង

### ១.ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ២២-០៦-២០១៧ -ប្រកាសអន្តរក្រសួងលេខ ៦១៤ សហវ.ប្រក ស្តីពី នីតិវិធី និងបែបបទសម្រាប់ការស្នើសុំ  
នាំចេញផលិតផលរ៉ែ ៥៧៥៩

### ២.ទីស្តីការដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ១១-០៤-២០១៧ -ប្រកាសលេខ ១៦៧ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជុង យីន (ខេមបូឌា)  
ចិកស្ថាយី បង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ៥៧៦៨
- ១១-០៤-២០១៧ -ប្រកាសលេខ ១៦៨ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេអិមអិម អេឡិច  
ត្រូនិក (ខេមបូឌា) អិលធីឌី បង្កើតរោងចក្រ ផលិតសម្ភារៈអេឡិចត្រូនិក ៥៧៧១







**ព្រះរាជក្រម**

**យើង**

នស/រកម/០៧១៧/០០៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឱ្យប្រើ**

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់ សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ១៨៦/០២៦/២០១៧ កបធ.ច ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ហើយដែលមានសេចក្តីទាំងស្រុង ដូចតទៅ៖



ច្បាប់  
ស្តីពី

ការបោះឆ្នោតជ្រើសតាំង  
សមាជិកព្រឹទ្ធសភា



**ជំពូកទី ១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១.\_**

ច្បាប់នេះ មានគោលដៅកំណត់ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ។

**មាត្រា ២.\_**

ការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

**មាត្រា ៣.\_**

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ០៦ (ប្រាំមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យសប្តាហ៍ទី ៨ មុនដំណាច់ឆ្នាំទី ៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ ថ្មី នៃរដ្ឋធម្មនុញ្ញ ។

កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាបិទលកាន់តំណែង ។

**ជំពូកទី ២**

**ចំនួនសមាជិកព្រឹទ្ធសភា ប្រព័ន្ធបោះឆ្នោត មណ្ឌលបោះឆ្នោត និងការកំណត់ចំនួនអាសនៈ**

**មាត្រា ៤.\_**

ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា ទាំងមូល ។

**មាត្រា ៥.\_**

សមាជិកព្រឹទ្ធសភាចំនួន ២(ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ។

**មាត្រា ៦.\_**

សមាជិកព្រឹទ្ធសភាចំនួន ២(ពីរ) រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយ





**មាត្រា ៧.\_**

សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។

**មាត្រា ៨.\_**

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ និងការបែងចែកអាសនៈតាមមណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានកំណត់ក្នុងមាត្រា ១៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

**មាត្រា ៩.\_**

មណ្ឌលបោះឆ្នោត ត្រូវរៀបចំ និងបែងចែកជា ៨(ប្រាំបី) ភូមិភាគ ។

អាសនៈនៅក្នុងព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវកំណត់ត្រឹមចំនួន ៥៨ (ហាសិបប្រាំបី) ដោយបែងចែកតាមភូមិភាគ ដូចខាងក្រោម ៖

- |                                                                                                     |                         |
|-----------------------------------------------------------------------------------------------------|-------------------------|
| -ភូមិភាគទី ១ រាជធានីភ្នំពេញ                                                                         | មាន ៦ (ប្រាំមួយ) អាសនៈ  |
| -ភូមិភាគទី ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ                                                       | មាន ៨ (ប្រាំបី) អាសនៈ   |
| -ភូមិភាគទី ៣ ខេត្តកណ្តាល                                                                            | មាន ៥ (ប្រាំ) អាសនៈ     |
| -ភូមិភាគទី ៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន            | មាន ១០ (ដប់) អាសនៈ      |
| -ភូមិភាគទី ៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប                                                       | មាន ៧ (ប្រាំពីរ) អាសនៈ  |
| -ភូមិភាគទី ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង                                                          | មាន ៧ (ប្រាំពីរ) អាសនៈ  |
| -ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ           | មាន ៩ (ប្រាំបួន) អាសនៈ  |
| -ភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តតេជគីរី និងខេត្តមណ្ឌលគីរី | មាន ៦ (ប្រាំមួយ) អាសនៈ។ |



**ជំពូកទី ៣**

**អ្នកបោះឆ្នោត អង្គបោះឆ្នោត បញ្ជីបោះឆ្នោត  
និងការិយាល័យបោះឆ្នោត**

**មាត្រា ១០.\_**

អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ។

**មាត្រា ១១.\_**

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំបញ្ជីបោះឆ្នោត និងផ្តល់សុពលភាពលើ បញ្ជីនេះយ៉ាងតិច ១៥ (ដប់ប្រាំ) ថ្ងៃ មុនថ្ងៃបោះឆ្នោត ។

បញ្ជីបោះឆ្នោត ដែលត្រូវបានផ្តល់សុពលភាពហើយ មិនអាចកែប្រែបានទេ លើកលែងតែមាន អ្នកបោះឆ្នោតណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះទទួលមរណភាព ។

ក្នុងករណី មានសមាជិកណាម្នាក់នៃអង្គបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទទួល មរណភាព ស្ថាប័នមានសមត្ថកិច្ច ត្រូវបំពេញបែបបទផ្លាស់ប្តូរសមាជិកអង្គបោះឆ្នោតនោះ ក្នុងរយៈ ពេល ០៧ (ប្រាំពីរ) ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ជំនួសក្នុងបញ្ជីបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បិទផ្សាយបញ្ជីបោះឆ្នោតដំបូងយ៉ាងតិច ៤៨ (សែសិបប្រាំបី) ថ្ងៃ មុនថ្ងៃបោះឆ្នោត នៅទីប្រជុំជនរាជធានី ខេត្ត ។

ដើម្បីបោះឆ្នោតបាន អ្នកមានសិទ្ធិបោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- មានឈ្មោះក្នុងបញ្ជីបោះឆ្នោត
- មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត
- ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិត បញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។

**មាត្រា ១២.\_**

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំការិយាល័យបោះឆ្នោត ការិយាល័យរាប់ សន្លឹកឆ្នោតនៅទីប្រជុំជនរាជធានី ខេត្ត នីមួយៗ ។



**ជំពូកទី ៤**

**ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត  
និងបញ្ជីបេក្ខជនឈរឈ្មោះ**

**មាត្រា ១៣.\_**

មាត្រា២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ និងមាត្រា៣៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តចំពោះការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប៉ុន្តែបេក្ខជននេះ ត្រូវមានអាយុយ៉ាងតិច ៤០ (សែសិប) ឆ្នាំ ។

**មាត្រា ១៤.\_**

គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវធ្វើបញ្ជីរាយនាមបេក្ខជនពេញសិទ្ធិស្មើនឹង ចំនួនអាសនៈនៃកូមិភាគនីមួយៗ និងបេក្ខជនបម្រុងមានចំនួនស្មើនឹងបេក្ខជនពេញសិទ្ធិរៀបតាម លំដាប់លេខរៀង ដូចជាការរៀបចំបញ្ជីបេក្ខជនតំណាងរាស្ត្រដែរ ។

**មាត្រា ១៥.\_**

បទបញ្ជា និងនីតិវិធីទាំងឡាយ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកំណត់ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។

**ជំពូកទី ៥**

**ការយោសាសបោះឆ្នោត**

**មាត្រា ១៦.\_**

ការយោសាសបោះឆ្នោត មានទិសដៅឲ្យបេក្ខជន និងគណបក្សនយោបាយ ដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត ។

**មាត្រា ១៧.\_**

ការយោសាសបោះឆ្នោត ត្រូវធ្វើនៅតាមមណ្ឌលកូមិភាគនីមួយៗ ។  
យុទ្ធនាការយោសាសបោះឆ្នោត មានរយៈពេល ១៤ ( ដប់បួន ) ថ្ងៃ ហើយគ្រប់សកម្មភាព យោសាសបោះឆ្នោតត្រូវចប់ ២៤ ( ម្ភៃបួន ) ម៉ោងមុនថ្ងៃបោះឆ្នោត ។



*del*



**មាត្រា ១៨.\_**

មាត្រា៦៨ ៦៩ ៧០ ៧១ កថាខ័ណ្ឌទី២ នៃមាត្រា៧២ មាត្រា៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ និងមាត្រា៩១ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តក្នុងការយោសាសបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

ដោយឡែក ចំពោះការរៀបចំកូនលុហាយាត្រា ឬកូនដំណើរដោយក្រុមប្រឹក្សាជើង ឬដោយយាន ជំនិះគ្រប់ប្រភេទ នៅក្នុងមណ្ឌលភូមិភាគនីមួយៗ ត្រូវកំណត់យ៉ាងច្រើន ២ ( ពីរ ) ដង ក្នុងអំឡុង ពេលយោសាសបោះឆ្នោត ។

**ជំពូកទី ៦**

**គណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត**

**មាត្រា ១៩.\_**

គណបក្សនយោបាយនីមួយៗ ដែលឈរឈ្មោះបោះឆ្នោតមានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួន ២( ពីរ ) រូប ពេញសិទ្ធិ ១( មួយ ) រូប និងបម្រុង ១( មួយ ) រូប ដើម្បីចូលរួមសង្កេតការណ៍មើល ការបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ។

សិទ្ធិ តួនាទី និងលក្ខខណ្ឌផ្សេងៗ ក្នុងការស្នើសុំជាភ្នាក់ងារគណបក្សនយោបាយ ត្រូវកំណត់ ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

**មាត្រា ២០.\_**

មាត្រា១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ និងមាត្រា២២ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តក្នុងការសង្កេតការណ៍នៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

**ជំពូកទី ៧**

**ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត  
និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត**

**មាត្រា ២១.\_**

ការបោះឆ្នោតត្រូវធ្វើតែ ១( មួយ ) ថ្ងៃ ។

ការបោះឆ្នោតប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ( ប្រាំពីរ ) ព្រឹក រហូតដល់ម៉ោង ១៥:០០( ដប់ប្រាំ ) លើកលែងតែមានសេចក្តីសម្រេចផ្សេងពីនេះ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បេសិនបើអ្នកបោះឆ្នោតទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបោះគ្រប់គ្នាហើយ ក្រុមការណ៍ការិយាល័យបោះឆ្នោត អាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង ១៥:០០ ( ដប់ប្រាំ ) ។



ប្រធានគណៈកម្មការកាតិយាល័យបោះឆ្នោត ត្រូវបិទការបោះឆ្នោតនៅម៉ោង ១៥:០០ ( ដប់ប្រាំ ) ។  
ជនគ្រប់រូបដែលមានបំណងបោះឆ្នោត មិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណខាងក្នុងក្រោយ  
ម៉ោង១៥:០០(ដប់ប្រាំ) ឡើយ ។

ជនដែលមានសិទ្ធិបោះឆ្នោតក្រោយ ម៉ោង ១៥:០០( ដប់ប្រាំ ) ហើយអាចអនុញ្ញាតឲ្យបោះ  
ឆ្នោត គឺជាជនដែលស្ថិតក្នុងកាតិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុងនៅម៉ោង ១៥:០០ ( ដប់ប្រាំ ) ។

**មាត្រា ២២.\_**

គណៈកម្មការកាតិយាល័យបោះឆ្នោត ត្រូវទទួលខុសត្រូវរាប់សន្លឹកឆ្នោតនៅនឹងកន្លែង ក្រោយ  
ការប្រកាសបញ្ចប់ការបោះឆ្នោត ។

**មាត្រា ២៣.\_**

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវបញ្ជូនកំណត់ហេតុសរុបលទ្ធផលនៃការ  
បោះឆ្នោតនៅក្នុងរាជធានី ខេត្តរបស់ខ្លួន ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបូកសរុប  
លទ្ធផលតាមភូមិភាគនីមួយៗ ។

**មាត្រា ២៤.\_**

មាត្រាទាំងឡាយ ដែលមានចែងក្នុងជំពូកទី៨ អំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការ  
បូកសរុបលទ្ធផលនៃការបោះឆ្នោត លើកលែងតែមាត្រា៩២ ១០៣ ១១៦ ១២៣ ១២៦ និងមាត្រា ១២៧  
នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិ  
រៀបចំការបោះឆ្នោត ត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

**ជំពូកទី ៨**

**សមត្ថកិច្ចដោះស្រាយករណីវិវាទកម្មណាមួយនៃការបោះឆ្នោត**

**មាត្រា ២៥.\_**

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាអ្នកសម្រេចដំបូងបង្អស់លើករណីវិវាទកម្ម  
ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា លើកលែងករណីវិវាទកម្មទាំងឡាយ ដែល  
ជាសមត្ថកិច្ចដំបូងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ។

ក្នុងករណីមានបណ្តឹងជំទាស់ ឬតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរាជធានី ខេត្ត រៀបចំ  
ការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមត្ថកិច្ចពិនិត្យ និងសម្រេច ។

**មាត្រា ២៦.\_**

ក្នុងករណីមានបណ្តឹងជំទាស់ ឬតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការ  
បោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចសម្រេចចុងក្រោយបិទផ្លូវតវ៉ា លើករណីវិវាទកម្ម  
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។





**មាត្រា ២៧.\_**

នីតិវិធីដោះស្រាយការិក្សា ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តក្នុងការដោះស្រាយករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ។

ការរាប់ចំនួនថ្ងៃតវ៉ា និងការសម្រេចលើបណ្តឹងជំទាស់ ឬតវ៉ា ពុំត្រូវបានរាប់បញ្ចូលថ្ងៃបុណ្យ ជាផ្លូវការ ។

**ជំពូកទី ៩**

**ការបាត់បង់អាសនៈនៃព្រឹទ្ធសភា និងការជ្រើសតាំងសមាជិកព្រឹទ្ធសភា**

**មាត្រា ២៨.\_**

មាត្រា១៣៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តចំពោះ ការបាត់បង់អាសនៈនៃព្រឹទ្ធសភា ។

**មាត្រា ២៩.\_**

សមាជិកព្រឹទ្ធសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណីណាមួយដូចខាង ក្រោម ៖

- សាមីខ្លួនទទួលមណ្ឌលភាព
- សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច
- សាមីខ្លួនសុំលាលប់ជាលាយលក្ខណ៍អក្សរ ពីសមាជិកព្រឹទ្ធសភា
- សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
- សាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន ។

កាលបើសមាជិកព្រឹទ្ធសភាណាមួយ ត្រូវបាត់បង់សមាជិកភាពមានរយៈពេល ០៦(ប្រាំមួយ) ខែ យ៉ាងតិចមុនចប់នីតិកាល ស្ថាប័នដែលមានអាសនៈនៅព្រឹទ្ធសភា ឬសាមីគណបក្សនយោបាយ នោះ អាចស្នើចាត់តាំង ឬជ្រើសតាំងសមាជិកថ្មី ឬជ្រើសរើសក្នុងចំណោមបេក្ខជន ដែលមានឈ្មោះ តាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត នៃមណ្ឌលបោះឆ្នោតរបស់សាមីខ្លួននោះ មកជំនួសដោយមិនបាច់បោះឆ្នោតឡើងវិញ ។



**ជំពូកទី១០**

**ទោសប្បញ្ញត្តិ**

**មាត្រា ៣០.\_**

ជំពូកស្តីពីទោសប្បញ្ញត្តិ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្ត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

**ជំពូកទី១១**

**អវសានប្បញ្ញត្តិ**

**មាត្រា ៣១.\_**

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ និងត្រូវជំនួសដោយ ច្បាប់នេះ ។

**មាត្រា ៣២.\_**

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព.រ.ណ. ១២៧០៣.៥៧៩

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខ: ៤៤ ១ ស.ណ

សំណើដែលមានតម្លៃជាការចែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/៥៥៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/៩៧៥ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ ស្តីពីការតែងតាំងទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នីតិកាលទី៥
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

**ត្រាស់បង្គាប់**

- មាត្រា១ :** បញ្ចប់មុខតំណែងឯកឧត្តម **អ៊ី តារ៉ា** ពីទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នីតិកាលទី៥ មានឋានៈស្មើ រដ្ឋលេខាធិការ ដែលបានទទួលមរណភាព។
- មាត្រា២ :** មាត្រា១ លេខរៀងទី១៤ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/៩៧៥ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ ត្រូវទុកជានិរាករណ៍។
- មាត្រា៣ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**

**នរោត្តម សីហមុនី**

ស.រ. ១៧០៧.៥៦១

លេខ: ៥៤ ២ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការចែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល

  
សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/៥៦២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តមវេជ្ជបណ្ឌិតឯកទេសសាស្ត្រាចារ្យហាបិញ្ញា **ហ៊ុន ចំរើន** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**

**នរោត្តម សីហមុនី**

ពល. ១៧០៧. ៥៦៩

លេខ: ៥៦៦ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧

សំណៅជូនមាត្រាសម្តេចអគ្គមហាសេនាបតីតេជោ  
រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៥៦៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវកិច្ចការពាររដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន ១២រូប :

|             |                          |                               |
|-------------|--------------------------|-------------------------------|
| ១. ឯកឧត្តម  | <b>គុជ ម៉ូលី</b>         | មានឋានៈស្មើ រដ្ឋមន្ត្រី       |
| ២. ឯកឧត្តម  | <b>ញឹក គឹមឈុន</b>        | មានឋានៈស្មើ រដ្ឋមន្ត្រី       |
| ៣. ឯកឧត្តម  | <b>កែវ រដ្ឋា</b>         | មានឋានៈស្មើ រដ្ឋមន្ត្រី       |
| ៤. ឯកឧត្តម  | <b>ម៉ៅ សុវណ្ណារិទ្ធិ</b> | មានឋានៈស្មើ រដ្ឋលេខាធិការ     |
| ៥. ឯកឧត្តម  | <b>ជា ម៉ុង</b>           | មានឋានៈស្មើ រដ្ឋលេខាធិការ     |
| ៦. ឯកឧត្តម  | <b>សុខ រុន</b>           | មានឋានៈស្មើ រដ្ឋលេខាធិការ     |
| ៧. ឯកឧត្តម  | <b>គួង វិជ័យ</b>         | មានឋានៈស្មើ អនុរដ្ឋលេខាធិការ  |
| ៨. ឯកឧត្តម  | <b>ម៉ោង ឈិន</b>          | មានឋានៈស្មើ អនុរដ្ឋលេខាធិការ  |
| ៩. លោកជំទាវ | <b>សំ ម៉ូរ៉េត</b>        | មានឋានៈស្មើ អនុរដ្ឋលេខាធិការ  |
| ១០. ឯកឧត្តម | <b>ម៉េង សុសេន</b>        | មានឋានៈស្មើ អនុរដ្ឋលេខាធិការ  |
| ១១. ឯកឧត្តម | <b>ឈុយ ចាន់ថុន</b>       | មានឋានៈស្មើ អនុរដ្ឋលេខាធិការ  |
| ១២. ឯកឧត្តម | <b>មិន តៀន</b>           | មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ |

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព្រះរាជលញ្ឆករ ១០២០៧. ៥៧០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៦១ ស.ណ  
សំណៅដែលមានតម្លៃជាការចែកផ្សាយ  
រាជានីតិព្រឹត្តិ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
**ស៊ុន សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/ ៥៦៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

**តែងតាំង :**

**លោកជំទាវ ម៉ៅ គន្ធា**  
**លោក ឈិន មូ**

**ជា**

**ឧកញ៉ា**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣៧.១៣៧០៣៧.៥៧៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៦៦ ស.ណ

សំណៅដល់មានភ័យជាអគ្គនាយកដ្ឋាន  
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/៥៦៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** កម្លាំងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមនាវី និងថ្នាក់វរនាវី នៃកងយោធពលខេមរភូមិន្ទ ៖

**ក-ឋានន្តរស័ក្តិឧត្តមនាវីទោ**

|                 |                   |                |
|-----------------|-------------------|----------------|
| ១-ឧត្តមនាវីត្រី | <b>ចាយ ស៊ីឡីន</b> | អត្តលេខ ០១០២៧៦ |
| ២-ឧត្តមនាវីត្រី | <b>មុក សំណាង</b>  | អត្តលេខ ០១៥១៤៥ |
| ៣-ឧត្តមនាវីត្រី | <b>នង ចន្ទធា</b>  | អត្តលេខ ០១០២៩៦ |
| ៤-ឧត្តមនាវីត្រី | <b>នួន សំបូរ</b>  | អត្តលេខ ០១០២៩៥ |
| ៥-ឧត្តមនាវីត្រី | <b>ឧត សារុន</b>   | អត្តលេខ ០១៥១២៦ |
| ៦-ឧត្តមនាវីត្រី | <b>ឡាំ សំបូរ</b>  | អត្តលេខ ០១៥០៥៧ |

**ខ-ឋានន្តរស័ក្តិឧត្តមនាវីត្រី**

|            |                   |                |
|------------|-------------------|----------------|
| ១-វរនាវីឯក | <b>មឿ សំរោត</b>   | អត្តលេខ ០១០៣១៣ |
| ២-វរនាវីឯក | <b>ឯក សុភាព</b>   | អត្តលេខ ០១០១៧៤ |
| ៣-វរនាវីឯក | <b>លឹម បណ្ឌិត</b> | អត្តលេខ ០៥៥៩២៥ |



|             |              |                |
|-------------|--------------|----------------|
| ៤-វិនាវិធក  | ជ័យ សុខុន    | អត្តលេខ ០៣១១២៩ |
| ៥-វិនាវិធក  | ឡៅ ណារិន     | អត្តលេខ ០៥៥៨៨៦ |
| ៦-វិនាវិធក  | យស ស៊ីវុត្តា | អត្តលេខ ០១៥១០០ |
| ៧-វិនាវិធក  | សុច សារ៉ែម   | អត្តលេខ ០១៥០៩៧ |
| ៨-វិនាវិធក  | ហួត កេច      | អត្តលេខ ១៣៣២១៧ |
| ៩-វិនាវិធក  | គង់ សារ៉ែម   | អត្តលេខ ០១៥០១៣ |
| ១០-វិនាវិធក | ឌុល សុគន្ធី  | អត្តលេខ ០៣០៩៥៥ |
| ១១-វិនាវិធក | ឯម ចន្ទា     | អត្តលេខ ០៥៥៩០៧ |

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី

ពល. ១៧០៧. ៥៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៧១ ស.ណ

សំណៅជូនមានតម្លៃជាការបែកចេញ  
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៧  
អគ្គលេខាធិការរងរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/៥៦៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

**ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោះ**

|                    |                    |                |
|--------------------|--------------------|----------------|
| ១-ឧត្តមសេនីយ៍ត្រី  | <b>វ៉ុយ ម៉ាច</b>   | អត្តលេខ ០២២៧៥៩ |
| ២-ឧត្តមសេនីយ៍ត្រី  | <b>យ៉ាច ចន្ទា</b>  | អត្តលេខ ០០២២១៣ |
| ៣-ឧត្តមសេនីយ៍ត្រី  | <b>ស័ សុគន្ធ</b>   | អត្តលេខ ០០៣៥៦០ |
| ៤-ឧត្តមសេនីយ៍ត្រី  | <b>ឈឹម សារ៉ុ</b>   | អត្តលេខ ០០៣៣១៦ |
| ៥-ឧត្តមសេនីយ៍ត្រី  | <b>សេង សំរិត</b>   | អត្តលេខ ០១១២២៧ |
| ៦-ឧត្តមសេនីយ៍ត្រី  | <b>ច័ សំណេត</b>    | អត្តលេខ ១៩៨៦៩៣ |
| ៧-ឧត្តមសេនីយ៍ត្រី  | <b>ខៀន ចាន់នេវ</b> | អត្តលេខ ០១៤១៩៩ |
| ៨-ឧត្តមសេនីយ៍ត្រី  | <b>សុស ផានី</b>    | អត្តលេខ ០១៤១៩៣ |
| ៩-ឧត្តមសេនីយ៍ត្រី  | <b>ឈៀង ចន្ទី</b>   | អត្តលេខ ០១៧៥០៤ |
| ១០-ឧត្តមសេនីយ៍ត្រី | <b>ធីម សារ៉េត</b>  | អត្តលេខ ០០៩៦៤៩ |





|                    |                   |                |
|--------------------|-------------------|----------------|
| ១១-ឧត្តមសេនីយ៍ត្រី | ចាន់ សំរេច        | អត្តលេខ ០៦៩៦១៣ |
| ១២-ឧត្តមសេនីយ៍ត្រី | សុខ ចិន្តា        | អត្តលេខ ០០១៥៨៣ |
| ១៣-ឧត្តមសេនីយ៍ត្រី | សេ ចិន្តា         | អត្តលេខ ០៤៦០៧១ |
| ១៤-ឧត្តមសេនីយ៍ត្រី | គុន អរុណ          | អត្តលេខ ០១៥៨១១ |
| ១៥-ឧត្តមសេនីយ៍ត្រី | តោម ប៊ុនថន        | អត្តលេខ ០០៩៧៨៨ |
| ១៦-ឧត្តមសេនីយ៍ត្រី | ប៊ុន បន្ទូចិចិម្រ | អត្តលេខ ០១១២៤២ |
| ១៧-ឧត្តមសេនីយ៍ត្រី | រ៉ៃ ពិនិត         | អត្តលេខ ០២៤៥២៨ |

**ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី**

|               |                     |                |
|---------------|---------------------|----------------|
| ១-វរសេនីយ៍ឯក  | កៅ ពិនន្ត           | អត្តលេខ ០១៤១៣៦ |
| ២-វរសេនីយ៍ឯក  | ចាន់ លីហៀង          | អត្តលេខ ១១០១២៤ |
| ៣-វរសេនីយ៍ឯក  | ជុំ សារីម           | អត្តលេខ ០៣១៦៣៥ |
| ៤-វរសេនីយ៍ឯក  | លុយ លីចាន់          | អត្តលេខ ០០៨៦៧៨ |
| ៥-វរសេនីយ៍ឯក  | ប៉ែន យ៉ាវិទ្យា      | អត្តលេខ ០១០៩៤៧ |
| ៧-វរសេនីយ៍ឯក  | ជឿង តាលី            | អត្តលេខ ០១៤៤៤៦ |
| ៨-វរសេនីយ៍ឯក  | អ៊ុំ មុនី           | អត្តលេខ ០១៤៥០២ |
| ៩-វរសេនីយ៍ឯក  | ស្រុយ អេឌុន្តារ     | អត្តលេខ ០១៩៨៩១ |
| ១០-វរសេនីយ៍ឯក | ស៊ឹម សំរៀក          | អត្តលេខ ០៤៥៨៤១ |
| ១១-វរសេនីយ៍ឯក | គុប ចន្ទ្យា         | អត្តលេខ ០១៧២០១ |
| ១២-វរសេនីយ៍ឯក | នង យ៉ាម៉ាភូ         | អត្តលេខ ២០២៨៧៦ |
| ១៣-វរសេនីយ៍ឯក | អ៊ុំប សុយឿន         | អត្តលេខ ០៣១៧៩១ |
| ១៤-វរសេនីយ៍ឯក | សែម សុចន្ទ្យាវិទ្យា | អត្តលេខ ០១៧៧០៣ |
| ១៥-វរសេនីយ៍ឯក | ចាន់ សំរិទ្ធី       | អត្តលេខ ០១៨០៩៨ |
| ១៦-វរសេនីយ៍ឯក | កង ឌីណា             | អត្តលេខ ០២៧៣៣១ |
| ១៧-វរសេនីយ៍ឯក | តាំង ប៊ុនត្រី       | អត្តលេខ ០២៦៧០៨ |
| ១៨-វរសេនីយ៍ឯក | ឡេង ណារិទ្ធ         | អត្តលេខ ០១៧៥៩០ |
| ១៩-វរសេនីយ៍ឯក | សំ ស៊ុន             | អត្តលេខ ០៣៣០២២ |
| ២០-វរសេនីយ៍ឯក | ធិត្យ ចំណាម         | អត្តលេខ ០០៨៥៣១ |
| ២១-វរសេនីយ៍ឯក | ប៊ុំក សារឿន         | អត្តលេខ ១៩៨៧០១ |
| ២២-វរសេនីយ៍ឯក | កែវ កក្កដា          | អត្តលេខ ០០១៧៣១ |
| ២៣-វរសេនីយ៍ឯក | ឆឹម រ៉ៃ             | អត្តលេខ ២២១៩១៣ |
| ២៤-វរសេនីយ៍ឯក | ហ៊ុយ ផលធុឌី         | អត្តលេខ ០០១៧៣៤ |
| ២៥-វរសេនីយ៍ឯក | ជុំយ ធុន្ទី         | អត្តលេខ ០៤៦៨៤៦ |
| ២៦-វរសេនីយ៍ឯក | ផុរ វីរៈ            | អត្តលេខ ០៣១៧៩៩ |
| ២៧-វរសេនីយ៍ឯក | អៀង សុន្ទិទ្ធ       | អត្តលេខ ០០១៦១០ |
| ២៨-វរសេនីយ៍ឯក | ហ៊ុន សុខុម          | អត្តលេខ ០០១៦០៥ |



២៩-វសេនីយ៍ឯក **សាវ សាវ៉េត** អត្តលេខ ០០០៥៨១

៣០-វសេនីយ៍ឯក **ចិន សេង** អត្តលេខ ០២៦០៣៧

៣១-វសេនីយ៍ឯក **ហ៊ុន សារួត** អត្តលេខ ០៣៤៩៩១

**មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣.១៧០៧.៥៧៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៧៣ ស.ណ

សំណៅស្របមានតម្លៃជាការចែកផ្សាយ

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៧/៥៦៩

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អម្ពុឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្រើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

**ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍តេជោ**

- |                    |                     |                 |
|--------------------|---------------------|-----------------|
| ១- ឧត្តមសេនីយ៍ត្រី | <b>រស់ សារ៉ាត់</b>  | អត្តលេខ ០៦១០    |
| ២- ឧត្តមសេនីយ៍ត្រី | <b>គិត យុលីន</b>    | អត្តលេខ ០៩៧១    |
| ៣- ឧត្តមសេនីយ៍ត្រី | <b>ឌុប ខេមរិន្ទ</b> | អត្តលេខ ០៣៩៩៨   |
| ៤- ឧត្តមសេនីយ៍ត្រី | <b>មម សុភា</b>      | អត្តលេខ ០៥១០២   |
| ៥- ឧត្តមសេនីយ៍ត្រី | <b>សិន ចាន់</b>     | អត្តលេខ ០៦៧៣៨   |
| ៦- ឧត្តមសេនីយ៍ត្រី | <b>ផេង ធី</b>       | អត្តលេខ ១២៣១៣   |
| ៧- ឧត្តមសេនីយ៍ត្រី | <b>ស៊ឹម សុវិធី</b>  | អត្តលេខ ៥៦០៨៣ ។ |

**ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី**

- |               |                   |                 |
|---------------|-------------------|-----------------|
| ១- វរសេនីយ៍ឯក | <b>ជួន សុខខេង</b> | អត្តលេខ ០៧៤២១   |
| ២- វរសេនីយ៍ឯក | <b>វ៉ែក ហេង</b>   | អត្តលេខ ១២៧២៤ ។ |

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៥៦៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៦៩ ស.ណ  
សំណៅដល់មហាផ្ទៃដើម្បីជាការចែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
  
ស៊ឹម សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/៤៧០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្លើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- ឧត្តមសេនីយ៍ត្រី **ទួន ធឿន** អត្តលេខ ០៥១៧
- ២- ឧត្តមសេនីយ៍ត្រី **សំយិត ធឿន** អត្តលេខ ០៥៨១ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ពល. ១៧០៧.៤៧៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៤៦៩ ស.ណ  
សំណៅដល់ឋានន្តរស័ក្តិឧត្តមសេនីយ៍  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
  
**ស៊ុយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៧១៧/៤៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្រូវឱ្យឧត្តមសេនីយ៍នេ ដល់លោកឧត្តមសេនីយ៍ត្រី លូ វ៉ាមូ អត្តលេខ ៥៦០២៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

១៣.១៧.២០១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៤៧០ ស.ណ

សំណៅដល់ឧត្តមសេនីយ៍នេ ដល់លោកឧត្តមសេនីយ៍ត្រី លូ វ៉ាមូ អត្តលេខ ៥៦០២៦  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧  
អគ្គលេខាធិការរងរដ្ឋាភិបាល



សយ សុខា





ក្រមប្រឹក្សាធម្មនុញ្ញ

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**សំណុំរឿង**

លេខ : ៣៤៤/០៨២/២០១៧

ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧

**សេចក្តីសម្រេច**

លេខ : ១៨៧/០២៧/២០១៧ កបធ.ច

ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

**ក្រមប្រឹក្សាធម្មនុញ្ញ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីគណបក្សនយោបាយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
- បានឃើញលិខិតលេខ ២៤៦.រស. ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្នើសុំក្រមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់



ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំ លើកទី៨ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យ ប្រជុំជាវិសាមញ្ញ នីតិកាលទី៣ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលលិខិតខាងលើនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០ នាទី

**ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍**

**ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ**

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា ១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យ និងអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្រប តាមមាត្រា ១៤០ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៦ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញអាចទទួល យកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និងការអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ស្របនឹង រដ្ឋធម្មនុញ្ញ
- យល់ឃើញថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាន **ពីរមាត្រា** និងមានខ្លឹមសារដូចខាងក្រោម៖

**មាត្រាមួយ.-** ច្បាប់ស្តីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ត្រូវបានធ្វើ វិសោធនកម្មដូចតទៅ៖



-មាត្រា ៦ថ្មី មាត្រា ១១ និងមាត្រា ៤៤ថ្មី ត្រូវបានកែប្រែ និងត្រូវបានបន្ថែមមាត្រា ៤៥ថ្មី (សួន) និងមាត្រា ៤៨ថ្មី (សួន)។

**មាត្រាទី១៖**-ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់

- យល់ឃើញថា **មាត្រាមួយ**នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ខាងលើនេះ បានធ្វើការកែប្រែទៅលើ ០៣ មាត្រា និងបន្ថែម ០២ មាត្រា ដូចខាងក្រោម៖

- មាត្រា៦.-ថ្មី ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា៦.-ថ្មី (ពីរ) ដោយមានបន្ថែម ៣ ចំណុច គឺចំណុចទី៦ ទី៧ និងទី៨៖

ចំណុចទី៦-*ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។*

ចំណុចទី៧-*យល់ព្រមដោយចំហ ឬដោយតុល្លភាព ឬយុបយិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។*

ចំណុចទី៨-*គាំទ្រ ឬរៀបចំផែនការ ឬយុបយិតជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។*

មាត្រានេះ ស្របតាមស្មារតីនៃកថាខ័ណ្ឌទី១ នៃមាត្រា ៤១ មាត្រា ៤២ និងមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ

- មាត្រា ១១.- ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា ១១.-ថ្មី ដែលចែងពី “*គ្រប់គណបក្សនយោបាយត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ ដូចខាងក្រោម៖*

*១-ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា។*





២-ឈ្មោះរបស់គណបក្សនយោបាយ មិនត្រូវធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិច បន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវន្តបុគ្គលមកដាក់ ឡើយ។

៣-សញ្ញាសម្គាល់របស់គណបក្សនយោបាយមិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូប តំណាងឱសាននា ប្រាសាទអង្គរវត្ត ឬព្រះនាយាលក្ខណ៍ ឬរូបសំណាករបស់ ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវន្តបុគ្គលឡើយ។”

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ

- មាត្រា ៤៤.-ថ្មី ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា ៤៤.-ថ្មី (ពីរ) ដែលចែងពី “ដោយមិនគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលបាន ប្រព្រឹត្តល្មើសនឹងមាត្រា ៦ ថ្មី (ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្ស នយោបាយ តុលាការអាចសម្រេចដូចខាងក្រោម៖

- ផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី ៥ (ប្រាំ) ឆ្នាំ
- រំលាយគណបក្សនយោបាយនោះ។”

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ១២៨ ថ្មី នៃរដ្ឋធម្មនុញ្ញ

- មាត្រា៤៥.-ថ្មី (សួន) ចែងពី “គណបក្សនយោបាយដែលត្រូវបានសម្រេចផ្អាក សកម្មភាព មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។ ត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវបាន សម្រេចរំលាយស្របតាមច្បាប់នេះ។”

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២ និងមាត្រា ១២៨ ថ្មី នៃរដ្ឋធម្មនុញ្ញ

- មាត្រា៤៨.-ថ្មី (សួន) ចែងពី “ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ ឬ សញ្ញាសម្គាល់របស់គណបក្សនយោបាយជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវ ធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឱ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈ ពេល ៩០ (កៅសិប) ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន។”

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ

*Handwritten signature*



- យល់ឃើញថា **មាត្រាមួយ** នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា **មាត្រាពីរ** ដែលចែងថាច្បាប់នេះត្រូវប្រកាសជាការប្រញាប់ ស្របតាមមាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំងអស់នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

**សម្រេច**

**មាត្រា ១.** ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ និង ព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និង គតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

**មាត្រា ២.** សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

**ជ. ត្រូវប្រឹក្សាធម្មនុញ្ញ**



**អ៊ឹម ឈុនស៊ីម**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ១១០ អនក្រ.បក**

**អនុក្រឹត្យ**  
**ស្តីពី**

**ការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ ស្តីពីការកែសម្រួលមាត្រា២៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍



**សម្រេច  
ជំពូកទី១  
បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ .-**

អនុក្រឹត្យនេះ មានគោលបំណងធានាការគ្រប់គ្រងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព ធានានិងលើកទឹកចិត្តការប្រមូលផ្តុំប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងន័យជំរុញវិនិយោគកំណើនសេដ្ឋកិច្ច និងការកៀរគរចំណូលថវិកាជាតិ និងធានាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជន។

**មាត្រា ២ .-**

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖

- លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ ការផ្ទេរ និងការដកហូតការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ការត្រួតពិនិត្យនិងការតាមដានការអនុវត្តលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ។

**មាត្រា ៣ .-**

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**មាត្រា ៤ .-**

និយមន័យនៃពាក្យបច្ចេកទេសក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ដូចខាងក្រោម៖

ការអនុញ្ញាត សំដៅដល់ លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ។

សូហ្វវែរ សំដៅដល់កម្មវិធីសម្រាប់ធ្វើឱ្យដំណើរការប្រព័ន្ធកុំព្យូទ័រ ឬកម្មវិធីសម្រាប់សម្រួលដល់ការងាររបស់អ្នកប្រើប្រាស់នៅលើកុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរស័ព្ទវៃឆ្លាត ឬឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។

ការផលិត សំដៅដល់ការបង្កើតផលិតផលសម្រេចដោយបំពេញពីវត្ថុធាតុដើមឬផលិតផលមិនទាន់សម្រេច។

ការផ្គុំ សំដៅដល់ការបង្កើតផលិតផលសម្រេចដោយផ្គុំឡើងពីផលិតផលមិនទាន់សម្រេច។

ការដំឡើង សំដៅដល់ការរៀបចំដាក់ឱ្យប្រើប្រាស់។

គ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ សំដៅដល់សម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងបន្លំឬបឋមនីយកណ្តាដែលត្រូវបានផលិតនិង/ឬនាំចេញឬនាំចូលសម្រាប់ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ។

បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សំដៅដល់បច្ចេកវិទ្យា ដែលរួមមានទាំងហាដវែរនិងសូហ្វវែរសម្រាប់ដំណើរការ រក្សាទុក វិភាគនិង/ឬបញ្ជូនទិន្នន័យ ឬព័ត៌មានតាមប្រព័ន្ធទូរគមនាគមន៍។

មជ្ឈមណ្ឌលទិន្នន័យ សំដៅដល់ទីតាំងដែលផ្តល់សេវារក្សាទុក ដំណើរការវិភាគ ការពារសុវត្ថិភាពបញ្ជូនទទួលទិន្នន័យនិងសេវាពាក់ព័ន្ធ។



មាតិកា សំដៅដល់កម្រងព័ត៌មានឌីជីថលដែលត្រូវបានរក្សាទុក ដំណើរការ ឬផ្សព្វផ្សាយតាមរយៈកុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរស័ព្ទវីដេអូ ឬឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។

សេវាអនឡាញ សំដៅដល់សេវាទាំងឡាយណាដែលត្រូវបានផ្តល់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន លើកលែងតែសេវាដែលស្ថិតនៅក្នុងស្ថានភាព។

ឧបករណ៍អេឡិចត្រូនិក សំដៅដល់ឧបករណ៍ទាំងឡាយណាដែលត្រូវបានបង្កើតឡើងសម្រាប់ធ្វើអ្វីមួយ ជាក់លាក់ដោយប្រើប្រាស់គ្រឿងអេឡិចត្រូនិកជាធាតុផ្សំនិងជាខ្នាតរូបនៃឧបករណ៍។

**ជំពូកទី២**

**លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ**

**មាត្រា ៥ .-**

គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រ- កម្ពុជាទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ( ក.ប.ទ. ) ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ( អ.ប.គ.ព. ) ជាសេនាធិការរបស់ ក.ប.ទ. ក្នុង ការគ្រប់គ្រង ការផ្តល់ ការត្រួតពិនិត្យ និងការតាមដានការអនុវត្តលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណប្រតិបត្តិការលើវិស័យ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ស្របតាមអនុក្រឹត្យនេះនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

**មាត្រា ៦ .-**

បុគ្គលទាំងឡាយត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដើម្បីបំពេញប្រតិបត្តិការទៅ អ.ប.គ.ព. ឬមន្ទីរប្រៃសណីយ៍និង ទូរគមនាគមន៍ ក្នុងករណីដែលទីតាំងនៃប្រតិបត្តិការស្ថិតក្នុងដែនសមត្ថកិច្ចនៃមន្ទីរនោះ ដូចតទៅ៖

- ក- ការលក់គ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន ឬសូហ្វវែរ ដូចដែលមានចែងក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ
- ខ- ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬ
- គ- ប្រតិបត្តិការផ្សេងទៀត ដែលកំណត់ដោយ ក.ប.ទ. ។

**មាត្រា ៧ .-**

បុគ្គលទាំងឡាយត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រដើម្បីបំពេញប្រតិបត្តិការទៅ អ.ប.គ.ព. ដូចតទៅ៖

- ក- ការទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និង/ឬចែកចាយគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬសូហ្វវែរ
- ខ- ការទទួលស្គាល់យថាប្រភេទនៃគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេក- វិទ្យាគមនាគមន៍និងព័ត៌មាន
- គ- ការផលិត ការផ្គុំ ឬការដំឡើងគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ឬសូហ្វវែរ

- ឃ- ការនាំចូល/នាំចេញ ឬការចែកចាយគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬសូហ្វវែរ
- ង- សេវាអនឡាញ
- ច- ការផ្តល់សេវាប្រឹក្សានិងសេវាបច្ចេកទេសផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដោយយកកម្រៃ ឬ
- ឆ- ប្រតិបត្តិការផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**មាត្រា៨ .-**

បុគ្គលទាំងឡាយត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដើម្បីបំពេញប្រតិបត្តិការទៅ អ.ប.គ.ស. ដូចតទៅ៖

- ក- ការផលិតឬការផ្ទេរគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬសូហ្វវែរជាលក្ខណៈឧស្សាហកម្ម
- ខ- ការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ
- គ- ការបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬ
- ឃ- ប្រតិបត្តិការផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**ជំពូកទី៣**

**លក្ខខណ្ឌនៃការស្នើសុំនិងការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យ  
បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន**

**មាត្រា៩ .-**

បុគ្គលដែលមានបំណងស្នើសុំលិខិតអនុញ្ញាត ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

- ក- ជារូបវន្តបុគ្គលឬនីតិបុគ្គលស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង
- ខ- លក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**មាត្រា១០ .-**

បុគ្គលដែលមានបំណងស្នើសុំវិញ្ញាបនបត្រឬអាជ្ញាបណ្ណ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

- ក- ជារូបវន្តបុគ្គលឬនីតិបុគ្គលស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ខ- មានបច្ចេកវិទ្យានិងធនធានមនុស្សគ្រប់គ្រាន់តាមប្រភេទនៃប្រតិបត្តិការ ស្របតាមការកំណត់របស់ ក.ប.ន. និង
- គ- លក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**មាត្រា១១ .-**

បុគ្គលដែលមានបំណងស្នើសុំអាជ្ញាបណ្ណ ត្រូវបំពេញលក្ខខណ្ឌបន្ថែមដូចខាងក្រោម៖

- ក- មានរចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនដែលកំណត់ច្បាស់លាស់ពីការទទួលខុសត្រូវ និងភារកិច្ចដែលអាចធានាបាននូវគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងអភិបាលកិច្ចសាជីវកម្ម
- ខ- មានគម្រោងវិនិយោគផ្នែកពុទ្ធិនិងផ្នែកបច្ចេកទេសច្បាស់លាស់



- គ- តម្កល់ប្រាក់ធានា និងបង់កម្រៃសម្រាប់ដាក់ពាក្យស្នើសុំ ស្របតាមការកំណត់របស់ ក.ប.ន. និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
- ឃ- លក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**ជំពូកទី៤**

**នីតិវិធីនៃការស្នើសុំនិងការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យ  
បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន**

**ផ្នែកទី១**

**នីតិវិធីនៃការស្នើសុំនិងការផ្តល់លិខិតអនុញ្ញាតនិងវិញ្ញាបនបត្រ**

**មាត្រា១២ .-**

បុគ្គលដែលមានបំណងបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចមានកំណត់ក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវស្នើសុំមក អ.ប.គ.ព. ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ទៅតាមទម្រង់បែបបទ និងលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ន. ព្រមទាំងភ្ជាប់នូវឯកសារដូចខាងក្រោម៖

- ក- ពាក្យស្នើសុំលិខិតអនុញ្ញាត ដែលកំណត់ដោយ ក.ប.ន.
- ខ- ឯកសារថតចម្លងបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលមានការបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើមពីអាជ្ញាធរមានសមត្ថកិច្ច និង
- គ- ឯកសារឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**មាត្រា១៣ .-**

បុគ្គលដែលមានបំណងធ្វើប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចមានកំណត់ក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ ត្រូវស្នើសុំមក អ.ប.គ.ព. ទៅតាមទម្រង់បែបបទ និងលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ន. ព្រមទាំងភ្ជាប់នូវឯកសារដូចខាងក្រោម៖

- ក- ពាក្យស្នើសុំវិញ្ញាបនបត្រ ដែលកំណត់ដោយ ក.ប.ន.
- ខ- ឯកសារថតចម្លងបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលមានការបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើមពីអាជ្ញាធរមានសមត្ថកិច្ច និង
- គ- ឯកសារឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត ដែលកំណត់ដោយ ក.ប.ន.។

**មាត្រា១៤ .-**

អ.ប.គ.ព. ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវពិនិត្យពាក្យស្នើសុំនិងឯកសារគាំទ្រ ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានពាក្យស្នើសុំ។

អ.ប.គ.ព. ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំផ្តល់នូវព័ត៌មានបន្ថែមតាមការចាំបាច់ និងអាចបដិសេធពិនិត្យពាក្យស្នើសុំនោះរហូតដល់បុគ្គលដាក់ពាក្យស្នើសុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់។



**មាត្រា១៥ .-**

ក្រោយពីពិនិត្យឃើញថា បុគ្គលដាក់ពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌនិងមានឯកសារគាំទ្រត្រឹមត្រូវនិងពេញលេញ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវសម្រេចផ្តល់លិខិតអនុញ្ញាតឬវិញ្ញាបនបត្រជូនបុគ្គលដាក់ពាក្យស្នើសុំក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ។

**អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ អាចបដិសេធការផ្តល់លិខិតអនុញ្ញាតឬវិញ្ញាបនបត្រដល់បុគ្គលដាក់ពាក្យស្នើសុំ ដោយបញ្ជាក់អំពីមូលហេតុជាលាយលក្ខណ៍អក្សរ។ បុគ្គលដាក់ពាក្យស្នើសុំអាចតវ៉ាមក **ក.ប.ន.** ចំពោះសេចក្តីសម្រេចបដិសេធរបស់ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលសេចក្តីសម្រេចបដិសេធនេះ។ សេចក្តីសម្រេចរបស់ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំមិនបានតវ៉ាក្នុងរយៈពេលកំណត់នេះ។

ក្នុងករណីទទួលបានពាក្យស្នើសុំតវ៉ា **ក.ប.ន.** ត្រូវសម្រេចលើពាក្យស្នើសុំតវ៉ានេះ ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំតវ៉ា។ បុគ្គលដាក់ពាក្យស្នើសុំតវ៉ាអាចប្តឹងទៅតុលាការមានសមត្ថកិច្ចលើការសម្រេចរបស់ **ក.ប.ន.** ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃគិតចាប់ពីថ្ងៃទទួលសេចក្តីសម្រេចលើពាក្យស្នើសុំតវ៉ា។ ការសម្រេចរបស់ **ក.ប.ន.** ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំតវ៉ាមិនបានដាក់ពាក្យបណ្តឹងក្នុងរយៈពេលកំណត់នេះ។

**មាត្រា១៦ .-**

បុគ្គលដែលមានបំណងធ្វើប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចមានកំណត់ក្នុងមាត្រា៦ និងមាត្រា៧ នៃអនុក្រឹត្យនេះ ក្រោយទទួលបានលិខិតអនុញ្ញាតឬវិញ្ញាបនបត្រ តទៅហៅថា “បុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”។

លិខិតអនុញ្ញាតមានសុពលភាព ០២ (ពីរ) ឆ្នាំ គិតចាប់ពីថ្ងៃចេញលិខិតអនុញ្ញាត លើកលែងតែចំណុច (ខ) នៃមាត្រា៦ នៃអនុក្រឹត្យនេះ។

វិញ្ញាបនបត្រមានសុពលភាព ០៣ (បី) ឆ្នាំ គិតចាប់ពីថ្ងៃចេញវិញ្ញាបនបត្រ។

លិខិតអនុញ្ញាតឬវិញ្ញាបនបត្រអាចបន្តសាជាថ្មីបាន លុះណាតែបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានដាក់ពាក្យស្នើសុំបន្តទៅ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងអំឡុងពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនពេលអស់សុពលភាព។ ទម្រង់នៃពាក្យស្នើសុំបន្តលិខិតអនុញ្ញាតឬវិញ្ញាបនបត្រ ត្រូវកំណត់ដោយ **ក.ប.ន.**។

ក្នុងករណីខកខានមិនបានដាក់ពាក្យស្នើសុំបន្តក្នុងអំឡុងពេលដូចកំណត់ក្នុងកថាខណ្ឌទី២ ខាងលើ បុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានត្រូវស្នើសុំលិខិតអនុញ្ញាតឬវិញ្ញាបនបត្រជាថ្មី ស្របតាមលក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំនិងការផ្តល់លិខិតអនុញ្ញាតនិងវិញ្ញាបនបត្រ ដែលកំណត់ក្នុងអនុក្រឹត្យនេះ។

**ផ្នែកទី២**

**នីតិវិធីនៃការស្នើសុំនិងការផ្តល់អាជ្ញាបណ្ណ**

**មាត្រា១៧ .-**

បុគ្គលដែលមានបំណងធ្វើប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចមានកំណត់ក្នុងមាត្រា៨ នៃអនុក្រឹត្យនេះ ត្រូវស្នើសុំមក **អ.ប.គ.ព.** ទៅតាមទម្រង់បែបបទនិងលក្ខខណ្ឌដែលកំណត់ដោយ **ក.ប.ន.** ព្រមទាំងភ្ជាប់នូវឯកសារដូចខាងក្រោម៖



- ក- ពាក្យស្នើសុំអាជ្ញាបណ្ណ ដែលកំណត់ដោយ **ក.ប.ន.**
- ខ- គម្រោងវិនិយោគផ្នែកធុរកិច្ចនិងផ្នែកបច្ចេកទេសសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ ដោយរួមបញ្ចូលទាំងកាលបរិច្ឆេទចាប់ផ្តើមធ្វើប្រតិបត្តិការនិងសកម្មភាពដែលពាក់ព័ន្ធផ្សេងៗ
- គ- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនិងលក្ខន្តិកៈក្រុមហ៊ុន
- ឃ- ព័ត៌មានអំពីរចនាសម្ព័ន្ធម្ចាស់ហ៊ុន ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងនៃបុគ្គលដាក់ពាក្យស្នើសុំ
- ង- ឯកសារថតចម្លងបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលមានការបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើមពីអាជ្ញាធរមានសមត្ថកិច្ច និង
- ច- ឯកសារឬព័ត៌មានផ្សេងទៀត ដែលកំណត់ដោយ **ក.ប.ន.**។

**មាត្រា១៨ .-**

**អ.ប.គ.ស.** ត្រូវពិនិត្យពាក្យស្នើសុំនិងឯកសារគាំទ្រផ្សេងៗទៀត ក្នុងរយៈពេលមិនលើសពី ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានពាក្យស្នើសុំអាជ្ញាបណ្ណ។

**អ.ប.គ.ស.** អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំផ្តល់នូវព័ត៌មានបន្ថែមតាមការចាំបាច់ និងអាចបដិសេធពិនិត្យពាក្យស្នើសុំនោះរហូតដល់បុគ្គលដាក់ពាក្យស្នើសុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់។

**មាត្រា១៩ .-**

ក្រោយពីពិនិត្យឃើញថា បុគ្គលដាក់ពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌនិងមានឯកសារភ្ជាប់ត្រឹមត្រូវនិងពេញលេញ **អ.ប.គ.ស.** ត្រូវស្នើសុំគោលការណ៍ពីរដ្ឋមន្ត្រី **ក.ប.ន.** ដើម្បីចេញអាជ្ញាបណ្ណ ដល់បុគ្គលដាក់ពាក្យស្នើសុំក្នុងរយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ។

**អ.ប.គ.ស.** អាចស្នើសុំគោលការណ៍ពីរដ្ឋមន្ត្រី **ក.ប.ន.** ដើម្បីចេញសេចក្តីសម្រេចបដិសេធការផ្តល់អាជ្ញាបណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំ ដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់។ បុគ្គលដាក់ពាក្យស្នើសុំអាចតវ៉ាមក **ក.ប.ន.** ចំពោះសេចក្តីសម្រេចបដិសេធក្នុងរយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលសេចក្តីសម្រេចបដិសេធនេះ។ សេចក្តីសម្រេចបដិសេធត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំមិនបានតវ៉ាក្នុងរយៈពេលកំណត់នេះ។

ក្នុងករណីទទួលបានពាក្យស្នើសុំតវ៉ា **ក.ប.ន.** ត្រូវសម្រេចលើពាក្យស្នើសុំតវ៉ានេះ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានពាក្យស្នើសុំតវ៉ា។ បុគ្គលដាក់ពាក្យស្នើសុំតវ៉ាអាចប្តឹងទៅតុលាការមានសមត្ថកិច្ចលើការសម្រេចរបស់ **ក.ប.ន.** ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលសេចក្តីសម្រេចលើពាក្យស្នើសុំតវ៉ា។ ការសម្រេចរបស់ **ក.ប.ន.** ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំតវ៉ាមិនបានដាក់ពាក្យបណ្តឹងក្នុងរយៈពេលកំណត់នេះ។

**មាត្រា២០ .-**

បុគ្គលដែលមានបំណងធ្វើប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចមានកំណត់ក្នុង មាត្រា៨ នៃអនុក្រឹត្យនេះ ក្រោយទទួលបានអាជ្ញាបណ្ណ តទៅហៅថា “ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”។

អាជ្ញាបណ្ណមានសុពលភាព ១៥ (ដប់ប្រាំ) ឆ្នាំ គិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ។



អាជ្ញាបណ្ណអាចបន្តសាជាថ្មីបាន លុះណាតែប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបានដាក់ពាក្យស្នើសុំបន្តមក **អ.ប.គ.ព.** ក្នុងអំឡុងពេលយ៉ាងតិច ០៦ (ប្រាំមួយ) ខែ មុនពេលអស់សុពលភាព។ ទម្រង់នៃពាក្យស្នើសុំបន្តអាជ្ញាបណ្ណ ត្រូវកំណត់ដោយ **ក.ប.ន.**។

ក្នុងករណីខកខានមិនបានជូនដំណឹងក្នុងអំឡុងពេលដូចកំណត់ក្នុងកថាខណ្ឌទី២ ខាងលើ ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានត្រូវស្នើសុំអាជ្ញាបណ្ណជាថ្មី ស្របតាមលក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំនិងការផ្តល់អាជ្ញាបណ្ណដែលកំណត់ក្នុងអនុក្រឹត្យនេះ។

**ជំពូកទី៥**

**ការព្យួរនិងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ**

**ផ្នែកទី១**

**មូលហេតុនៃការព្យួរនិងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ**

**មាត្រា២១ .-**

លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ត្រូវបានព្យួរក្នុងករណីណាមួយដូចខាងក្រោម៖

- ក- ការស្នើសុំពីប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ខ- សេចក្តីត្រូវការជាក់ស្តែងទាក់ទងនឹងការរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងការពារជាតិ
- គ- ការខកខានមិនបានបង់កម្រៃលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ក្នុងរយៈពេល ០៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទត្រូវបង់
- ឃ- ការខកខានបំពេញកាតព្វកិច្ចរបស់ខ្លួនណាមួយដែលកំណត់ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ទោះបីជាបានទទួលលិខិតជូនដំណឹងជាបន្តបន្ទាប់គ្នាចំនួន ០៣ (បី) លើកពី **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍
- ង- ស្ថានភាពបច្ចេកទេសឬហិរញ្ញវត្ថុទន់ខ្សោយឬការចាប់ផ្តើមបើកនីតិវិធីក្ស័យធន ស្របតាមការសម្រេចរបស់តុលាការ ឬ
- ច- មូលហេតុផ្សេងទៀតដែលកំណត់ដោយអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

**មាត្រា២២ .-**

លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ត្រូវបានដកហូតក្នុងករណីណាមួយដូចខាងក្រោម៖

- ក- ការព្យួរលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ លើសពីរយៈពេល ០១ (មួយ) ឆ្នាំ
- ខ- ប្រតិបត្តិការប៉ះពាល់អវិជ្ជមានដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងការពារជាតិ
- គ- ការទទួលបានលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ដោយក្លែងកសាបព័ត៌មាន
- ឃ- ការបន្តធ្វើប្រតិបត្តិការក្នុងអំឡុងពេលព្យួរលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- ង- ត្រូវបានប្រកាសក្ស័យធនដោយតុលាការ ឬ
- ច- មូលហេតុផ្សេងទៀតដែលកំណត់ដោយអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។



**ផ្នែកទី២**

**នីតិវិធីនៃការព្យួរនិងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ**

**មាត្រា២៣ .-**

ក្រោយពិនិត្យឃើញថា មានមូលហេតុណាមួយដូចបានកំណត់ក្នុងមាត្រា២១ ឬមាត្រា២២ នៃអនុក្រឹត្យនេះ  
**អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទួរគមនាគមន៍ អាចសម្រេចព្យួរឬដកហូតលិខិតអនុញ្ញាតឬវិញ្ញាបនបត្រ។

**អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទួរគមនាគមន៍ អាចព្យួរឬដកហូតលិខិតអនុញ្ញាត ឬវិញ្ញាបនបត្ររបស់បុគ្គល ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយបញ្ជាក់អំពីមូលហេតុជាលាយលក្ខណ៍អក្សរ។

លិខិតអនុញ្ញាតឬវិញ្ញាបនបត្រ អាចត្រូវបានព្យួរសម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ ហើយអាចពន្យារពេល នៃការព្យួរនេះរហូតដល់ ០១ (មួយ) ឆ្នាំ។ ហួសពីរយៈពេលនេះ លិខិតអនុញ្ញាតឬវិញ្ញាបនបត្រ ត្រូវក្លាយជាកម្មវត្ថុនៃ ការដកហូត។

បុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាចតវ៉ាមក **ក.ប.ន.** ចំពោះសេចក្តីសម្រេច របស់ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទួរគមនាគមន៍ ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីបាន ទទួលសេចក្តីសម្រេចនេះ។ សេចក្តីសម្រេចរបស់ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទួរគមនាគមន៍ ត្រូវបិទផ្លូវតវ៉ាក្នុង ករណីដែលបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមិនបានតវ៉ាក្នុងរយៈពេលកំណត់នេះ។

ក្នុងករណីទទួលបានពាក្យស្នើសុំតវ៉ា **ក.ប.ន.** ត្រូវសម្រេចលើពាក្យស្នើសុំតវ៉ានេះ ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានពាក្យស្នើសុំតវ៉ា។ បុគ្គលដាក់ពាក្យស្នើសុំតវ៉ាអាចប្តឹងទៅតុលាការមានសមត្ថកិច្ចលើការ សម្រេចរបស់ **ក.ប.ន.** ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលសេចក្តីសម្រេចលើពាក្យស្នើសុំតវ៉ា។ ការសម្រេចរបស់ **ក.ប.ន.** ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំតវ៉ាមិនបានដាក់ពាក្យបណ្តឹងក្នុង រយៈពេលកំណត់នេះ។

**មាត្រា២៤ .-**

ក្រោយពិនិត្យឃើញថា មានមូលហេតុណាមួយដូចបានកំណត់ក្នុងមាត្រា២១ និងមាត្រា២២ នៃអនុក្រឹត្យនេះ  
**ក.ប.ន.** អាចសម្រេចព្យួរឬដកហូតអាជ្ញាបណ្ណ។

**ក.ប.ន.** អាចព្យួរឬដកហូតអាជ្ញាបណ្ណរបស់ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយបញ្ជាក់អំពីមូល ហេតុជាលាយលក្ខណ៍អក្សរ។

អាជ្ញាបណ្ណអាចត្រូវបានព្យួរសម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ ហើយអាចពន្យាររហូតដល់ ០១ (មួយ) ឆ្នាំ។ ហួសពីរយៈពេលនេះ អាជ្ញាបណ្ណ ត្រូវក្លាយជាកម្មវត្ថុនៃការដកហូត។

ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាចតវ៉ាមក **ក.ប.ន.** ចំពោះសេចក្តីសម្រេចព្យួរឬដកហូត អាជ្ញាបណ្ណ ក្នុងរយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលសេចក្តីសម្រេចនេះ។ សេចក្តីសម្រេច របស់ **ក.ប.ន.** ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមិនបានតវ៉ាក្នុងរយៈពេល កំណត់នេះ។

ក្នុងករណីទទួលបានពាក្យស្នើសុំតវ៉ា ក.ប.ន. ត្រូវសម្រេចលើពាក្យស្នើសុំតវ៉ានេះ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានពាក្យស្នើសុំតវ៉ា។ បុគ្គលដាក់ពាក្យស្នើសុំតវ៉ាអាចប្តឹងទៅតុលាការមានសមត្ថកិច្ចលើការ សម្រេចរបស់ ក.ប.ន. ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលសេចក្តីសម្រេចលើពាក្យស្នើសុំតវ៉ា។ ការសម្រេចរបស់ ក.ប.ន. ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំតវ៉ាមិនបានដាក់ពាក្យបណ្តឹងក្នុង រយៈពេលកំណត់នេះ។

**ជំពូកទី៦**

**ការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការដាក់ប្រាតិភោគ**

**មាត្រា២៥ .-**

ការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការដាក់ប្រាតិភោគនូវសិទ្ធិដែលកំណត់ក្នុង លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ដូចមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវគោរពតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការដាក់ប្រាតិភោគនូវសិទ្ធិដែលកំណត់ក្នុង លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ត្រូវគោរពតាមនីតិវិធីដូចគ្នាទៅនឹងការផ្តល់លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ អាជ្ញាបណ្ណ និងនីតិវិធីដែលមានចែងក្នុងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ក្នុងករណីប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន មានបំណងចង់បញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹង វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននោះ ត្រូវជូនព័ត៌មានជាលាយលក្ខណ៍អក្សរទៅ អ.ប.គ.ព. ឬមន្ទីរ ប្រៃសណីយ៍និងទូរគមនាគមន៍ចំពោះលិខិតអនុញ្ញាត យ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនបញ្ចប់ប្រតិបត្តិការដោយ បញ្ជាក់អំពីមូលហេតុនៃការបញ្ចប់ប្រតិបត្តិការ។

ក.ប.ន. អាចតម្រូវឱ្យប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន អនុវត្តកាតព្វកិច្ចមួយឬច្រើន មុននឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។

**ជំពូកទី៧**

**សិទ្ធិនិងកាតព្វកិច្ចរបស់ប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន**

**និងបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន**

**មាត្រា២៦ .-**

ប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានសិទ្ធិដូចខាងក្រោម៖

- ក- ធ្វើប្រតិបត្តិការដែលបានស្នើសុំ
- ខ- ដាក់ប្រាតិភោគនូវសិទ្ធិដែលកំណត់ក្នុងលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- គ- ស្នើសុំលុបលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- ឃ- ស្នើសុំកែប្រែគម្រោងវិនិយោគផ្នែកធុរកិច្ចនិងផ្នែកបច្ចេកទេស និង



ង- សិទ្ធិផ្សេងទៀតដែលកំណត់ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

**មាត្រា២៧ .-**

ប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានកាតព្វកិច្ចដូចខាងក្រោម៖

- ក- អនុវត្តទៅតាមលក្ខខណ្ឌទាំងឡាយដែលត្រូវបានកំណត់នៅក្នុងលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ អាជ្ញាបណ្ណ និងអនុក្រឹត្យនេះនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត
- ខ- បង់កម្រៃលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ និង/ឬកម្រៃផ្សេងទៀត
- គ- ផ្តល់ព័ត៌មានអំពីការផ្លាស់ប្តូរទីតាំង មក **អ.ប.ន.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍
- ឃ- ផ្តល់ព័ត៌មានអំពីការបញ្ឈប់ប្រតិបត្តិការ មក **អ.ប.ន.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍
- ង- ផ្តល់ទិន្នន័យនិងស្ថិតិពាក់ព័ន្ធនឹងប្រតិបត្តិការនិងហិរញ្ញវត្ថុ
- ច- ការពារព័ត៌មានឯកជន សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់សេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ឆ- បំពេញប្រតិបត្តិការស្របតាមគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ សេរី ស្មើភាព និងប្រកបដោយប្រសិទ្ធភាព
- ជ- ចូលរួមអនុវត្តតាមការណែនាំរបស់ **ក.ប.ន.**
- ឈ- ហាមបើកអាជីវកម្មដែលមានលក្ខណៈខុសច្បាប់
- ញ- កាតព្វកិច្ចផ្សេងទៀតតាមការកំណត់របស់ **ក.ប.ន.**។

បន្ថែមលើកាតព្វកិច្ចដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើ ប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានត្រូវផ្តល់ឯកសារអំពីការគ្រប់គ្រងថ្លៃដើម របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចេញដោយសវនករឯករាជ្យដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានពុំមែនហិរញ្ញវត្ថុ ជារៀងរាល់ឆ្នាំសារពើពន្ធ មក **ក.ប.ន.**។

**មាត្រា២៨ .-**

កម្រៃលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ និង/ឬកម្រៃផ្សេងទៀត និងនីតិវិធីនៃការបង់កម្រៃ ត្រូវកំណត់ដោយប្រកាសរួមរវាង **ក.ប.ន.** និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**ជំពូកទី៨  
ទោសប្បញ្ញត្តិ**

**មាត្រា២៩ .-**

ក្រោយពេលផ្តល់វិញ្ញាបនបត្រឬអាជ្ញាបណ្ណក្រោមអនុក្រឹត្យនេះ ប្រសិនបើពិនិត្យឃើញថាប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មិនអនុវត្តតាមលក្ខខណ្ឌណាមួយនៃវិញ្ញាបនបត្រឬអាជ្ញាបណ្ណ ឬលក្ខខណ្ឌណាមួយដែលកំណត់ដោយអនុក្រឹត្យនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត **ក.ប.ន.** អាចចាត់វិធានការជាអាទិ៍ ដូចខាងក្រោម៖

- ក- ដឹកនាំកែតម្រូវប្រតិបត្តិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឱ្យអនុវត្តតាមលក្ខខណ្ឌឬលក្ខខណ្ឌបន្ថែម
- ខ- បង្កការនាំចេញឬការនាំចូលគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន



- គ- បង្កកគណនីរបស់ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ឃ- ដាក់កំហិតលើវិញ្ញាបនបត្រឬអាជ្ញាបណ្ណ
- ង- ព្យួរវិញ្ញាបនបត្រ ឬអាជ្ញាបណ្ណរហូតដល់ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គោរពពេញលេញតាមលក្ខខណ្ឌ ឬលក្ខខណ្ឌបន្ថែម
- ច- ជ្រើសរើសនិងផ្តល់អំណាចដល់បុគ្គលដែលមានសមត្ថកិច្ចសមស្រប ដើម្បីពិនិត្យមើលសកម្មភាពអាជីវកម្មឬសកម្មភាពពាក់ព័ន្ធផ្សេងទៀតរបស់ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ បុគ្គលនោះត្រូវធ្វើរបាយការណ៍ទៅ **ក.ប.ទ.** តាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាជាមួយ **ក.ប.ទ.**
- ឆ- ដាក់កំហិត ឬបញ្ឈប់សកម្មភាពជាក់លាក់ ឬទូទៅរបស់ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទោះបីសកម្មភាពភាពទាំងនោះបានធ្វើឡើងស្រប ឬមិនស្របតាមលក្ខខណ្ឌនៃវិញ្ញាបនបត្រ ឬអាជ្ញាបណ្ណក៏ដោយ
- ដ- ចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ស្របតាមការកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

**ក.ប.ទ.** អាចចាត់វិធានការដូចមានចែងក្នុងកថាខណ្ឌទី១ លុះត្រាតែបានជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនដល់ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អំពីមូលហេតុនៃការចាត់វិធានការនេះ និងបានផ្តល់ឱកាសឱ្យប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានធ្វើការពន្យល់។

**មាត្រា ៣០ .-**

ការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាសមត្ថកិច្ចរបស់ **ក.ប.ទ.**។

**មាត្រា ៣១ .-**

ត្រូវពិន័យអន្តរការណ៍ ចំពោះការធ្វើប្រតិបត្តិការដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ដោយគ្មានលិខិតអនុញ្ញាតពី **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ដូចខាងក្រោម៖

- រូបវន្តបុគ្គល៖ ចំនួនទឹកប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៣ ០០០ ០០០ (បីលាន) រៀល។
- នីតិបុគ្គល៖ ចំនួនទឹកប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល។

**មាត្រា ៣២ .-**

ត្រូវពិន័យអន្តរការណ៍ ចំពោះការធ្វើប្រតិបត្តិការដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ ដោយគ្មានវិញ្ញាបនបត្រពី **អ.ប.គ.ព.** ដូចខាងក្រោម៖

- រូបវន្តបុគ្គលៈ ចំនួនទឹកប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល។
- នីតិបុគ្គលៈ ចំនួនទឹកប្រាក់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ទៅ ៦០ ០០០ ០០០ (ហុកសិបលាន) រៀល។

**មាត្រា៣៣ .-**

ការធ្វើប្រតិបត្តិការដូចមានចែងក្នុងមាត្រា៨ នៃអនុក្រឹត្យនេះ ដោយគ្មានអាជ្ញាបណ្ណពី **ក.ប.ន.** ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ដូចខាងក្រោម៖

- រូបវន្តបុគ្គលៈ ចំនួនទឹកប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល។
- នីតិបុគ្គលៈ ចំនួនទឹកប្រាក់ពី ៥០ ០០០ ០០០ (ហាសិបលាន) រៀល ទៅ ១៥០ ០០០ ០០០ (មួយរយហាសិបលាន) រៀល។

**មាត្រា៣៤ .-**

ប្រតិបត្តិករច្រើនវិទ្យាគមនាគមន៍និងព័ត៌មាន ដែលមិនបានផ្តល់ឯកសារអំពីការគ្រប់គ្រងថ្លៃដើម របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្រើនទាំងព័ត៌មានពុំមែនហិរញ្ញវត្ថុ មក **ក.ប.ន.** ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ ដូចមានកំណត់ក្នុងមាត្រា២៧ នៃអនុក្រឹត្យនេះ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ទៅ ៦០ ០០០ ០០០ (ហុកសិបលាន) រៀល។

**មាត្រា៣៥ .-**

បុគ្គលដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ នៃអនុក្រឹត្យនេះ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលបានទទួលសេចក្តីសម្រេចពិន័យ។

ក្នុងករណីជនល្មើស មិនបានបង់ប្រាក់ពិន័យតាមការកំណត់ដូចកថាខណ្ឌទី១ ខាងលើ **ក.ប.ន.** ត្រូវរៀបចំសំណុំឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូង។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការពិន័យអន្តរការណ៍ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី **ក.ប.ន.** ។

**ជំពូកទី៩  
អន្តរប្បញ្ញត្តិ**

**មាត្រា៣៦ .-**

ក្នុងរយៈពេល០១ (មួយ) ឆ្នាំបន្ទាប់ពីកាលបរិច្ឆេទចុះហត្ថលេខាលើអនុក្រឹត្យនេះ បុគ្គលដែលកំពុងបំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទាំងអស់ ត្រូវមកបំពេញទម្រង់បែបបទនៅ **អ.ប.គ.ព.** ឬមន្ទីរព្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីសុំការអនុញ្ញាតស្របតាមលក្ខខណ្ឌទាំងឡាយនៃអនុក្រឹត្យនេះ ព្រមទាំងបទប្បញ្ញត្តិជាធរមាន។

**ជំពូកទី១០**  
**អវសានបញ្ញត្តិ**

**មាត្រា៣៧ .-**

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

**មាត្រា៣៨ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**នេសរដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អូន ស៊ីថា**

**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍**

**ត្រាំ អ៊ឹមស៊ីក**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ឧបសម្ព័ន្ធភ្ជាប់អនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី ២១... ខែ កក្កដា ឆ្នាំ២០១៧

គ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

| ល.រ | ប្រភេទនៃឧបករណ៍<br>(Type)            |
|-----|-------------------------------------|
| ១   | Computer                            |
| ២   | Keyboard                            |
| ៣   | MIDI Keyboard                       |
| ៤   | Mouse                               |
| ៥   | Motherboard                         |
| ៦   | Joystick                            |
| ៧   | Game Pad                            |
| ៨   | Scanner                             |
| ៩   | Printer                             |
| ១០  | Photocopy machine                   |
| ១១  | Microphone                          |
| ១២  | Speaker                             |
| ១៣  | Analog/ Digital/ IP Camera          |
| ១៤  | Camcorder                           |
| ១៥  | Monitor/ Touch Screen               |
| ១៦  | LCD/ LED Projector and LED Display  |
| ១៧  | Smart TV                            |
| ១៨  | Internal/ External Hard drive       |
| ១៩  | Floppy Disk/ CD/ DVD Reader/ Writer |
| ២០  | Memory Stick, Flash Drive...        |
| ២១  | Media Card Reader                   |
| ២២  | PCI / PCI Express/ AGP Card         |
| ២៣  | Open Hardware/ SDR Device           |
| ២៤  | Hub, Switch, Router, Firewall       |

៧



|    |                                                                                        |
|----|----------------------------------------------------------------------------------------|
| ២៥ | Tracking Device ( GPS, Beacon, Smart Tag )                                             |
| ២៦ | Electronic Lock, Smart Key...                                                          |
| ២៧ | Alarm Security Devices for Intrusion, Fire, CCTV...                                    |
| ២៨ | House Appliance Remote Control                                                         |
| ២៩ | Storage ( NAS, SAN .. etc )                                                            |
| ៣០ | POS and ATM Machine                                                                    |
| ៣១ | Video Conference Equipment                                                             |
| ៣២ | Test Equipment such as Multimeter, Function Generator,<br>Oscilloscope, Data Logger... |
| ៣៣ | IP STB/ Android STB/ Apple TV Box                                                      |
| ៣៤ | DVR, NVR ..                                                                            |

A





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ១១១ អនក្រ.បក**

**អនុក្រឹត្យ**  
**ស្តីពី**

**ការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីភាគព្វកិច្ចសហសកលវិស័យទូរគមនាគមន៍**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍



- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ ស្ទួន នៃអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

**សម្រេច**  
**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា១ .-**

អនុក្រឹត្យនេះ មានគោលបំណងធានាការគ្រប់គ្រងនិងការអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង និងការទទួលខុសត្រូវរបស់ “ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍” ដែលសរសេរជាអក្សរកាត់ថា “**ក.ម.ក.ស.ទ.**” ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

**មាត្រា២ .-**

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖

- យន្តការអនុវត្តមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍
- ការប្រមូលនិងការប្រើប្រាស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍
- លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍
- លក្ខខណ្ឌនិងនីតិវិធីនៃការទូទាត់រវាងវិភាគទានមូលនិធិជាមួយនឹងគម្រោងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលទូរគមនាគមន៍
- ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការប្រើប្រាស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍។

**មាត្រា៣ .-**

អនុក្រឹត្យនេះ មានវិសាលភាពគ្របដណ្តប់លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា។

**មាត្រា៤ .-**

និយមន័យនៃពាក្យបច្ចេកទេសក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ដូចខាងក្រោម៖

**កាតព្វកិច្ចសេវាសកលទូរគមនាគមន៍** តទៅសរសេរជាអក្សរកាត់ថា “**ក.ស.ទ.**”។

**ចំណូលដុល** សំដៅដល់ប្រាក់ចំណូលទាំងអស់របស់ប្រតិបត្តិករទូរគមនាគមន៍ ដែលបានមកពីប្រតិបត្តិការទូរគមនាគមន៍ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ដោយមិនទាន់កាត់កងចំណាយណាទាំងអស់ លើកលែងតែចំណូលពីការលក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

**មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍** សំដៅដល់សំណុំនៃថវិកាទាំងឡាយដែលប្រើប្រាស់ដើម្បីទ្រទ្រង់និងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកល តទៅសរសេរកាត់ថា “**មូលនិធិ ក.ស.ទ.**” ។

**ផល** សំដៅដល់អ្វីៗដែលកើតឡើងពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍ ឬការកសាង ការផ្តល់ និងការពង្រឹងសេវាទូរគមនាគមន៍និងសេវាបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន។

**ជំពូកទី២**

**ការគ្រប់គ្រងមូលនិធិភាគពូកែសេវាសកលទូរគមនាគមន៍**

**ផ្នែកទី១**

**ក្រុមប្រឹក្សាភិបាលមូលនិធិភាគពូកែសេវាសកលទូរគមនាគមន៍**

**មាត្រា ៥ .-**

**ក.ម.ក.ស.ទ.** មានសមាសភាពចំនួន ០៧ (ប្រាំពីរ) រូប ដូចខាងក្រោម ៖

- |                                                                                  |       |                   |
|----------------------------------------------------------------------------------|-------|-------------------|
| - រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍                                       |       | ប្រធាន            |
| - រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍                                     | ១ រូប | អនុប្រធានទី១      |
| - តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ                                            | ១ រូប | អនុប្រធានទី២      |
| - អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍                                 |       | សមាជិកអចិន្ត្រៃយ៍ |
| - អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន                       |       | សមាជិក            |
| - ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា<br>គមនាគមន៍ និងព័ត៌មាន |       | សមាជិក            |
| - តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ                                            | ១ រូប | សមាជិក            |

សមាសភាពជាក់ស្តែងរបស់ **ក.ម.ក.ស.ទ.** ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

**មាត្រា ៦ .-**

**ក.ម.ក.ស.ទ.** មានមុខងារនិងភារកិច្ច ដូចខាងក្រោម៖

- គ្រប់គ្រងនិងចាត់ចែងមូលនិធិ **ក.ស.ទ.**
- លើកកម្ពស់និងជំរុញការអនុវត្ត **ក.ស.ទ.** ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
- ពិនិត្យនិងអនុម័តកម្មវិធី **ក.ស.ទ.**
- ពិនិត្យនិងអនុម័តលើផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព **ក.ស.ទ.**
- ពិនិត្យនិងអនុម័តលើផែនការនិងយន្តការអនុវត្តកម្មវិធី **ក.ស.ទ.** ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង
- ពិនិត្យនិងអនុម័តលើយន្តការទូទាត់គម្រោងអនុវត្តកម្មវិធី **ក.ស.ទ.**
- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព **ក.ស.ទ.**
- រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព **ក.ស.ទ.** ជូនរាជរដ្ឋាភិបាល
- ផ្តល់យោបល់ជូនរាជរដ្ឋាភិបាលអំពីវិភាគទានពីប្រតិបត្តិការទូរគមនាគមន៍ដែលត្រូវចូលរួមក្នុងមូលនិធិ **ក.ស.ទ.**
- ធ្វើជាតំណាងស្របច្បាប់របស់មូលនិធិ **ក.ស.ទ.** ក្នុងទំនាក់ទំនងជាមួយក្រសួង ស្ថាប័នរដ្ឋប្បវេណី
- ពិនិត្យនិងអនុម័តការផ្តល់ ការបន្ត ការផ្អាក ការផ្ទេរ ឬការបញ្ឈប់គម្រោងអនុវត្តកម្មវិធី **ក.ស.ទ.**
- ពិនិត្យនិងអនុម័តថវិកាសម្រាប់គម្រោងអនុវត្តកម្មវិធី **ក.ស.ទ.**
- ពិនិត្យនិងអនុម័តថវិកាប្រចាំឆ្នាំរបស់មូលនិធិ **ក.ស.ទ.** និង
- អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់មូលនិធិ **ក.ស.ទ.**។



**មាត្រា៧ .-**

**ក.ម.ក.ស.ន.** អាចមានអ្នកជំនាញការជាតិឬអន្តរជាតិមួយចំនួន ដែលមានសមត្ថភាព ជំនាញ និងបទពិសោធន៍ ខ្ពស់ ដើម្បីជួយបម្រើការងារជាទីប្រឹក្សាបច្ចេកទេស។

**មាត្រា៨ .-**

**ក.ម.ក.ស.ន.** មានសិទ្ធិប្រើប្រាស់គ្រាបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (**ក.ប.ន.**)។

**ផ្នែកទី២**

**ដំណើរការរបស់ក្រុមប្រឹក្សាភិបាលមូលនិធិភាពក្រីក្រសេវាសកលទូរគមនាគមន៍**

**មាត្រា៩ .-**

**ក.ម.ក.ស.ន.** មានរបបប្រជុំសាមញ្ញប្រចាំត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងអាចប្រជុំវិសាមញ្ញ តាមគំនិតផ្តួចផ្តើម របស់ប្រធាន **ក.ម.ក.ស.ន.** ឬតាមការស្នើសុំពីសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២/៣ (ពីរភាគបី)។

**ក.ម.ក.ស.ន.** ត្រូវដំណើរការពិភាក្សាលើរបៀបវារៈដែលបានគ្រោង។ របៀបវារៈ ត្រូវបានជូនដំណឹងជាមុន យ៉ាងតិច ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការដល់គ្រប់សមាជិក **ក.ម.ក.ស.ន.**។

**ក.ម.ក.ស.ន.** អាចអញ្ជើញភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំតាមការចាំបាច់។

**មាត្រា១០ .-**

**ក.ម.ក.ស.ន.** អាចដំណើរការប្រជុំបានលុះត្រាតែមានសមាជិកលើសពី ៥០% (ហាសិបភាគរយ) ចូលរួម។ សមាជិក **ក.ម.ក.ស.ន.** ដែលអវត្តមានពុំអាចចាត់តំណាងជំនួសបានឡើយ។

កិច្ចប្រជុំ **ក.ម.ក.ស.ន.** ត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានឬប្រធានស្តីទី **ក.ម.ក.ស.ន.**។ ក្នុង ករណីដែលប្រធានអវត្តមាន អនុប្រធានទី១ **ក.ម.ក.ស.ន.** ត្រូវបំពេញតួនាទីជាប្រធានស្តីទី។

សមាជិកអង្គប្រជុំទាំងអស់ដែលចូលរួមប្រជុំ **ក.ម.ក.ស.ន.** ត្រូវចុះហត្ថលេខាលើបញ្ជីវត្តមាន។

**មាត្រា១១ .-**

សេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.** ត្រូវអនុម័តតាមមតិភាគច្រើននៃសមាជិកវត្តមាន។ ក្នុងករណីមានសំឡេង ស្មើគ្នា សំឡេងប្រធាននៃអង្គប្រជុំមានឧត្តមានភាព។

សេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.** ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវរក្សាទុកនៅលេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** ដោយមានចុះហត្ថលេខារបស់ប្រធានអង្គប្រជុំ។

កិច្ចប្រជុំ **ក.ម.ក.ស.ន.** ត្រូវកត់ត្រាក្នុងកំណត់ហេតុ។ កំណត់ហេតុ ត្រូវឆ្លុះបញ្ចាំងពីភាពពិតនៃការពិភាក្សា របស់អង្គប្រជុំ។ លេខាធិការអង្គប្រជុំ **ក.ម.ក.ស.ន.** ត្រូវរៀបចំនិងធ្វើសេចក្តីព្រាងកំណត់ហេតុជូនសមាជិក **ក.ម.ក.ស.ន.** ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយកាលបរិច្ឆេទនៃកិច្ចប្រជុំនីមួយៗ។ សមាជិក **ក.ម.ក.ស.ន.** មាន រយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទទទួលបានកំណត់ហេតុប្រជុំដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬផ្តល់មតិកែសម្រួលលើកំណត់ហេតុ។ ក្នុងរយៈពេល ១២ (ដប់ពីរ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំ ប្រធាន **ក.ម.ក.ស.ន.** ចុះហត្ថលេខាលើកំណត់ហេតុដែលទទួលបានការកែតម្រូវ ឬការយល់ព្រមពីសមាជិក **ក.ម.ក. ស.ន.** ទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនប្រធាន អនុប្រធាន និងសមាជិក **ក.ម.ក.ស.ន.** ត្រូវសម្រេចជាគោលការណ៍ដោយរដ្ឋមន្ត្រី **ក.ប.ន.** និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមសំណើរបស់ **ក.ម.ក.ស.ន.**។



**ផ្នែកទី៣**

**លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិភាគពូកិច្ចសេវាសកលទូរគមនាគមន៍**

**មាត្រា១២ ..**

ត្រូវបង្កើតលេខាធិការដ្ឋាននៃ **ក.ម.ក.ស.ទ.** ជាសេនាធិការរបស់ **ក.ម.ក.ស.ទ.**។ លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ទ.** ត្រូវដឹកនាំដោយសមាជិកអចិន្ត្រៃយ៍ **ក.ម.ក.ស.ទ.** និងអមដោយអនុប្រធានមួយចំនួនជានួយការ។

**មាត្រា១៣ ..**

លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ទ.** មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖

- ពិនិត្យ សិក្សា ស្រាវជ្រាវ និងវិភាគលើស្ថានភាពនៃការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីរៀបចំសមិទ្ធិ-លទ្ធភាពខាងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុនៃកម្មវិធី **ក.ស.ទ.**
- រៀបចំកម្មវិធី **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំផែនការនិងយន្តការអនុវត្តកម្មវិធី **ក.ស.ទ.** ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំយន្តការទូទាត់គម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំ និងសម្របសម្រួលការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តកម្មវិធី **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.**
- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** តាមការណែនាំរបស់ **ក.ម.ក.ស.ទ.**
- រៀបចំ និងសម្របសម្រួលការបន្ត ការផ្អាក ការផ្ទេរ ឬការបញ្ឈប់គម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំថវិកាសម្រាប់អនុវត្តកម្មវិធី **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រៀបចំថវិកាប្រចាំឆ្នាំរបស់ **ក.ម.ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- ប្រមូល និងផ្ទៀងផ្ទាត់ការបង់វិភាគទានរបស់ប្រតិបត្តិករទូរគមនាគមន៍ចូលមូលនិធិ **ក.ស.ទ.**
- ពិនិត្យ ផ្ទៀងផ្ទាត់ ទូទាត់ និងផាត់ទាត់ការប្រើប្រាស់មូលនិធិ **ក.ស.ទ.**
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាពប្រចាំឆ្នាំស្តីពីការអនុវត្ត **ក.ស.ទ.** ជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- តាមដានលំហូរធនធាននៃមូលនិធិ **ក.ស.ទ.** ដែលបានមកពីប្រភពផ្សេងៗទាំងក្នុងនិងក្រៅប្រទេស
- រៀបចំផែនការចំណូលនិងចំណាយជូន **ក.ម.ក.ស.ទ.** ដើម្បីពិនិត្យនិងសម្រេច
- រាយការណ៍អំពីវឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិ **ក.ស.ទ.** និងស្នើសុំ **ក.ម.ក.ស.ទ.** ចាត់វិធានការនានាចំពោះបុគ្គលទទួលបានគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ដែលមិនអនុវត្ត ឬអនុវត្តមិនពេញលេញនូវ **ក.ស.ទ.**
- ផ្សព្វផ្សាយផែនការអនុវត្តកម្មវិធី **ក.ស.ទ.**
- រៀបចំ សម្របសម្រួល និងធ្វើកំណត់ហេតុរាល់កិច្ចប្រជុំពិភាក្សារបស់ **ក.ម.ក.ស.ទ.**
- សម្របសម្រួលការងាររដ្ឋបាលទូទៅនិងគ្រប់គ្រងថវិកាមូលនិធិ **ក.ស.ទ.**

- គ្រប់គ្រងបុគ្គលិកនិងមន្ត្រីទទួលបន្ទុកសម្របសម្រួលការងាររដ្ឋបាលនិងគ្រប់គ្រងមូលនិធិ **ក.ស.ន.**
- រាយការណ៍និងផ្តល់យោបល់ជូន **ក.ម.ក.ស.ន.** នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិ **ក.ស.ន.** និង
- គូនាទីនិងការកិច្ចផ្សេងទៀតដែល **ក.ម.ក.ស.ន.** ប្រគល់ជូន។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី **ក.ម.ន.**។

**មាត្រា១៤ ..**

បន្ទាប់ពីទទួលបានការអនុញ្ញាតពី **ក.ម.ក.ស.ន.** លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** អាចពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធ មុននឹងដាក់សេចក្តីព្រាងកម្មវិធីនិងផែនការអនុវត្តកម្មវិធី **ក.ស.ន.** ទៅ **ក.ម.ក.ស.ន.**។

**មាត្រា១៥ ..**

**ក.ម.ក.ស.ន.** ត្រូវមានកញ្ចប់ថវិកាសម្រាប់ដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។ ថវិកានេះ ត្រូវដកចេញពីមូលនិធិ **ក.ស.ន.** ប្រចាំឆ្នាំ យ៉ាងច្រើនចំនួន ១០% (ដប់ភាគរយ)។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីដែលបម្រើការងារក្នុងលេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** ត្រូវសម្រេចជាគោលការណ៍ដោយ **ក.ម.ក.ស.ន.** តាមសំណើរបស់ប្រធានលេខាធិការដ្ឋាន។

**ជំពូកទី៣**

**ការប្រមូលនិងការប្រើប្រាស់មូលនិធិភាពក្រីក្រសហគមន៍កម្ពុជា**

**មាត្រា១៦ ..**

ប្រភពធនធាននៃមូលនិធិ **ក.ស.ន.** រួមមាន៖

- ការបង់វិភាគទានរៀងរាល់ឆ្នាំចំនួន ០២% (ពីរភាគរយ) នៃចំណូលដុលដោយប្រតិបត្តិករទូរគមនាគមន៍ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍
- ធនធានដែលរដ្ឋឬក្រសួង ស្ថាប័ន ផ្តល់ឱ្យមូលនិធិ **ក.ស.ន.** សម្រាប់គម្រោងរួមគ្នា
- ធនធានដែលបានមកពីដៃគូអភិវឌ្ឍន៍
- ហិរញ្ញប្បទានសហប្រតិបត្តិការបរទេសនិងប្រភពផ្សេងទៀតសម្រាប់ចំណាយលើសេវារដ្ឋបាល និងសម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខារនិងការឧបត្ថម្ភផ្សេងៗ តាមការចាំបាច់ក្នុងគោលដៅធានាប្រសិទ្ធភាពក្នុងការបំពេញមុខងារ និង
- ប្រភពផ្សេងទៀត។

ប្រភពធនធាននៃមូលនិធិ **ក.ស.ន.** ត្រូវដាក់ចូលក្នុងគណនីប្រាក់បញ្ញើរបស់មូលនិធិ **ក.ស.ន.** នៅតុលាការជាតិលើកលែងតែមានការកំណត់ផ្សេងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រតិបត្តិករទូរគមនាគមន៍ត្រូវចាប់ផ្តើមបង់វិភាគទានចូលមូលនិធិ **ក.ស.ន.** ចាប់ពីឆ្នាំ២០១៧ តទៅ។

**មាត្រា១៧ ..**

ប្រតិបត្តិករទូរគមនាគមន៍ត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលធ្វើសវនកម្មចមក **ក.ម.ក.ស.ន.** យ៉ាងយូរមុន ៩០ (កៅសិប) ថ្ងៃ ក្រោយការិយបរិច្ឆេទនៃឆ្នាំនីមួយៗ។



ប្រតិបត្តិកម្មទូទៅនៃកម្មវិធីត្រូវបង់វិភាគទានចំនួន ០២% (ពីភាគរយ) នៃចំណូលដុល ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលធ្វើសវនកម្ម។ ចំនួនទឹកប្រាក់បង់វិភាគទាននេះ ត្រូវគណនាដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនៃឆ្នាំចាស់។ ប្រាក់លម្អៀងនៃការគណនាទឹកប្រាក់បង់វិភាគទាននៃឆ្នាំចាស់ និងឆ្នាំដែលត្រូវបង់នឹងត្រូវធ្វើនិយ័តកម្ម បន្ទាប់ពីទទួលបានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដូចមានចែងក្នុងកថាខណ្ឌទី១។

ប្រតិបត្តិកម្មទូទៅនៃកម្មវិធីត្រូវបង់វិភាគទានផ្ទាល់ទៅក្នុងគណនីមូលនិធិ **ក.ស.ន.** យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.** អំពីចំនួនទឹកប្រាក់ដែលត្រូវបង់ចូលមូលនិធិ **ក.ស.ន.**។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបង់វិភាគទានចូលមូលនិធិ **ក.ស.ន.** ត្រូវកំណត់ដោយប្រកាសរួមរវាងរដ្ឋមន្ត្រី **ក.ម.ន.** និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សំណល់ក្នុងឆ្នាំចាស់នៃមូលនិធិ **ក.ស.ន.** ត្រូវយោងទៅប្រើប្រាស់ជាមួយមូលនិធិ **ក.ស.ន.** ឆ្នាំបន្ទាប់។

**មាត្រា ១៨ .-**

ប្រតិបត្តិកម្មទូទៅនៃកម្មវិធីអាចស្នើសុំការទូទាត់ជាមុនរវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ចំនួន ៥០% (ហាសិបភាគរយ) នៃកាតព្វកិច្ចបង់វិភាគទានមូលនិធិ **ក.ស.ន.** ប្រចាំឆ្នាំ។

ដើម្បីអាចស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដូចមានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើ ប្រតិបត្តិកម្មទូទៅនៃកម្មវិធី ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវដាក់ពាក្យស្នើសុំជាមុនទៅ **ក.ម.ក.ស.ន.** យ៉ាងយូរត្រឹមត្រីមាសទីមួយនៃឆ្នាំនីមួយៗ
- ត្រូវភ្ជាប់នូវរបាយការណ៍លម្អិតនៃការអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**
- ត្រូវគោរពតាមផែនការសកម្មភាពនៃការអនុវត្តកម្មវិធី **ក.ស.ន.**
- ត្រូវអនុវត្តកាតព្វកិច្ចទាំងឡាយដូចមានកំណត់ក្នុងមាត្រា២៤ នៃអនុក្រឹត្យនេះ
- តាមការកំណត់ផ្សេងទៀតដោយ **ក.ម.ក.ស.ន.**។

**មាត្រា ១៩ .-**

**ក.ម.ក.ស.ន.** មានសិទ្ធិអនុម័តការទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ន.** ប្រចាំឆ្នាំនិងការអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងការអនុវត្តកម្មវិធី **ក.ស.ន.** ត្រូវកំណត់បន្ថែមដោយ **ក.ម.ក.ស.ន.**។

**មាត្រា ២០ .-**

មូលនិធិ **ក.ស.ន.** ត្រូវបានប្រើប្រាស់ដើម្បីជំរុញការកាត់បន្ថយគម្លាតឌីជីថល ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ កម្មវត្ថុនៃការប្រើប្រាស់មូលនិធិ **ក.ស.ន.** មានជាអាទិ៍ ដូចខាងក្រោម៖

ក- កសាងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍សម្រាប់អ៊ីនធឺណិតលឿនលឿនជាអាទិភាពទៅ៖

- រដ្ឋបាលថ្នាក់ក្រោមជាតិ
- តំបន់ជនបទ
- តំបន់ដែលប្រជាជនមានចំណូលទាបជាងប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានធានាសម្រាប់កម្មករនិយោជិត
- គ្រឹះស្ថានសិក្សាសាធារណៈឬគ្រឹះស្ថានសិក្សាឥតគិតថ្លៃ



- គ្រឹះស្ថានស្រាវជ្រាវសាធារណៈឬគ្រឹះស្ថានស្រាវជ្រាវឥតគិតថ្លៃ
  - បណ្ណាល័យជាតិ បណ្ណាល័យរាជធានី-ខេត្ត ឬបណ្ណាល័យឥតគិតថ្លៃ
  - មន្ទីរពេទ្យសាធារណៈឬមន្ទីរពេទ្យឥតគិតថ្លៃ ឬ
  - មណ្ឌលសុខភាពសាធារណៈឬមណ្ឌលសុខភាពឥតគិតថ្លៃ។
- ខ- ផ្តល់ ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍និងសេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទំនើបនិងល្បឿនលឿននៅតំបន់អាទិភាពដែលបានកំណត់ក្នុងចំណុច (ក) នៃមាត្រានេះ ប្រកបដោយសុវត្ថិភាពនិងសន្តិសុខ
- ឃ- ផ្តល់សេវាគ្រាអាសន្នទូទាំងប្រទេសដោយឥតគិតថ្លៃ
- ង- ចំណាយរដ្ឋបាល និង
- ច- កម្មវត្ថុផ្សេងទៀតដែលកំណត់ដោយ **ក.ម.ក.ស.ទ.**។

**មាត្រា ២១ ..**

ផលដែលកើតឡើងពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍ ឬការផ្តល់ ការពង្រឹង និងការពង្រីកសេវាទូរគមនាគមន៍និងសេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងការប្រើប្រាស់នៃបុគ្គលដែលទទួលបានគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ស្របតាមអនុក្រឹត្យនេះនិងបទប្បញ្ញត្តិផ្សេងទៀត។

**មាត្រា ២២ ..**

រាល់ចំណាយចំពោះធនធានមនុស្សនិងសម្ភារៈសម្រាប់ដំណើរការ និងការបំពេញភារកិច្ចរបស់ **ក.ម.ក.ស.ទ.** និងលេខាធិការដ្ឋាននៃ **ក.ម.ក.ស.ទ.** គឺជាចំណាយរដ្ឋបាល មានជាអាទិ៍៖

- ប្រាក់សម្រាប់ដំណើរការនិងបំពេញភារកិច្ចរបស់ **ក.ម.ក.ស.ទ.** និងលេខាធិការដ្ឋាន
- ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក **ក.ម.ក.ស.ទ.**
- ប្រាក់ឧបត្ថម្ភសម្រាប់ប្រធាន អនុប្រធាន ទីប្រឹក្សាបច្ចេកទេស មន្ត្រីរាជការ និងបុគ្គលិកនៃលេខាធិការដ្ឋាន
- ការទិញ ការជួល ការជួសជុល ឬការថែទាំសម្ភារៈ ការិយាល័យ មធ្យោបាយនិងសម្ភារៈរដ្ឋបាល
- ការទិញ ការជួល ការជួសជុល ឬការថែទាំយានជំនិះ
- ចំណាយចំពោះប្រេងឥន្ធនៈ ប្រេងអីល និង
- ចំណាយជាក់ស្តែងផ្សេងៗទៀតតាមការកំណត់របស់ **ក.ម.ក.ស.ទ.**។

**ជំពូកទី៤**

**លក្ខខណ្ឌនិងវិធានការផ្តល់មូលនិធិនិងការទូទាត់រវាងវិភាគទានមូលនិធិជាមួយនិង  
គម្រោងអនុវត្តកម្មវិធីវិភាគព្យាបាលសេវាសកលទូរគមនាគមន៍**

**មាត្រា ២៣ ..**

បុគ្គលដែលមានសិទ្ធិស្នើសុំមូលនិធិ **ក.ស.ទ.** ឬស្នើសុំការទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ទ.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** មានដូចខាងក្រោម៖

- ប្រតិបត្តិករទូរគមនាគមន៍ដែលបានបំពេញប្រតិបត្តិការដូចមានចែងក្នុងមាត្រា១៧ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងបានអនុវត្តកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិជាធរមាន
- អង្គភាពរដ្ឋទទួលបន្ទុកអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

- បុគ្គលផ្សេងទៀតដែលមានគុណវុឌ្ឍិឆ្លើយតបទៅនឹងកម្មវត្ថុណាមួយដូចមានចែងក្នុងមាត្រា២០ នៃអនុក្រឹត្យនេះ។

**មាត្រា២៤ .-**

ដើម្បីទទួលបានមូលនិធិ **ក.ស.ទ.** ឬការទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ទ.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** អ្នកស្នើសុំត្រូវបញ្ជាក់ថា៖

- បានអនុវត្តកាតព្វកិច្ចបង់វិភាគទានដោយប្រតិបត្តិករទូទៅតាមតម្លៃចូលមូលនិធិ **ក.ស.ទ.** ស្របតាមអនុក្រឹត្យនេះនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត
- ពុំមានជាប់បំណុលដោយខកខានបង់វិភាគទានចូលមូលនិធិ **ក.ស.ទ.**
- មានសក្តានុពលភាពផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងមានឆន្ទៈក្នុងការសម្រេចនូវគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.**
- ចំពោះបុគ្គលស្នើសុំមូលនិធិ **ក.ស.ទ.**៖ ត្រូវផ្តល់នូវគម្រោងបច្ចេកទេសនិងហិរញ្ញវត្ថុ និងគោរពតាមលក្ខខណ្ឌ បែបបទ និងនីតិវិធីដែលកំណត់ដោយ **ក.ម.ក.ស.ទ.**
- ចំពោះបុគ្គលស្នើសុំទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ទ.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.**៖ ត្រូវភ្ជាប់គម្រោងបច្ចេកទេសនិងហិរញ្ញវត្ថុអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ដែលឆ្លើយតបយ៉ាងជាក់ស្តែងទៅនឹងផែនការអាទិភាពប្រចាំឆ្នាំនៃគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** និងបានធ្វើសវនកម្មរួច និង
- បង់ថ្លៃសេវាទទួលសិក្សានិងសម្រេចលើគម្រោងដែលបានស្នើសុំមក **ក.ម.ក.ស.ទ.** ស្របតាមប្រកាសរួមរបស់ **ក.ម.ទ.** និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**មាត្រា២៥ .-**

បុគ្គលទាំងឡាយដែលទទួលបានគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** អាចប្រើប្រាស់ថវិកានៃគម្រោងនេះដើម្បីស្ថាបនានិងប្រតិបត្តិការលើផលដែលកើតឡើងពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូទៅតាមតម្លៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូទៅតាមតម្លៃ ឬការផ្តល់ ការពង្រឹង និងការពង្រីកសេវាទូទៅតាមតម្លៃនិងសេវាបច្ចេកវិទ្យាតាមតម្លៃនិងព័ត៌មាន។

**មាត្រា២៦ .-**

គម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ត្រូវបានផ្តល់តាមករណីដូចខាងក្រោម៖

ក- ករណីសំណើសុំគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** តាមរយៈការផ្សព្វផ្សាយជាសាធារណៈ៖

- លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ទ.** ត្រូវប្រកាសរកបុគ្គលអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** តាមការផ្សព្វផ្សាយជាសាធារណៈ
- **ក.ម.ក.ស.ទ.** អាចជ្រើសរើសយកវិធីជាក់ឱ្យដេញថ្លៃគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ឬជ្រើសរើសយកបុគ្គលអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ស្របតាមការកំណត់ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត
- បុគ្គលស្នើសុំគម្រោងអនុវត្តកម្មវិធី **ក.ស.ទ.** ត្រូវផ្តល់នូវគម្រោងបច្ចេកទេសនិងហិរញ្ញវត្ថុលម្អិត និងគោរពតាមលក្ខខណ្ឌនិងនីតិវិធីដែលកំណត់ដោយ **ក.ម.ក.ស.ទ.**



- **ក.ម.ក.ស.ន.** ត្រូវសម្រេចផ្តល់គម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដល់បុគ្គលដែលបានស្នើសុំគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារតាមលក្ខខណ្ឌនីតិវិធីជាធរមាន
- សេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.** អាចត្រូវបានតវ៉ាទៅតុលាការមានសមត្ថកិច្ច ដោយបុគ្គលស្នើសុំគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេច។ សេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.** ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលស្នើសុំគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** មិនបានតវ៉ាក្នុងរយៈពេលកំណត់នេះ។

ខ- ករណីស្នើសុំទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ៖

- នីតិវិធីដែលកំណត់ក្នុងចំណុច (ក) ខាងលើ ត្រូវយកមកអនុវត្តដូចគ្នា
- **ក.ម.ក.ស.ន.** មានសិទ្ធិសម្រេចដាក់ឱ្យដេញថ្លៃក្នុងករណីដែលមានសំណើច្រើនលើការទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដូចគ្នា។

រាល់គម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលត្រូវបានអនុម័តយល់ព្រមដោយ **ក.ម.ក.ស.ន.** ត្រូវផ្សព្វផ្សាយជាសាធារណៈ។

**មាត្រា ២៧ .-**

ការផ្តល់ថវិកាដល់បុគ្គលអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ត្រូវធ្វើឡើងតាមរយៈការផ្ទេររវាងគណនីធនាគារ និងតាមដំណាក់កាល ស្របតាមការសម្រេចនៃគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដោយភ្ជាប់មកជាមួយនូវរបាយការណ៍លម្អិតនៃការសម្រេចគម្រោង។ នីតិវិធីនៃការផ្តល់ថវិកានេះអាចត្រូវបានកំណត់បន្ថែមដោយសេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.**។

**ជំពូកទី៥**

**ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃ  
ការប្រើប្រាស់មូលនិធិភាគពូកែសេវាសកលទូរគមនាគមន៍**

**មាត្រា ២៨ .-**

បុគ្គលទទួលបានគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ត្រូវរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** តាមការស្នើសុំរបស់លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.**។

បុគ្គលទទួលបានគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ត្រូវបង្ហាញដោយស្រួលនិងសហការជាមួយ **ក.ម.ក.ស.ន.** ឬលេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** ក្នុងការចុះត្រួតពិនិត្យនិងតាមដានការអនុវត្តគម្រោងរបស់បុគ្គលទទួលបានគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** និងឆ្លើយតបទៅនឹងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោង។

ក្នុងករណីដែលគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ណាមួយមិនដំណើរការ ឬដំណើរការពុំស្របតាមផែនការសកម្មភាព លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** ត្រូវធ្វើរបាយការណ៍ជូន **ក.ម.ក.ស.ន.** ព្រមទាំងស្នើសុំចាត់វិធានការបន្ទាន់ដើម្បីផ្អាកឬបញ្ឈប់ការអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**។

**មាត្រា ២៩ .-**

លេខាធិការដ្ឋាននៃ **ក.ម.ក.ស.ន.** ត្រូវរៀបចំជាប្រចាំរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ស្តីពីស្ថានភាពនៃការអនុវត្តកម្មវិធីមូលនិធិ **ក.ស.ន.** ដាក់ជូន **ក.ម.ក.ស.ន.** ដើម្បីពិនិត្យនិងសម្រេច។



**ជំពូកទី៦**  
**ទោសប្បញ្ញត្តិ**

**មាត្រា៣០ .-**

ក្នុងករណីពិនិត្យឃើញថា ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** មិនអនុវត្តតាមកាតព្វកិច្ចណាមួយដូចមានកំណត់ក្នុងអនុក្រឹត្យនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត **ក.ម.ក.ស.ន.** អាចស្នើសុំទៅ **ក.ប.ន.** ដើម្បីចាត់វិធានការ ជាអាទិ៍ ដូចខាងក្រោម៖

- ក- ដឹកនាំកែតម្រូវប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ឱ្យអនុវត្តតាមលក្ខខណ្ឌ ឬលក្ខខណ្ឌបន្ថែម
- ខ- បង្កការនាំចេញឬការនាំចូលគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
- គ- បង្កកគណនីរបស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**
- ឃ- ដាក់កំហិតលើអាជ្ញាបណ្ណ
- ង- ព្យួរអាជ្ញាបណ្ណ
- ច- ព្យួរបណ្តោះអាសន្ន ឬបញ្ឈប់ការងាររបស់អគ្គនាយក នាយកប្រតិបត្តិ សមាជិកគណៈគ្រប់គ្រង ឬបុគ្គលិកជាន់ខ្ពស់របស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**
- ឆ- ជ្រើសរើសនិងផ្តល់អំណាចដល់បុគ្គលដែលមានសមត្ថកិច្ចសមស្រប ដើម្បីពិនិត្យមើលសកម្មភាពអាជីវកម្ម ឬសកម្មភាពពាក់ព័ន្ធផ្សេងទៀតរបស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**
- ជ- ដាក់កំហិត ឬបញ្ឈប់សកម្មភាពជាក់លាក់ ឬទូទៅរបស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.**
- ឈ- ចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ស្របតាមការកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

**មាត្រា៣១ .-**

ដោយពុំទាន់គិតដល់ទណ្ឌកម្មព្រហ្មទណ្ឌ និងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីផ្សេងទៀត បុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលប្រើប្រាស់មូលនិធិ **ក.ស.ន.** ក្នុងស្ថានភាពមិនសមស្រប ឬ/និងធ្វើឱ្យបាត់បង់ដោយប្រការណាមួយតាមរយៈការលួចកិបកេង ក្លែងបន្លំ ប្រើប្រាស់មូលនិធិ **ក.ស.ន.** ខុសគោលដៅ ឬអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** មិនត្រឹមត្រូវ, **ក.ម.ក.ស.ន.** អាចស្នើសុំទៅ **ក.ប.ន.** ដើម្បីចាត់វិធានការ សមស្របដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

បុគ្គលដែលទទួលបានមូលនិធិ **ក.ស.ន.** ដើម្បីអនុវត្តគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលប្រើប្រាស់មូលនិធិ **ក.ស.ន.** មិនសមស្រប ឬ/និងធ្វើឱ្យបាត់បង់ដោយប្រការណាមួយ ត្រូវសងមកវិញនូវចំនួនទឹកប្រាក់ដែលទទួលបានពី **ក.ម.ក.ស.ន.** ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ **ក.ម.ក.ស.ន.** ដោយភ្ជាប់នូវការប្រាក់ដែលកំណត់ដោយច្បាប់គិតចាប់ពីថ្ងៃប្រព្រឹត្តល្មើស។

**ជំពូកទី៧  
អនុប្បញ្ញត្តិ**

**មាត្រា៣២ .-**

ក្នុងករណីដែលប្រតិបត្តិករទូរគមនាគមន៍ ខកខានមិនបានស្នើសុំការទូទាត់ជាមុនរវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដូចកំណត់ក្នុងមាត្រា១៨ នៃអនុក្រឹត្យនេះ ប្រតិបត្តិករទូរគមនាគមន៍នីមួយៗ អាចស្នើសុំការទូទាត់ចំនួន ៥០% ( ហាសិបភាគរយ ) នៃកាតព្វកិច្ចបង់វិភាគទានមូលនិធិ **ក.ស.ន.** ប្រចាំឆ្នាំ។

ការស្នើសុំទូទាត់ក្នុងន័យនៃមាត្រានេះ អនុវត្តចំពោះតែគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលកំពុងដំណើរការ ឬ ត្រូវបានសម្រេចក្នុងឆ្នាំ២០១៧ ឬឆ្នាំ២០១៨ ប៉ុណ្ណោះ។

ដើម្បីអាចស្នើសុំការទូទាត់រវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដូចមាន កំណត់ក្នុងកថាខណ្ឌទី១ ខាងលើ ប្រតិបត្តិករទូរគមនាគមន៍ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវដាក់ពាក្យស្នើសុំទៅ **ក.ម.ក.ស.ន.** យ៉ាងយូរត្រឹមត្រីមាសទីមួយនៃឆ្នាំ២០១៨ សម្រាប់គម្រោង អនុវត្តកម្មវិធី **ក.ស.ន.** ឆ្នាំ២០១៧ ឬត្រីមាសទីមួយនៃឆ្នាំ២០១៩ សម្រាប់គម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ឆ្នាំ២០១៨
- ត្រូវភ្ជាប់នូវរបាយការណ៍បច្ចេកទេសលម្អិតនៃគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលកំពុងដំណើរការ ឬត្រូវបានសម្រេចរួចហើយ
- ត្រូវភ្ជាប់នូវរបាយការណ៍ហិរញ្ញវត្ថុនៃគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលត្រូវបានធ្វើសវនកម្មរួចដោយ សវនករឯករាជ្យ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ត្រូវគោរពតាមផែនការសកម្មភាពនៃផែនការអនុវត្តកម្មវិធី **ក.ស.ន.** ដែលត្រូវបានអនុម័តរួច
- ត្រូវអនុវត្តកាតព្វកិច្ចទាំងឡាយដូចមានកំណត់ក្នុងមាត្រា២៤ នៃអនុក្រឹត្យនេះ និង
- តាមការកំណត់ផ្សេងទៀតដោយ **ក.ម.ក.ស.ន.** ។

បញ្ញត្តិនៃកថាខណ្ឌទី១ ទី២ និងទី៣ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះប្រតិបត្តិករទូរគមនាគមន៍ដែលបានស្នើសុំការទូទាត់ជាមុនរវាងវិភាគទានមូលនិធិ **ក.ស.ន.** ជាមួយនឹងគម្រោងអនុវត្តកម្មវិធី **ក.ស.ន.** ដែលកំណត់ក្នុងមាត្រា១៨ នៃអនុក្រឹត្យនេះ។

**មាត្រា៣៣.-**

ប្រតិបត្តិករទូរគមនាគមន៍ត្រូវបង់វិភាគទានសម្រាប់ឆ្នាំ២០១៧ ដោយផ្អែកលើចំណូលដុលប្រចាំឆ្នាំ២០១៦ មក **ក.ម.ក.ស.ន.** ។

**ក.ម.ក.ស.ន.** ត្រូវកំណត់កាលបរិច្ឆេទនៃការបង់វិភាគទានសម្រាប់ឆ្នាំ២០១៧។

**ជំពូកទី៨  
អវសានប្បញ្ញត្តិ**

**មាត្រា៣៤.-**

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

**មាត្រា ៣៥.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**នាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អូន ស៊ីមស៊ីថា**

**ស្រី អ៊ឹមស៊ីថា**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ៧៧ អនក្រ.ត ត**



**អនុក្រឹត្យ**

**ស្តីពីការជូនវេជ្ជបញ្ជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាមានសក្តានុពល ជូនមួយកងឯកភាព នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ១៤៤រូប នៃកងអនុសេនាធិកម្មចក្រគ្រាប់មីនទាន់ផ្ទះលេខ៣៣៣ ដែលមានស្នាដៃក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីកន្លងមក សម្រេចបានលទ្ធផលល្អ ដូចមានរាយនាមខាងក្រោម៖

**ចំពោះកងឯកភាព**

- កងអនុសេនាធិកម្មចក្រគ្រាប់មីនទាន់ផ្ទះលេខ៣៣៣

**ចំពោះបុគ្គល**

|                 |       |              |                |                                                         |
|-----------------|-------|--------------|----------------|---------------------------------------------------------|
| ១-ឧត្តមសេនីយ៍ទោ | ប័រ   | នាង          | អត្តលេខ០១៦៥២៧  | នាយទាហានគាំទ្រថ្នាក់ជាតិ                                |
| ២-វរសេនីយ៍ឯក    | សែម   | សុវណ្ណារិទ្ធ | អត្តលេខ០១៧៧០៣  | នាយទាហានគាំទ្រថ្នាក់ជាតិ                                |
| ៣-វរសេនីយ៍ឯក    | សំ    | សុដា         | អត្តលេខ០២៧១២៧  | នាយទាហានគាំទ្រថ្នាក់ជាតិ                                |
| ៤-វរសេនីយ៍ឯក    | លាង   | សុវណ្ណារិទ្ធ | អត្តលេខ០១៦៣១៤  | មេបញ្ជាការរងកងអនុសេនាធិកម្មចក្រគ្រាប់ មីនទាន់ផ្ទះលេខ៣៣៣ |
| ៥-វរសេនីយ៍ឯក    | ធីតា  | សុដា         | អត្តលេខ០៤៨៤៧២  | ខ្នាតកាំភ្លើង                                           |
| ៦-វរសេនីយ៍ឯក    | លីម   | ធី           | អត្តលេខ០៣១៧៥២  | នាយករងមន្ទីរពេទ្យកម្រិត១                                |
| ៧-វរសេនីយ៍ទោ    | ជួន   | ធុន្ទី       | អត្តលេខ០១៦៨៤៥៣ | មេបញ្ជាការរងកងអនុសេនាធិកម្មចក្រគ្រាប់ មីនទាន់ផ្ទះលេខ៣៣៣ |
| ៨-វរសេនីយ៍ទោ    | ឡាយសរ | សុខា         | អត្តលេខ០៥៨៤៤៥  | នាយទាហានប្រតិបត្តិការ                                   |
| ៩-វរសេនីយ៍ទោ    | ជា    | តេន:         | អត្តលេខ០១៦៥៩៩៥ | បុគ្គលិកបើកបររថយន្តស៊ីវិល                               |

|                 |        |             |               |                                                                            |
|-----------------|--------|-------------|---------------|----------------------------------------------------------------------------|
| ១០-វរសេនីយ៍ទោ   | សារ៉ាយ | សំបូរ       | អត្តលេខ២២១៣៧៦ | មេបញ្ជាការរងកងអនុសេនាតូចកម្ពុចគ្រឿងផ្ទុះ                                   |
| ១១-វរសេនីយ៍ទោ   | ជុត    | ចាន់ណា      | អត្តលេខ១៣៥៨៩១ | នាយករងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព<br>ពហុជាតិ                      |
| ១២-វរសេនីយ៍ទោ   | ទិប    | ដារ៉ា       | អត្តលេខ០៣៩៨៨៣ | ប្រធានកងកម្លាំងការពារ                                                      |
| ១៣-វរសេនីយ៍ទោ   | ឡឹក    | សុផាន់      | អត្តលេខ០៥៩៥៨៣ | បុគ្គលិកបើកបររថពាសដែក                                                      |
| ១៤-វរសេនីយ៍ទោ   | ប្រាក់ | ចន្ទឡានី    | អត្តលេខ០៥៩០៦៥ | បុគ្គលិកបើកបររថពាសដែក                                                      |
| ១៥-វរសេនីយ៍ទោ   | លៀង    | គឹមលាង      | អត្តលេខ០២៧១១៥ | មេបញ្ជាការកងអនុសេនាតូចបោសសម្អាតមីន និង<br>យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះតាមដងផ្លូវ |
| ១៦-វរសេនីយ៍ទោ   | យុន    | សម័យ        | អត្តលេខ០១៨២៧១ | កម្លាំងការពារ                                                              |
| ១៧-វរសេនីយ៍ទោ   | មាស    | ស៊ីវ        | អត្តលេខ១៧៨៩៧៤ | កម្លាំងការពារ                                                              |
| ១៨-វរសេនីយ៍ទោ   | ប្រុក  | ជារិទ្ធ     | អត្តលេខ០៣១៤៣៧ | នាយកមន្ទីរពេទ្យកម្រិត១                                                     |
| ១៩-វរសេនីយ៍ទោ   | ផ្លាង  | សាតុន       | អត្តលេខ០៤៨៤៥៥ | នាយទាហានសម្របសម្រួល                                                        |
| ២០-វរសេនីយ៍ត្រី | ស៊ីម   | សុធារ៉ា     | អត្តលេខ០៦៥៩៤៥ | មេបញ្ជាការកងអនុសេនាតូចកម្ពុចគ្រាប់មីនទាន់ផ្ទុះ<br>លេខ៣៣៣                   |
| ២១-វរសេនីយ៍ត្រី | សៅ     | សារ៉ាន      | អត្តលេខ១៤២៧១៧ | ជំនួយការវិទ្យុទាក់ទង                                                       |
| ២២-វរសេនីយ៍ត្រី | សុខ    | សុភក្រ្ត    | អត្តលេខ០២៦៨២៤ | មេបញ្ជាការកងអនុសេនាតូចគាំទ្រភស្តុភារ                                       |
| ២៣-វរសេនីយ៍ត្រី | ហេង    | សារឿន       | អត្តលេខ០៤៩៤៦៩ | បុគ្គលិកបើកបររថយន្តដឹកជញ្ជូន                                               |
| ២៤-វរសេនីយ៍ត្រី | ស៊ីង   | ឈី          | អត្តលេខ០៥៩៤៣៣ | ជំនួយការកម្ពុចគ្រឿងផ្ទុះ                                                   |
| ២៥-វរសេនីយ៍ត្រី | ជុល    | ជេត         | អត្តលេខ០៧៩២៤២ | បុគ្គលិកបើកបររថពាសដែក                                                      |
| ២៦-វរសេនីយ៍ត្រី | ម៉ុង   | សំណាង       | អត្តលេខ០៤៨៤៥៧ | ប្រធានកងកម្លាំងការពារ                                                      |
| ២៧-វរសេនីយ៍ត្រី | តឿក    | សម្បត្តិ    | អត្តលេខ១៣៣៥៣៦ | បុគ្គលិកបើកបររថពាសដែក                                                      |
| ២៨-វរសេនីយ៍ត្រី | សេង    | លៀង         | អត្តលេខ០២១៩៨៦ | កម្លាំងការពារ                                                              |
| ២៩-វរសេនីយ៍ត្រី | អ៊ុ    | ស៊ីណាត      | អត្តលេខ០៤៧៦០៥ | បុគ្គលិកបើកបររថពាសដែក                                                      |
| ៣០-វរសេនីយ៍ត្រី | ធឿន    | សុភា        | អត្តលេខ០៣១៣២២ | ប្រធានកងកម្លាំងការពារ                                                      |
| ៣១-វរសេនីយ៍ត្រី | ម៉ុង   | បូរី        | អត្តលេខ១៤៤៤៨៩ | ប្រធានក្រុមគ្រឿងចក្រកម្ពុចមីន                                              |
| ៣២-អនុសេនីយ៍ឯក  | ម៉ាន់  | សុធា        | អត្តលេខ២០០៨១១ | ជំនួយការត្រួតពិនិត្យគុណភាព                                                 |
| ៣៣-អនុសេនីយ៍ឯក  | ជុំង   | សុគន្ធានី   | អត្តលេខ២០០៧៩៤ | ជំនួយការរដ្ឋបាល                                                            |
| ៣៤-អនុសេនីយ៍ឯក  | ព្រំ   | ចាន់ពិសិដ្ឋ | អត្តលេខ០៣១២៣៥ | កម្លាំងការពារ                                                              |
| ៣៥-អនុសេនីយ៍ឯក  | នន     | ម៉ុងធឿន     | អត្តលេខ២០៦៨៤០ | កម្លាំងការពារ                                                              |
| ៣៦-អនុសេនីយ៍ឯក  | គង់    | គង្គ        | អត្តលេខ២២១៤៤៧ | ជំនួយការកម្ពុចគ្រឿងផ្ទុះ                                                   |
| ៣៧-អនុសេនីយ៍ឯក  | ឃីម    | សុចន្ទា     | អត្តលេខ១១៥៤៨៥ | ខ្នាតកាំភ្លើង                                                              |
| ៣៨-អនុសេនីយ៍ឯក  | ចាន់   | សង្ហា       | អត្តលេខ០៥៨៥៦៨ | កម្លាំងការពារ                                                              |



|                  |       |                |               |                                                                            |
|------------------|-------|----------------|---------------|----------------------------------------------------------------------------|
| ៣៩-អនុសេនីយ៍ឯក   | យឹម   | វ៉ាស្ទា        | អត្តលេខ១៣២៩៧៦ | ប្រធានក្រុមកម្មវិធីគ្រឿងផ្ទុះ                                              |
| ៤០-អនុសេនីយ៍ឯក   | ភើត   | សុតិ           | អត្តលេខ២២១៣៩៣ | បុគ្គលិកកម្មវិធីគ្រឿងផ្ទុះ                                                 |
| ៤១-អនុសេនីយ៍ឯក   | ជួន   | បូរិន          | អត្តលេខ០៨៧១២៩ | បុគ្គលិកបើកបរ                                                              |
| ៤២-អនុសេនីយ៍ឯក   | គុយ   | សម្បត្តិ       | អត្តលេខ១៦១៥៣៩ | បុគ្គលិកបើកបរថយន្ត                                                         |
| ៤៣-អនុសេនីយ៍ឯក   | ចាន់  | សំនាង          | អត្តលេខ២០៦៦១៧ | ខ្នាតកាំភ្លើង                                                              |
| ៤៤-អនុសេនីយ៍ឯក   | ខែង   | ចាន់សេរីវិស្ណុ | អត្តលេខ១៨៧៨៤២ | ជំនួយការរដ្ឋបាល                                                            |
| ៤៥-អនុសេនីយ៍ឯក   | ធី    | ស្រីរាង        | អត្តលេខ១៦៣១៥៤ | មេបញ្ជាការកងអនុសេនាតូចកម្មវិធីគ្រឿងផ្ទុះ                                   |
| ៤៦-អនុសេនីយ៍ឯក   | ហាស   | សុខ            | អត្តលេខ១៧៨៩៣២ | បុគ្គលិកបើកបររថពាសដៃកសស្រ្កោះ                                              |
| ៤៧-អនុសេនីយ៍ទោ   | ស្រី  | វាសនា          | អត្តលេខ២២១៧៩៤ | បុគ្គលិកបើកបរថយន្តជួសជុល និងរុករាន សណ្តោង                                  |
| ៤៨-អនុសេនីយ៍ទោ   | វ៉ែន  | ចម្លើយ         | អត្តលេខ១៥៦៨៨៧ | ប្រធានក្រុមថយន្តស្រាវជ្រាវ និងរុករានគ្រាប់                                 |
| ៤៩-អនុសេនីយ៍ទោ   | សេង   | ម៉ាឌីយ៉ា       | អត្តលេខ២២០២២៥ | នាយទាហានគាំទ្រថ្នាក់ជាតិ                                                   |
| ៥០-អនុសេនីយ៍ទោ   | ដោក   | សុតា           | អត្តលេខ២១៦៣៤១ | ជំនួយការភស្តុភារ                                                           |
| ៥១-អនុសេនីយ៍ទោ   | តៅ    | ម៉េង           | អត្តលេខ១០៦៨១៩ | បុគ្គលិកពេទ្យ                                                              |
| ៥២-អនុសេនីយ៍ទោ   | រស់   | សែត            | អត្តលេខ០៦៧៣២៩ | កម្លាំងការពារ                                                              |
| ៥៣-អនុសេនីយ៍ទោ   | ចុង   | សុតាណ          | អត្តលេខ០៦៥៦៧៩ | កម្លាំងការពារ                                                              |
| ៥៤-អនុសេនីយ៍ទោ   | កែវ   | សុវិប          | អត្តលេខ០៤៩២៤៤ | បុគ្គលិកកម្មវិធីគ្រឿងផ្ទុះ                                                 |
| ៥៥-អនុសេនីយ៍ទោ   | ម៉ែន  | វ៉ាវី          | អត្តលេខ២០៦៧៨៣ | បុគ្គលិកពេទ្យ                                                              |
| ៥៦-អនុសេនីយ៍ទោ   | ហឿន   | ម៉ាឡា          | អត្តលេខ១៦៣៣៩៣ | ប្រធានកងកម្លាំងការពារ                                                      |
| ៥៧-អនុសេនីយ៍ទោ   | កែវ   | បូរី           | អត្តលេខ០៦៥៦៨៦ | កម្លាំងការពារ                                                              |
| ៥៨-អនុសេនីយ៍ទោ   | ស្រី  | គុម្មុះ        | អត្តលេខ០៦៧០៦៩ | កម្លាំងការពារ                                                              |
| ៥៩-អនុសេនីយ៍ទោ   | ខ្ញុំ | សុតា           | អត្តលេខ១១៦៣៨៨ | មេបញ្ជាការកងអនុសេនាតូចបោសសម្អាត<br>មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះតាមដងផ្លូវ |
| ៦០-អនុសេនីយ៍ទោ   | វ៉ាន  | សាវី           | អត្តលេខ០៦៧២២៦ | កម្លាំងការពារ                                                              |
| ៦១-អនុសេនីយ៍ទោ   | ម៉ុ   | វិធី           | អត្តលេខ១៩៨៥៦៨ | ខ្នាតកាំភ្លើង                                                              |
| ៦២-អនុសេនីយ៍ទោ   | លីម   | សាវ៉ាតុច       | អត្តលេខ០៩៤៤៤៩ | បុគ្គលិកបញ្ជាម៉ាស៊ីនស្រាវជ្រាវ និងរុករានគ្រាប់                             |
| ៦៣-អនុសេនីយ៍ទោ   | ឈាង   | វិជ្ជ័យ        | អត្តលេខ១៤២២០២ | ប្រធានក្រុមកម្លាំងការពារ                                                   |
| ៦៤-អនុសេនីយ៍ទោ   | សុខ   | បេល            | អត្តលេខ២២២២៤៦ | កម្លាំងការពារ                                                              |
| ៦៥-អនុសេនីយ៍ទោ   | ស៊ុន  | សេត            | អត្តលេខ០៥៩៤៥៣ | ប្រធានក្រុមកម្លាំងការពារ                                                   |
| ៦៦-អនុសេនីយ៍ទោ   | សុខ   | ចំរើន          | អត្តលេខ០៦៧២៤៨ | ខ្នាតកាំភ្លើង                                                              |
| ៦៧-អនុសេនីយ៍ទោ   | ឱម    | សុជាតិ         | អត្តលេខ០៥០៦០០ | ខ្នាតកាំភ្លើង                                                              |
| ៦៨-អនុសេនីយ៍ត្រី | វិន   | សំរោត          | អត្តលេខ២១៩៦៨២ | កម្លាំងការពារ                                                              |
| ៦៩-អនុសេនីយ៍ត្រី | ធើរ្យ | គឹមនេន         | អត្តលេខ១៦៦៧១៦ | បុគ្គលិកពេទ្យ                                                              |
| ៧០-អនុសេនីយ៍ត្រី | នី    | ពិសិដ្ឋ        | អត្តលេខ១៤១៨៦៦ | បុគ្គលិកពេទ្យ                                                              |



|                  |        |           |               |                              |
|------------------|--------|-----------|---------------|------------------------------|
| ៧១-អនុសេនីយ៍ត្រី | ចុល    | ស្រីនាង   | អត្តលេខ១៣០៦៥០ | បុគ្គលិកពេទ្យ                |
| ៧២-អនុសេនីយ៍ត្រី | ស៊ុត   | សំណាង     | អត្តលេខ២៣៤០៩៩ | ជំនួយការទូទៅ                 |
| ៧៣-អនុសេនីយ៍ត្រី | នាង    | ចន្ទា     | អត្តលេខ០៦៥៩៦៦ | បុគ្គលិកអគ្គិសនី             |
| ៧៤-អនុសេនីយ៍ត្រី | ផាន់   | ចន្ទន្ទៈ  | អត្តលេខ១៩០៣៧៥ | បុគ្គលិកបើកបររថយន្តដឹកជញ្ជូន |
| ៧៥-អនុសេនីយ៍ត្រី | សោម    | សុគុណវត្ត | អត្តលេខ០៦៨៨៤៥ | បុគ្គលិកបើកបររថយន្តដឹកជញ្ជូន |
| ៧៦-អនុសេនីយ៍ត្រី | គួង    | លីន       | អត្តលេខ០៨៦១០៦ | បុគ្គលិកពេទ្យ                |
| ៧៧-អនុសេនីយ៍ត្រី | ឃុន    | រដ្ឋា     | អត្តលេខ១៣៥៧៦២ | បុគ្គលិកពេទ្យ                |
| ៧៨-អនុសេនីយ៍ត្រី | រោង    | រ៉ាប      | អត្តលេខ២២២៨៨០ | ខ្នាតកាំភ្លើង                |
| ៧៩-អនុសេនីយ៍ត្រី | ជួន    | ចិន្តា    | អត្តលេខ១៥០១០១ | ខ្នាតកាំភ្លើង                |
| ៨០-អនុសេនីយ៍ត្រី | វិទ្យុ | ថាវិទ្យុ  | អត្តលេខ១៩០៦៣១ | កម្លាំងការពារ                |
| ៨១-អនុសេនីយ៍ត្រី | ម៉ុ    | ច័ន្ទនន្ទ | អត្តលេខ០៦៨១៧៩ | បុគ្គលិកពេទ្យ                |
| ៨២-អនុសេនីយ៍ត្រី | យីម    | វ៉ាន      | អត្តលេខ១៦៣២៥១ | បុគ្គលិកពេទ្យ                |
| ៨៣-អនុសេនីយ៍ត្រី | ឱន     | សុខលី     | អត្តលេខ១៦៤១៦៤ | បុគ្គលិកបើកបររថពាសដែក        |
| ៨៤-អនុសេនីយ៍ត្រី | អ៊ិន   | ម៉េងហ៊ាង  | អត្តលេខ២២៤៧៤៧ | កម្លាំងការពារ                |
| ៨៥-អនុសេនីយ៍ត្រី | ជាំ    | សុចិត្រ   | អត្តលេខ០៧២៨៨៣ | បុគ្គលិកពេទ្យ                |
| ៨៦-អនុសេនីយ៍ត្រី | គុយ    | ច័រ្យីត   | អត្តលេខ១៦១៣០៨ | កម្លាំងការពារ                |
| ៨៧-អនុសេនីយ៍ត្រី | អុន    | ភារម្យ    | អត្តលេខ១០២១៦១ | ប្រធានក្រុមកម្មេចគ្រឿងផ្ទុះ  |
| ៨៨-អនុសេនីយ៍ត្រី | ឡើង    | សុវណ្ណី   | អត្តលេខ១១៦៣៦៩ | កម្លាំងការពារ                |
| ៨៩-នាយចំណាង់     | ហង្ស   | នន        | អត្តលេខ០៦៣៥៥៩ | បុគ្គលិកបើកបររថពាសដែក        |
| ៩០-នាយចំណាង់     | ស៊ី    | យីមហ្វូរ  | អត្តលេខ២២១៤២៣ | បុគ្គលិកកម្មេចគ្រឿងផ្ទុះ     |
| ៩១-នាយចំណាង់     | កោះ    | សុខជាំ    | អត្តលេខ០៦១៧៣០ | កម្លាំងការពារ                |
| ៩២-នាយចំណាង់     | យី     | សេង       | អត្តលេខ២២១៧៩៣ | កម្លាំងការពារ                |
| ៩៣-នាយចំណាង់     | សុខ    | សំរិត     | អត្តលេខ២១៥៩៦៥ | ខ្នាតកាំភ្លើង                |
| ៩៤-នាយចំណាង់     | ខាន់   | មិត្ត     | អត្តលេខ០៧៤១៤៥ | កម្លាំងការពារ                |
| ៩៥-នាយចំណាង់     | សរ     | សារឿន     | អត្តលេខ១៩៦៥៧៧ | បុគ្គលិកបើកបរ                |
| ៩៦-នាយចំណាង់     | ច័ន    | សុផល      | អត្តលេខ០៨៦២៣៦ | ប្រធានក្រុមកម្មេចគ្រឿងផ្ទុះ  |
| ៩៧-នាយចំណាង់     | រស់    | ចន្ទធី    | អត្តលេខ២៣៦៤២៥ | បុគ្គលិកបើកបររថពាសដែក        |
| ៩៨-នាយចំណាង់     | ជាំ    | រ៉ាវី     | អត្តលេខ២៣៨៥៨២ | បុគ្គលិកបើកបររថពាសដែក        |
| ៩៩-នាយចំណាង់     | យន់    | វិរៈ      | អត្តលេខ១៩១៦៩៣ | បុគ្គលិកបើកបររថពាសដែក        |
| ១០០-នាយចំណាង់    | អេង    | អគ្គី     | អត្តលេខ២៣២៩៩៩ | ជំនួយការវិទ្យុទាក់ទង         |
| ១០១-នាយចំណាង់    | គីម    | ជានីចឡាន  | អត្តលេខ១៩១៥៨២ | បុគ្គលិកចម្រោះទឹកស្អាត       |
| ១០២-ព្រឹទ្ធពាលឯក | សុខ    | ចាន់ថន    | អត្តលេខ១៩២២៥២ | បុគ្គលិកបើកបររថយន្តដឹកជញ្ជូន |
| ១០៣-ព្រឹទ្ធពាលឯក | ជាំ    | សុខលេង    | អត្តលេខ២៤២៥៣៨ | បុគ្គលិកបើកបររថយន្តដឹកជញ្ជូន |

|                  |       |               |               |                                        |
|------------------|-------|---------------|---------------|----------------------------------------|
| ១០៤-ព្រឹទ្ធបាលឯក | ផែន   | សានុន         | អត្តលេខ២៣២៥៧៦ | ជាងជួសជុល                              |
| ១០៥-ព្រឹទ្ធបាលឯក | ព្រឺង | តារិទ្ធ       | អត្តលេខ១១៣៣៩៩ | កម្លាំងការពារ                          |
| ១០៦-ព្រឹទ្ធបាលឯក | ឡូ    | តារ៉ា         | អត្តលេខ២៣២៥៥៥ | កម្លាំងការពារ                          |
| ១០៧-ព្រឹទ្ធបាលឯក | ចាន់  | សាម៉ែ         | អត្តលេខ១០៧៤៣០ | បុគ្គលិកបើកបររថយន្តជួសជុល និងអូសសណ្តោង |
| ១០៨-ព្រឹទ្ធបាលឯក | ប៉ុក  | ឈិនឡុង        | អត្តលេខ២១៤៥១៤ | កម្លាំងការពារ                          |
| ១០៩-ព្រឹទ្ធបាលឯក | ប៉ុច  | សុខេន         | អត្តលេខ២៣៣០៦៦ | បុគ្គលិកបើកបរ                          |
| ១១០-ព្រឹទ្ធបាលឯក | ដាន   | វិទិត្យម៉ារ៉ា | អត្តលេខ២៣៩៥៨៤ | ប្រធានក្រុមកម្លាំងការពារ               |
| ១១១-ព្រឹទ្ធបាលឯក | កើត   | សម្បត្តិ      | អត្តលេខ២៣៩០០៣ | កម្លាំងការពារ                          |
| ១១២-ព្រឹទ្ធបាលឯក | ដួង   | ណាដាវីន       | អត្តលេខ១៩២៥០០ | បុគ្គលិកបោកអ៊ុត និងអនាម័យ              |
| ១១៣-ព្រឹទ្ធបាលឯក | ដុន   | ធី            | អត្តលេខ០៧៩៤៥០ | សន្តិសុខ                               |
| ១១៤-ព្រឹទ្ធបាលឯក | ក្រីង | ប៊ុនីកា       | អត្តលេខ១៩២៥២៣ | បុគ្គលិកពេទ្យ                          |
| ១១៥-ព្រឹទ្ធបាលឯក | តេង   | ចន្ទី         | អត្តលេខ០៨៦២៨១ | បុគ្គលិកបើកបរសាហ្ស៊ីរ                  |
| ១១៦-ព្រឹទ្ធបាលទោ | យឿន   | សុគាន់        | អត្តលេខ២០០៨២៥ | បុគ្គលិកបើកបររថយន្ត                    |
| ១១៧-ព្រឹទ្ធបាលទោ | ច័ន្ទ | រតនៈ          | អត្តលេខ២៣២៦៦១ | ខ្នាតកាំភ្លើង                          |
| ១១៨-ព្រឹទ្ធបាលទោ | អ៊ុន  | ម៉ាប៉េ        | អត្តលេខ២៣២៥៨៦ | បុគ្គលិកបើកបររថពាសដែកសង្គ្រោះ          |
| ១១៩-ព្រឹទ្ធបាលទោ | ហេង   | ស៊ីថា         | អត្តលេខ០៨៨៨៩១ | ជំនួយការកម្ទេចគ្រឿងផ្ទុះ               |
| ១២០-ព្រឹទ្ធបាលទោ | ថៃ    | ចាន់          | អត្តលេខ២០០៩៣៩ | បុគ្គលិកបើកបររថពាសដែកសង្គ្រោះ          |
| ១២១-ព្រឹទ្ធបាលទោ | ធឿន   | ប៊ុនថេង       | អត្តលេខ២០០៩៦៥ | កម្លាំងការពារ                          |
| ១២២-ព្រឹទ្ធបាលទោ | ចន្ទ  | សុវណ្ណជេត     | អត្តលេខ២២២៣៥៧ | មេបញ្ជាការរងកងអនុសេនាតូចគាំទ្រភស្តុភារ |
| ១២៣-ពលបាលឯក      | សន    | សុភស្ស        | អត្តលេខ២២២១៥៩ | សន្តិសុខ                               |
| ១២៤-ពលបាលឯក      | ហុន   | សាតុច         | អត្តលេខ២០០៩៦០ | ប្រធានក្រុមកម្ទេចគ្រឿងផ្ទុះ            |
| ១២៥-ពលបាលឯក      | ស្រី  | តា            | អត្តលេខ២០០៨៩៥ | បុគ្គលិកបើកបររថពាសដែកសង្គ្រោះ          |
| ១២៦-ពលបាលឯក      | ច័ន្ទ | ចន្ទី         | អត្តលេខ២០២៧៦៧ | ខ្នាតកាំភ្លើង                          |
| ១២៧-ពលបាលឯក      | អេឡែង | សាវេត         | អត្តលេខ២០១០៣៨ | ចុងភៅ                                  |
| ១២៨-ចក្របាលឯក    | ថា    | សុជាតិ        | អត្តលេខ២២៥៤០៩ | ខ្នាតកាំភ្លើង                          |
| ១២៩-ពលបាលទោ      | ចាន់  | ចំរើន         | អត្តលេខ២២២៣៤៨ | បុគ្គលិកបើកបររថយន្ត                    |
| ១៣០-ពលបាលទោ      | ខ្មៅ  | ចាត           | អត្តលេខ២០០៨៦០ | បុគ្គលិកកម្ទេចគ្រឿងផ្ទុះ               |
| ១៣១-ពលបាលទោ      | ហាម   | ធាន           | អត្តលេខ២២១៣៨១ | បុគ្គលិកបើកបររថពាសដែក                  |
| ១៣២-ពលបាលទោ      | រ៉ា   | ចំនួនគតិ      | អត្តលេខ២៤៤០២៩ | ជំនួយការកម្ទេចគ្រឿងផ្ទុះ               |
| ១៣៣-ពលបាលត្រី    | ហេង   | រដ្ឋា         | អត្តលេខ២៤៤០៥០ | កម្លាំងការពារ                          |
| ១៣៤-ពលបាលត្រី    | សា    | ធារិត្ត       | អត្តលេខ១៩២៧៧២ | បុគ្គលិកបើកបររថយន្តសង្គ្រោះ            |
| ១៣៥-ពលបាលត្រី    | រិត   | កាន់ណារ៉ា     | អត្តលេខ១៩២៧៤៦ | បុគ្គលិកបើកបររថយន្ត                    |



|               |        |           |               |                               |
|---------------|--------|-----------|---------------|-------------------------------|
| ១៣៦-ពលបាលត្រី | ឈុន    | នាគ       | អត្តលេខ១៩២៧៦៦ | ចុងកៅ                         |
| ១៣៧-ពលបាលត្រី | ឈុំ    | សុបញ្ញា   | អត្តលេខ២៤៤០៦៦ | ជាងជួសជុល                     |
| ១៣៨-ពលបាលត្រី | ថែម    | ចន្ទ្រៈ   | អត្តលេខ២៣៥៤០៤ | ខ្នាតកាំភ្លើង                 |
| ១៣៩-ពលឯក      | ណារ៉ូង | ទិត្យ     | អត្តលេខ២៤៣១១៣ | បុគ្គលិកពេទ្យ                 |
| ១៤០-ពលទោ      | ថៃស    | សុភ័ក្រ្ត | អត្តលេខ២៣៤៦០៣ | បុគ្គលិកបើកបររថយន្តដឹកជញ្ជូន  |
| ១៤១-ពលទោ      | ឃឹម    | សំរុល     | អត្តលេខ២៣៤៩៥៥ | បុគ្គលិកបើកបររថយន្តជួសជុលចល័ត |
| ១៤២-ពលទោ      | ឃ្វៀង  | សុខហោង    | អត្តលេខ២៣៤៥៧០ | ជាងជួសជុល                     |
| ១៤៣-ពលទោ      | សេង    | សុនា      | អត្តលេខ២៣៤៤៦៤ | បុគ្គលិកបើកបរ                 |
| ១៤៤-ពលទោ      | ឆីង    | សុរិ      | អត្តលេខ២៣៥៣៨១ | កម្លាំងការពារ                 |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ : ០៧២៤.អនក្រ.តត**

**អនុក្រឹត្យ**

**ស្តីពីការជូនវេជ្ជបញ្ជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.-**បំពាក់ **វេជ្ជបញ្ជា** តាមលំដាប់ថ្នាក់ ជូនមន្ត្រីអប់រំនៅថ្នាក់ជាតិនៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣៥៣ រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

**ក-វេជ្ជបញ្ជាសាសនា**

|   |         |       |           |                    |                                    |
|---|---------|-------|-----------|--------------------|------------------------------------|
| ១ | លោក     | អ៊ុក  | ឌីវង់     | អគ្គនាយករង         | នៃអគ្គនាយកដ្ឋានកីឡា                |
| ២ | លោក     | សំអា  | អង្គារតន៍ | អគ្គនាយករង         | នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ |
| ៣ | លោក     | ស     | សុភាព     | ប្រធាន             | នាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ |
| ៤ | លោកស្រី | ផ្លុង | មុនីកុសល  | អនុប្រធាន          | នាយកដ្ឋានអប់រំកុមារតូច             |
| ៥ | លោក     | ខាន់  | វ៉ាន់     | អនុប្រធាន          | នាយកដ្ឋានរដ្ឋបាល                   |
| ៦ | លោក     | គង់   | សាវ័ន្ត   | ប្រធានការិយាល័យ    | នាយកដ្ឋានរដ្ឋបាល                   |
| ៧ | លោក     | ហុង   | សិនិទ្ធ   | អនុប្រធានការិយាល័យ | នាយកដ្ឋានរដ្ឋបាល                   |
| ៨ | លោកស្រី | រស់   | ចាន់សោភា  | ប្រធានការិយាល័យ    | នាយកដ្ឋានឧត្តមសិក្សា               |

|    |         |       |            |                    |                                          |
|----|---------|-------|------------|--------------------|------------------------------------------|
| ៩  | លោក     | ឡេង   | សារ៉ាត     | អនុប្រធានការិយាល័យ | នាយកដ្ឋានឧត្តមសិក្សា                     |
| ១០ | លោកស្រី | ពេជ   | យូ         | មន្ត្រី            | នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត    |
| ១១ | លោក     | ស្វី  | សាផន       | មន្ត្រី            | នាយកដ្ឋានអប់រំកុមារតូច                   |
| ១២ | លោក     | ម៉េត  | សម្បត្តិ   | ប្រធានការិយាល័យ    | មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា          |
| ១៣ | លោក     | ធីន   | វៃ         | ប្រធានការិយាល័យ    | វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា          |
| ១៤ | លោក     | លីម   | សិរីវឌ្ឍន៍ | អនុប្រធានការិយាល័យ | នាយកដ្ឋាននីតិកម្ម                        |
| ១៥ | លោក     | អុន   | ស៊ីវុធា    | អនុប្រធានការិយាល័យ | នាយកដ្ឋានផែនការ                          |
| ១៦ | លោកស្រី | កែវ   | រដ្ឋា      | ប្រធានការិយាល័យ    | នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន       |
| ១៧ | លោក     | វត្ត  | ឆាង        | ប្រធាននាយកដ្ឋាន    | គណៈកម្មាធិការធានាគុណភាពអប់រំនៃកម្ពុជា    |
| ១៨ | លោកស្រី | ចាន់  | មុនីវត្ត   | ប្រធានការិយាល័យ    | អធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ        |
| ១៩ | លោក     | មុំ   | មៅ         | អនុប្រធានការិយាល័យ | នាយកដ្ឋានសុខភាពសិក្សា                    |
| ២០ | លោក     | ទៀង   | ផល្លា      | អនុប្រធានការិយាល័យ | នាយកដ្ឋានបឋមសិក្សា                       |
| ២១ | លោក     | វ៉ែន  | ថុល        | អនុប្រធានការិយាល័យ | នាយកដ្ឋានបឋមសិក្សា                       |
| ២២ | លោកស្រី | ប៉ាន់ | ដារីន      | អនុប្រធាន          | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ   |
| ២៣ | លោក     | ញ៉ែម  | ចាន់លី     | អនុប្រធាន          | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ   |
| ២៤ | លោក     | ប៉ក់  | ចាន់ថា     | ប្រធានការិយាល័យ    | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ   |
| ២៥ | លោកស្រី | ហ៊ឹង  | សុខណ្ណា    | ប្រធានការិយាល័យ    | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ   |
| ២៦ | លោក     | ម៉ៅ   | សុន        | ប្រធានការិយាល័យ    | នាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍ |
| ២៧ | លោក     | យិន   | ចាន់សុផាត  | ប្រធានការិយាល័យ    | នាយកដ្ឋានធានាគុណភាពអប់រំ                 |
| ២៨ | លោក     | សំ    | សុវណ្ណតារា | ប្រធានការិយាល័យ    | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រិតការ      |
| ២៩ | លោកស្រី | ម៉ៅ   | ណារី       | ប្រធានការិយាល័យ    | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រិតការ      |
| ៣០ | លោក     | លីម   | សុវណ្ណា    | អនុប្រធាននាយកដ្ឋាន | នាយកដ្ឋានសំណង់                           |
| ៣១ | លោកស្រី | អ៊ឹម  | សុផល្លី    | អនុប្រធាននាយកដ្ឋាន | នាយកដ្ឋានយុវជន                           |
| ៣២ | លោក     | ធីន   | សេដ្ឋា     | ប្រធានការិយាល័យ    | នាយកដ្ឋានយុវជន                           |
| ៣៣ | លោក     | ជីវ   | សារិទ្ធ    | ព្រឹទ្ធបុរស        | សាកលវិទ្យាល័យមានជ័យ                      |
| ៣៤ | លោក     | ហាម   | សារ៉ុន     | សាស្ត្រាចារ្យ      | សាកលវិទ្យាល័យមានជ័យ                      |
| ៣៥ | លោក     | ភួង   | ភាព        | ព្រឹទ្ធបុរស        | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ           |
| ៣៦ | លោក     | សុក   | វ៉ានី      | នាយកប្រតិបត្តិ     | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ           |
| ៣៧ | លោក     | លី    | សារ៉ាន់    | សាស្ត្រាចារ្យ      | វិទ្យាស្ថានបច្ចេកវិទ្យា                  |
| ៣៨ | លោក     | ចៅ    | សារវត្តឌី  | ប្រធានដេប៉ាតឺម៉ង់  | វិទ្យាស្ថានបច្ចេកវិទ្យា                  |



|    |         |       |           |                         |                                                       |
|----|---------|-------|-----------|-------------------------|-------------------------------------------------------|
| ៣៩ | លោក     | គឹម   | វណ្ណដា    | សាស្ត្រាចារ្យ           | វិទ្យាស្ថានបច្ចេកវិទ្យា                               |
| ៤០ | លោក     | ម៉ឺង  | ណាយ       | សាស្ត្រាចារ្យ           | វិទ្យាស្ថានបច្ចេកវិទ្យា                               |
| ៤១ | លោកស្រី | នូ    | ចន្ទី     | អនុប្រធានការិយាល័យ      | វិទ្យាស្ថានជាតិអប់រំ                                  |
| ៤២ | លោកស្រី | នួម   | វ៉ាដា     | សាស្ត្រាចារ្យ           | វិទ្យាស្ថានជាតិអប់រំ                                  |
| ៤៣ | លោក     | ស្រី  | សុខា      | សាស្ត្រាចារ្យ           | វិទ្យាស្ថានជាតិអប់រំ                                  |
| ៤៤ | លោក     | ឆេង   | ប៉េងឆន    | ប្រធានក្រុមបច្ចេក       | វិទ្យាស្ថានជាតិអប់រំ                                  |
| ៤៥ | លោក     | អ៊ុយ  | ភាព       | នាយករងបឋមសិក្សា         | វិទ្យាស្ថានជាតិអប់រំ                                  |
| ៤៦ | លោក     | កែម   | គឹម       | ប្រធានការិយាល័យ         | សាកលវិទ្យាល័យជាតិគ្រប់គ្រង                            |
| ៤៧ | លោក     | វណ្ណ  | សហៈ       | នាយករងផ្នែក             | សាកលវិទ្យាល័យជាតិគ្រប់គ្រង                            |
| ៤៨ | លោក     | ទូច   | សម្បត្តិ  | ប្រធានការិយាល័យបុគ្គលិក | សាកលវិទ្យាល័យជាតិគ្រប់គ្រង                            |
| ៤៩ | លោក     | ហង់   | ប៊ុនថេត   | អនុប្រធានការិយាល័យ      | សាកលវិទ្យាល័យជាតិគ្រប់គ្រង                            |
| ៥០ | លោកស្រី | អ៊ុក  | ដាវ៉ា     | ប្រធានលេខាធិការ         | សាកលវិទ្យាល័យជាតិគ្រប់គ្រង                            |
| ៥១ | លោក     | វ៉ា   | ស៊ីហេង    | ប្រធានដេប៉ាតឺម៉ង់       | សាកលវិទ្យាល័យជាតិគ្រប់គ្រង                            |
| ៥២ | លោក     | សោម   | រតនា      | សាកលវិទ្យាធិការរង       | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៣ | លោក     | រង់   | ឆរី       | ប្រធានការិយាល័យ         | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៤ | លោក     | ងួន   | ស្រៀង     | អនុប្រធានដេប៉ាតឺម៉ង់    | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៥ | លោក     | ពុធ   | ស៊ិនផាន់  | អនុប្រធានដេប៉ាតឺម៉ង់    | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៦ | លោក     | ថៃ    | អៀងលី     | អនុប្រធានដេប៉ាតឺម៉ង់    | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៧ | លោក     | ក្លោប | សាវី      | អនុប្រធានការិយាល័យ      | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៨ | លោកស្រី | ប៉ាន់ | សុមាលី    | អនុប្រធានដេប៉ាតឺម៉ង់    | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៥៩ | លោក     | ជួន   | សុវណ្ណា   | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                           |
| ៦០ | លោក     | ញាណ   | វត្តនា    | នាយករង                  | សាកលវិទ្យាល័យបាត់ដំបង                                 |
| ៦១ | លោកស្រី | ចាន់  | សុខា      | អនុប្រធានការិយាល័យ      | សាកលវិទ្យាល័យបាត់ដំបង                                 |
| ៦២ | លោកស្រី | សួស   | សុខលី     | ប្រធានការិយាល័យ         | នាយកដ្ឋានសវនកម្មផ្ទៃក្នុង                             |
| ៦៣ | លោក     | លីម   | សុខ       | ប្រធានការិយាល័យ         | នាយកដ្ឋានសវនកម្មផ្ទៃក្នុង                             |
| ៦៤ | លោក     | ប៊ុត  | សុភាន់    | អនុប្រធានការិយាល័យ      | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                         |
| ៦៥ | លោក     | ហេង   | រតនា      | បុគ្គលិកអប់រំ           | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                         |
| ៦៦ | លោក     | អ៊ុក  | ចាន់ថា    | អនុប្រធានការិយាល័យ      | នាយកដ្ឋានបុគ្គលិក                                     |
| ៦៧ | លោកស្រី | យក់   | សុគន្ធាវី | អនុប្រធានការិយាល័យឯកសារ | នាយកដ្ឋានបុគ្គលិក                                     |
| ៦៨ | លោក     | ពៅ    | សារឿន     | សាកលវិទ្យាធិការរង       | វិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច |



|    |         |       |            |                           |                                                       |
|----|---------|-------|------------|---------------------------|-------------------------------------------------------|
| ៦៩ | លោក     | ទេព   | សុខ        | សាស្ត្រាចារ្យ             | វិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច |
| ៧០ | លោក     | ឆាយ   | វាសនា      | ប្រធានការិយាល័យ           | សាកលវិទ្យាល័យស្វាយរៀង                                 |
| ៧១ | លោក     | ហាប់  | សុខចំណាន   | មន្ត្រី                   | សាកលវិទ្យាល័យស្វាយរៀង                                 |
| ៧២ | លោក     | លាង   | គឹមហួរ     | ប្រធានការិយាល័យ           | គ្រឹះស្ថានបោះពុម្ព និងចែកចាយ                          |
| ៧៣ | លោកស្រី | កង    | សុថាវី     | ប្រធានការិយាល័យ           | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ                            |
| ៧៤ | លោក     | ញ៉ែម  | ភីណាវ៉េត   | ប្រធានការិយាល័យ           | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ                            |
| ៧៥ | លោក     | ជឿន   | ហ៊ុយ       | មន្ត្រីការិយាល័យផែនការ    | នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ                      |
| ៧៦ | លោក     | ឆាយ   | សុភាព      | ជំនួយការ                  | ឯកឧត្តមរដ្ឋលេខាធិការ ខុទ្ទកាល័យ                       |
| ៧៧ | លោក     | ទិត   | ប៊ូលីន     | ជំនួយការ                  | ឯកឧត្តមរដ្ឋលេខាធិការ ខុទ្ទកាល័យ                       |
| ៧៨ | លោក     | លឹម   | សុត្តាវិទូ | ប្រធានការិយាល័យផែនការ     | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា                      |
| ៧៩ | លោកស្រី | ជិន   | យ៉ាហាន     | ប្រធានការិយាល័យ           | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា                      |
| ៨០ | លោក     | សាម   | សារ៉ុ      | អនុប្រធានការិយាល័យរដ្ឋបាល | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា                      |
| ៨១ | លោក     | មោក   | សុគន្ធី    | មន្ត្រី                   | អង្គភាពលទ្ធកម្ម                                       |
| ៨២ | លោក     | ជា    | សុផា       | មន្ត្រី                   | អង្គភាពលទ្ធកម្ម                                       |
| ៨៣ | លោក     | ឡាយ   | ពិស្សុត    | មន្ត្រី                   | អង្គភាពលទ្ធកម្ម                                       |
| ៨៤ | លោក     | សេង   | សំអឿន      | ប្រធានការិយាល័យ           | នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន                      |
| ៨៥ | លោក     | ប៉ាត់ | គឹមនីន     | នាយករង                    | សាលាមធ្យមសិក្សាគុសលរូមពេយ្យមជ្ឈម                      |
| ៨៦ | លោក     | ធឿន   | រតនា       | លេខា                      | អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ                      |
| ៨៧ | លោក     | សឹង   | ប្រាក់     | អនុប្រធាន                 | នាយកដ្ឋានគោលនយោបាយ                                    |
| ៨៨ | លោកស្រី | រស់   | ផានី       | មន្ត្រី                   | នាយកដ្ឋានអប់រំកុមារតូច                                |
| ៨៩ | លោក     | ជួង   | ចន្ទី      | មន្ត្រី                   | នាយកដ្ឋានរដ្ឋបាល                                      |

**ខ-មេធាវីប្រាក់កាច់**

|   |         |      |           |                    |                                    |
|---|---------|------|-----------|--------------------|------------------------------------|
| ១ | លោក     | យិន  | រ៉ា       | អនុប្រធាន          | នាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ |
| ២ | លោក     | អេវា | ប៊ុនស្រីន | អនុប្រធានការិយាល័យ | នាយកដ្ឋានឧត្តមសិក្សា               |
| ៣ | លោក     | សៅ   | យ៉េង      | មន្ត្រី            | នាយកដ្ឋានឧត្តមសិក្សា               |
| ៤ | លោក     | ស៊ុម | ភា        | អនុប្រធានការិយាល័យ | នាយកដ្ឋានរដ្ឋបាល                   |
| ៥ | លោក     | មាស  | សុភា      | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                   |
| ៦ | លោកស្រី | យីម  | សុផល      | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                   |
| ៧ | លោក     | ប៉ាង | តាក់      | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                   |
| ៨ | លោកស្រី | ម៉ៅ  | វីវីយ៉ា   | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                   |

|    |         |        |           |                    |                                         |
|----|---------|--------|-----------|--------------------|-----------------------------------------|
| ៩  | លោកស្រី | ផេង    | វ៉ាវី     | អនុប្រធានការិយាល័យ | នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត   |
| ១០ | លោកស្រី | ងួន    | វត្តី     | អនុប្រធានការិយាល័យ | នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត   |
| ១១ | លោក     | ឱ      | ភិរត្ន    | អនុប្រធានការិយាល័យ | មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា         |
| ១២ | លោក     | ឃុន    | ផៀងម៉េង   | អនុប្រធានការិយាល័យ | មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា         |
| ១៣ | លោកស្រី | នាក់   | ដេត       | មន្ត្រី            | វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា         |
| ១៤ | លោក     | សរ     | វណ្ណសាក់  | មន្ត្រី            | វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា         |
| ១៥ | លោក     | សំ     | សែន       | មន្ត្រី            | នាយកដ្ឋាននីតិកម្ម                       |
| ១៦ | លោក     | ជា     | សៅវ៉ាន់ថន | មន្ត្រី            | នាយកដ្ឋាននីតិកម្ម                       |
| ១៧ | លោក     | សៅ     | សកុណា     | អនុប្រធានការិយាល័យ | នាយកដ្ឋានផែនការ                         |
| ១៨ | លោកស្រី | ហេង    | កញ្ញា     | ប្រធានការិយាល័យ    | នាយកដ្ឋានព័ត៌មាន និងកិច្ចការអស្ថិរភាព   |
| ១៩ | លោក     | ស៊ឹម   | សំរោត     | អនុប្រធានការិយាល័យ | អធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ       |
| ២០ | លោកស្រី | ឯក     | ទិត្យធីតា | មន្ត្រី            | នាយកដ្ឋានសុខភាពសិក្សា                   |
| ២១ | លោកស្រី | ហ៊ុន   | សោភ័ណ     | មន្ត្រី            | នាយកដ្ឋានសុខភាពសិក្សា                   |
| ២២ | លោកស្រី | ថោង    | ច័ន្ទដាវណ | អនុប្រធានការិយាល័យ | នាយកដ្ឋានបឋមសិក្សា                      |
| ២៣ | លោក     | កែវ    | ណូរិន     | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                      |
| ២៤ | លោក     | វត្ត   | ប៊ុណ្ណា   | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                      |
| ២៥ | លោកស្រី | ឡាយ    | សុផល      | អនុប្រធានការិយាល័យ | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ  |
| ២៦ | លោក     | សៀ     | សូលីដា    | អនុប្រធានការិយាល័យ | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ  |
| ២៧ | លោក     | ទា     | ប៊ុនឡេង   | អនុប្រធានការិយាល័យ | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ  |
| ២៨ | លោក     | ឈួន    | វ៉ាន់ថន   | អនុប្រធានការិយាល័យ | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ  |
| ២៩ | លោក     | ចាន់   | ពុទ្ធ     | មន្ត្រីការិយាល័យ   | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ  |
| ៣០ | លោកស្រី | សេង    | ហ្សានីន   | ប្រធានការិយាល័យ    | នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអរហូបករណ៍ |
| ៣១ | លោក     | ឡាក់   | សេង       | មន្ត្រី            | នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអរហូបករណ៍ |
| ៣២ | លោក     | ទ្រី   | ចាន់      | មន្ត្រី            | នាយកដ្ឋានធានាគុណភាពអប់រំ                |
| ៣៣ | លោក     | ផឹង    | គឹមហាក់   | មន្ត្រី            | នាយកដ្ឋានធានាគុណភាពអប់រំ                |
| ៣៤ | កញ្ញា   | នូ     | សុផាវី    | មន្ត្រី            | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ     |
| ៣៥ | លោក     | លីម    | សេង       | មន្ត្រី            | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ     |
| ៣៦ | លោក     | ស៊ុនតូ | មករា      | អនុប្រធានការិយាល័យ | នាយកដ្ឋានសំណង់                          |
| ៣៧ | លោក     | សែ     | វណ្ណៈ     | ប្រធានការិយាល័យ    | នាយកដ្ឋានយុវជន                          |
| ៣៨ | លោក     | ញឹក    | វិបុល     | អនុប្រធានការិយាល័យ | សាកលវិទ្យាល័យមានជ័យ                     |



|    |         |         |            |                            |                                |
|----|---------|---------|------------|----------------------------|--------------------------------|
| ៣៩ | លោក     | សាំង    | សុផាត      | ព្រឹទ្ធបុរស                | សាកលវិទ្យាល័យមានជ័យ            |
| ៤០ | លោកស្រី | ស៊ុន    | សុផានី     | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យមានជ័យ            |
| ៤១ | លោក     | គង់     | ណារិន      | ព្រឹទ្ធបុរសរង              | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ |
| ៤២ | លោក     | យាន     | សំបួរ      | នាយកប្រតិបត្តិ             | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ |
| ៤៣ | លោក     | ជា      | ឡាលីន      | អនុប្រធានការិយាល័យសិក្សា   | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ |
| ៤៤ | លោក     | សៀង     | ពៅ         | សាស្ត្រាចារ្យ              | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៤៥ | លោក     | លី      | ហាវ        | សាស្ត្រាចារ្យ              | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៤៦ | លោកស្រី | ប៊ុន    | ពលីកា      | សាស្ត្រាចារ្យ              | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៤៧ | លោក     | ដួន     | កុល្លិកា   | សាស្ត្រាចារ្យ              | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៤៨ | លោក     | ហ៊ាន    | សំបៀន      | សាស្ត្រាចារ្យ              | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៤៩ | លោកស្រី | ខែក     | សំណាង      | អនុប្រធានការិ              | វិទ្យាស្ថានជាតិអប់រំ           |
| ៥០ | លោក     | ទេព     | ណាន        | សាស្ត្រាចារ្យ              | វិទ្យាស្ថានជាតិអប់រំ           |
| ៥១ | លោក     | ហ៊ុល    | ថុល        | សាស្ត្រាចារ្យ              | វិទ្យាស្ថានជាតិអប់រំ           |
| ៥២ | លោកស្រី | រុយ     | សុភលក្ខណ   | សាស្ត្រាចារ្យ              | វិទ្យាស្ថានជាតិអប់រំ           |
| ៥៣ | លោកស្រី | ប៉ែន    | សុផុន      | លេខាធិការ                  | វិទ្យាស្ថានជាតិអប់រំ           |
| ៥៤ | លោកស្រី | គាត     | ស៊ីជឿន     | អនុប្រធានក្រុមបច្ចេកទេស    | វិទ្យាស្ថានជាតិអប់រំ           |
| ៥៥ | លោកស្រី | ខេង     | សេងអែម     | គ្រូបង្រៀនបឋមសិក្សាអនុវត្ត | វិទ្យាស្ថានជាតិអប់រំ           |
| ៥៦ | លោកស្រី | ជុន     | ជួននិមល    | អនុប្រធានដេប៉ាតឺម៉ង់       | សាកលវិទ្យាល័យជាតិគ្រប់គ្រង     |
| ៥៧ | លោក     | លឹម     | យូសេង      | អនុប្រធានដេប៉ាតឺម៉ង់       | សាកលវិទ្យាល័យជាតិគ្រប់គ្រង     |
| ៥៨ | លោកស្រី | កុល     | ស៊ីណា      | អនុប្រធានលេខាធិការ         | សាកលវិទ្យាល័យជាតិគ្រប់គ្រង     |
| ៥៩ | លោកស្រី | ស៊ុក    | ទូច        | អនុប្រធានបណ្ណាល័យ          | សាកលវិទ្យាល័យជាតិគ្រប់គ្រង     |
| ៦០ | លោក     | រស់     | ភាវៈ       | អនុប្រធានលេខាធិការ         | អគ្គនាយកដ្ឋានយុវជន             |
| ៦១ | លោក     | សោមមន្ត | សុវណ្ណតារា | អនុប្រធានដេប៉ាតឺម៉ង់       | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦២ | លោក     | ខាន់    | សាវើត      | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦៣ | លោក     | ណុប     | សុខា       | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦៤ | លោកស្រី | ពុច     | សីណា       | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦៥ | លោក     | ហេង     | សារឿន      | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦៦ | លោក     | ធ្វូ    | ភន         | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦៧ | លោក     | ហ៊ុន    | សំអាត      | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |
| ៦៨ | លោក     | ចាន់    | សុផល       | សាស្ត្រាចារ្យ              | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ    |



|    |         |        |                |                         |                                                    |
|----|---------|--------|----------------|-------------------------|----------------------------------------------------|
| ៦៩ | លោក     | ពៅ     | អម្ពរ          | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                        |
| ៧០ | លោក     | ឌីម    | ចិន្តា         | មន្ត្រី                 | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                        |
| ៧១ | លោកស្រី | ខុន    | សារី           | មន្ត្រី                 | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                        |
| ៧២ | លោកស្រី | ស៊ី    | សូដា           | មន្ត្រី                 | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ                        |
| ៧៣ | លោក     | ស្រីន  | ពៅ             | មន្ត្រី                 | សាកលវិទ្យាល័យបាត់ដំបង                              |
| ៧៤ | លោក     | អ៊ូថ   | ឌឿន            | មន្ត្រី                 | សាកលវិទ្យាល័យបាត់ដំបង                              |
| ៧៥ | លោកស្រី | ស៊ី    | ហ្វាទីមាហ្វាទី | មន្ត្រី                 | សាកលវិទ្យាល័យបាត់ដំបង                              |
| ៧៦ | លោក     | កឹម    | ថាន            | មន្ត្រីការិ             | នាយកដ្ឋានសវនកម្មផ្ទៃក្នុង                          |
| ៧៧ | លោក     | តឹប    | វិសាល          | មន្ត្រីការិ             | នាយកដ្ឋានសវនកម្មផ្ទៃក្នុង                          |
| ៧៨ | លោក     | សន     | សេង            | អនុប្រធានការិយាល័យ      | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                      |
| ៧៩ | លោក     | ប៉ុល   | សុវិទ្យា       | អធិការមធ្យមសិក្សា       | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                      |
| ៨០ | លោកស្រី | អ៊ុក   | សុមន្តា        | បុគ្គលិកអប់រំ           | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                      |
| ៨១ | លោក     | គង់    | ថុល            | បុគ្គលិកអប់រំ           | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                      |
| ៨២ | លោក     | អ៊ុក   | កុសល           | បុគ្គលិកអប់រំ           | នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ                      |
| ៨៣ | លោកស្រី | នេត    | អង្គារតន៍      | ប្រធានការិយាល័យ         | នាយកដ្ឋានបុគ្គលិក                                  |
| ៨៤ | លោក     | ជា     | ចាន់ធ្វ្វ      | អនុប្រធានការិយាល័យ      | នាយកដ្ឋានបុគ្គលិក                                  |
| ៨៥ | លោក     | កុយ    | កល្យាណ         | អនុប្រធានការិយាល័យ      | នាយកដ្ឋានបុគ្គលិក                                  |
| ៨៦ | លោក     | ហាប់   | ផល្លី          | នាយករង                  | សាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច |
| ៨៧ | លោក     | ទៀប    | សារ៉ាឌី        | មន្ត្រី                 | សាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច |
| ៨៨ | លោក     | ធីម    | សុជាតិ         | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច |
| ៨៩ | លោក     | ប៉ែន   | ណារ៉ុង         | គ្រូបង្រៀន              | សាកលវិទ្យាល័យស្វាយរៀង                              |
| ៩០ | លោក     | នួន    | ឡាដា           | គ្រូបង្រៀន              | សាកលវិទ្យាល័យស្វាយរៀង                              |
| ៩១ | លោក     | ហេង    | សុវណ្ណារ៉ត្ន   | ព្រឹទ្ធបុរសរង           | សាកលវិទ្យាល័យស្វាយរៀង                              |
| ៩២ | លោកស្រី | ខ្វាន់ | ដារ៉ាឌី        | អនុប្រធានការិយាល័យ      | គ្រឹះស្ថានបោះពុម្ពផ្សាយ និងចែកចាយ                  |
| ៩៣ | លោក     | កែវ    | សុផល           | អនុប្រធានការិយាល័យ      | គ្រឹះស្ថានបោះពុម្ពផ្សាយ និងចែកចាយ                  |
| ៩៤ | លោក     | លី     | សុខា           | អនុប្រធានការិយាល័យ      | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ                         |
| ៩៥ | លោកស្រី | ឈុំ    | សោភ័ណ          | អនុប្រធានការិយាល័យ      | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ                         |
| ៩៦ | លោក     | រង់    | សូរិវង្ស       | អនុប្រធានការិយាល័យ      | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ                         |
| ៩៧ | លោក     | វ៉ា    | មុនីសក្យា      | មន្ត្រី.ការិ.ស្រាវជ្រាវ | នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ                   |

|     |         |       |          |                    |                                  |
|-----|---------|-------|----------|--------------------|----------------------------------|
| ៩៨  | លោកស្រី | ហ៊ុយ  | ចន្ទ     | អនុប្រធានការិយាល័យ | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា |
| ៩៩  | លោកស្រី | ម៉ៅ   | តាន់ណាវី | អនុប្រធានការិយាល័យ | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា |
| ១០០ | លោកស្រី | វ៉ាន់ | សុភី     | មន្ត្រី            | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា |
| ១០១ | លោក     | ឡេង   | សារី     | មន្ត្រី            | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា |
| ១០២ | លោក     | ម៉ុង  | ម៉ាវ៉េន  | ប្រធានការិយាល័យ    | នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន |
| ១០៣ | លោក     | លី    | ណារិន    | ប្រធានការិយាល័យ    | នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន |
| ១០៤ | លោក     | នេត   | បូណា     | គ្រូឧទ្ទេស         | សាលាមធ្យមសិក្សាគុកោសល្យមេធាវី    |
| ១០៥ | លោក     | តុលា  | ផាលុច    | គ្រូឧទ្ទេស         | សាលាមធ្យមសិក្សាគុកោសល្យមេធាវី    |
| ១០៦ | លោក     | ណាយ   | សុចិត្រា | អនុប្រធានការិយាល័យ | នាយកដ្ឋានអប់រំកុមារតូច           |
| ១០៧ | លោក     | លី    | ចាន់ថុល  | អនុប្រធានការិយាល័យ | នាយកដ្ឋានអប់រំកុមារតូច           |
| ១០៨ | លោកស្រី | ជា    | ដូរ៉ានី  | អនុប្រធានការិយាល័យ | នាយកដ្ឋានអប់រំកុមារតូច           |
| ១០៩ | លោកស្រី | ម៉ៅ   | ច័ន្ទផា  | អនុប្រធានការិយាល័យ | នាយកដ្ឋានអប់រំកុមារតូច           |
| ១១០ | លោកស្រី | អ៊ឹម  | ធាវី     | មន្ត្រី            | នាយកដ្ឋានអប់រំកុមារតូច           |
| ១១១ | លោក     | ឡេង   | សុភាព    | មន្ត្រី            | នាយកដ្ឋានអប់រំកុមារតូច           |
| ១១២ | លោក     | កង    | សុផាន់ណា | ប្រធានការិយាល័យ    | នាយកដ្ឋានគោលនយោបាយ               |

**ត-មេដាយសិទ្ធិការងារ**

|    |         |       |           |                    |                                       |
|----|---------|-------|-----------|--------------------|---------------------------------------|
| ១  | លោកស្រី | ឆេង   | សុគន្ធី   | អនុប្រធានការិយាល័យ | នាយកដ្ឋានឧត្តមសិក្សា                  |
| ២  | លោក     | នុត   | បុរី      | មន្ត្រី            | នាយកដ្ឋានឧត្តមសិក្សា                  |
| ៣  | លោក     | ឆៃ    | ចន្ទ      | មន្ត្រី            | នាយកដ្ឋានឧត្តមសិក្សា                  |
| ៤  | លោក     | ហ្វាយ | សុខវណ្ណា  | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                      |
| ៥  | លោក     | នេត   | កែវចាន់   | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                      |
| ៦  | លោកស្រី | ហ៊ី   | ចរិយា     | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                      |
| ៧  | លោក     | ស្រេង | ពៅ        | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                      |
| ៨  | លោកស្រី | សៅ    | ភក្តី     | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                      |
| ៩  | លោក     | ស៊ុន  | វុធ       | មន្ត្រី            | នាយកដ្ឋានរដ្ឋបាល                      |
| ១០ | លោកស្រី | ប៉ោង  | ធា        | មន្ត្រី            | នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត |
| ១១ | លោក     | ទីម   | កុសល      | មន្ត្រី            | នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត |
| ១២ | លោក     | ព្រំ  | វណ្ណាវ៉េន | អនុប្រធានការិយាល័យ | មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា       |
| ១៣ | លោកស្រី | វុធ   | ផល្លា     | មន្ត្រី            | មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា       |
| ១៤ | លោកស្រី | ប៉ាន  | វិទ្យា    | មន្ត្រី            | វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា       |

|    |         |       |                |                    |                                            |
|----|---------|-------|----------------|--------------------|--------------------------------------------|
| ១៥ | លោកស្រី | ជិន   | វណ្ណារី        | មន្ត្រី            | វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា            |
| ១៦ | លោក     | សយ    | គឹមស្រីន       | មន្ត្រី            | វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា            |
| ១៧ | លោក     | អ៊ា   | ព្រំ           | មន្ត្រី            | នាយកដ្ឋាននីតិកម្ម                          |
| ១៨ | លោក     | នេត   | សោភ័ណ្ឌ        | អនុប្រធានការិយាល័យ | នាយកដ្ឋានផែនការ                            |
| ១៩ | លោក     | គង់   | ណាក់           | អនុប្រធានការិយាល័យ | នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន         |
| ២០ | លោក     | និន្ទ | សុភា           | មន្ត្រី            | គណៈកម្មាធិការស្តង់ដារគុណភាពអប់រំនៃមូលដ្ឋាន |
| ២១ | លោក     | យិន   | ដាវ៉ាពីត       | មន្ត្រី            | គណៈកម្មាធិការស្តង់ដារគុណភាពអប់រំនៃមូលដ្ឋាន |
| ២២ | លោក     | ទេព   | នាវា           | មន្ត្រី            | គណៈកម្មាធិការស្តង់ដារគុណភាពអប់រំនៃមូលដ្ឋាន |
| ២៣ | លោក     | ទិត   | ស៊ីនឿន         | មន្ត្រី            | គណៈកម្មាធិការស្តង់ដារគុណភាពអប់រំនៃមូលដ្ឋាន |
| ២៤ | លោក     | សោម   | និស្ស័យភ័ក្ត្រ | អនុប្រធានការិយាល័យ | អធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ          |
| ២៥ | លោក     | វ៉ែង  | រដ្ឋ           | មន្ត្រី            | នាយកដ្ឋានសុខភាពសិក្សា                      |
| ២៦ | លោក     | សេង   | លីដា           | មន្ត្រី            | នាយកដ្ឋានសុខភាពសិក្សា                      |
| ២៧ | លោក     | ចាន់  | សុផុន          | អនុប្រធានការិយាល័យ | នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ     |
| ២៨ | លោក     | នាង   | កុសល្យ         | មន្ត្រី            | នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ     |
| ២៩ | លោក     | ប៊ិន  | សារឿនសំរេច     | អនុប្រធានការិយាល័យ | នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ     |
| ៣០ | លោក     | ថី    | មុនី           | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                         |
| ៣១ | លោក     | លី    | សុរដ្ឋ         | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                         |
| ៣២ | លោកស្រី | ប៉ា   | សុខកាន         | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                         |
| ៣៣ | លោក     | អៀត   | វឿន            | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                         |
| ៣៤ | លោក     | អេប   | ឧត្តម          | មន្ត្រី            | នាយកដ្ឋានបឋមសិក្សា                         |
| ៣៥ | លោកស្រី | សេង   | ទិតធាវិន       | មន្ត្រី            | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ     |
| ៣៦ | លោកស្រី | ទីម   | ណាវ៉ែន         | មន្ត្រី            | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ     |
| ៣៧ | លោក     | ស៊ី   | សុវណ្ណារិទ្ធ   | មន្ត្រី            | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ     |
| ៣៨ | លោក     | អ៊ុយ  | ស៊ាមរី         | មន្ត្រី            | នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ     |
| ៣៩ | លោក     | ម៉ែន  | ចំណាប់         | អនុប្រធានការិយាល័យ | នាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍   |
| ៤០ | លោក     | ជឿប   | រស្មី          | មន្ត្រី            | នាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍   |
| ៤១ | លោក     | ពេជ   | ភមរា           | អធិការ             | នាយកដ្ឋានធានាគុណភាពអប់រំ                   |
| ៤២ | លោក     | ឈុន   | វិទ្យា         | មន្ត្រី            | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ        |
| ៤៣ | លោក     | ឈិន   | វិត            | មន្ត្រី            | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ        |
| ៤៤ | លោក     | អ៊ុត  | ពុទ្ធណា        | មន្ត្រី            | នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ        |



|    |         |           |             |                      |                                |
|----|---------|-----------|-------------|----------------------|--------------------------------|
| ៤៥ | លោក     | កើត       | សូណា        | មន្ត្រី              | នាយកដ្ឋានសំណង់                 |
| ៤៦ | លោក     | ឃិន       | ប៊ុនណា      | អនុប្រធានការិយាល័យ   | នាយកដ្ឋានយុវជន                 |
| ៤៧ | លោក     | វ៉ាន      | សាវុយ       | មន្ត្រី              | នាយកដ្ឋានយុវជន                 |
| ៤៨ | លោក     | ប៉ុក      | សូភាព       | សាស្ត្រាចារ្យ        | សាកលវិទ្យាល័យមានជ័យ            |
| ៤៩ | លោក     | ផោម       | ចាន់ធួ      | សាស្ត្រាចារ្យ        | សាកលវិទ្យាល័យមានជ័យ            |
| ៥០ | លោក     | សំ        | ប៊ុនធឿន     | សាស្ត្រាចារ្យ        | សាកលវិទ្យាល័យមានជ័យ            |
| ៥១ | លោក     | ពុំ       | គង់         | អនុប្រធានការិយាល័យ   | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមាន |
| ៥២ | លោក     | នុន       | សាវុធ       | សាស្ត្រាចារ្យ        | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមាន |
| ៥៣ | លោកស្រី | ធឿន       | សុទ្ធី      | សាស្ត្រាចារ្យ        | សាកលវិទ្យាល័យ ជា ស៊ីម កំចាយមាន |
| ៥៤ | លោក     | ប៉ែន      | ចិត្តា      | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៥៥ | លោក     | បាក់      | ដាវិត       | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៥៦ | លោក     | ហាក់      | សុខជា       | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៥៧ | លោក     | ស៊ុន      | សុភក្តិ     | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៥៨ | លោកស្រី | ខឹមត្រាណា | ក្រសិល      | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៥៩ | លោក     | ស៊ាង      | ចាន់សុភក្ត  | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៦០ | លោក     | បុណ្យ     | មាយ         | សាស្ត្រាចារ្យ        | វិទ្យាស្ថានបច្ចេកវិទ្យា        |
| ៦១ | លោក     | ប៉ែន      | សំភា        | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦២ | លោក     | សៀង       | វាសនា       | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៣ | លោក     | ជីវ       | ពេជ្រចិត្តា | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៤ | លោក     | នី        | សុពុទ្ធី    | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៥ | លោក     | ចេង       | ហុង         | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៦ | លោក     | សេង       | វ៉ា         | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៧ | លោក     | ទី        | ប៉ូលីវ៉េស្ទ | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៨ | លោកស្រី | ហាក់      | វង្សនី      | សាស្ត្រាចារ្យ        | វិទ្យាស្ថានជាតិអប់រំ           |
| ៦៩ | លោក     | ឈុន       | អេងលី       | គ្រូកម្រិតមូលដ្ឋាន   | វិទ្យាស្ថានជាតិអប់រំ           |
| ៧០ | លោកស្រី | សរ        | ផាន់ណា      | គ្រូកម្រិតមូលដ្ឋាន   | វិទ្យាស្ថានជាតិអប់រំ           |
| ៧១ | លោកស្រី | ងី        | ផល្លី       | គ្រូបឋមសិក្សាអនុវត្ត | វិទ្យាស្ថានជាតិអប់រំ           |
| ៧២ | លោកស្រី | ម៉ុច      | ណែស្រៀង     | គ្រូបឋមសិក្សាអនុវត្ត | វិទ្យាស្ថានជាតិអប់រំ           |
| ៧៣ | លោកស្រី | ប៉ុក      | ភានុន       | មន្ត្រី              | សាកលវិទ្យាល័យជាតិគ្រប់គ្រង     |
| ៧៤ | លោក     | ស៊ុយ      | មករា        | មន្ត្រី              | សាកលវិទ្យាល័យជាតិគ្រប់គ្រង     |

|     |         |        |                   |                         |                             |
|-----|---------|--------|-------------------|-------------------------|-----------------------------|
| ៧៥  | លោកស្រី | ខៀវ    | កក្កដា            | មន្ត្រី                 | សាកលវិទ្យាល័យជាតិគ្រប់គ្រង  |
| ៧៦  | លោក     | រស់    | សាន់តាណា          | មន្ត្រី                 | សាកលវិទ្យាល័យជាតិគ្រប់គ្រង  |
| ៧៧  | លោកស្រី | ភឿក    | គន្ធា             | មន្ត្រី                 | សាកលវិទ្យាល័យជាតិគ្រប់គ្រង  |
| ៧៨  | លោក     | គង់    | វ៉ារីន            | មន្ត្រី                 | សាកលវិទ្យាល័យជាតិគ្រប់គ្រង  |
| ៧៩  | លោក     | ឃួន    | ថាវុធ             | នាយកមជ្ឈមណ្ឌល           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨០  | លោកស្រី | តៅ     | ណារី              | ព្រឹទ្ធបុរសរង           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨១  | លោក     | រតន៍   | សិទ្ធិ            | ព្រឹទ្ធបុរសរង           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨២  | លោកស្រី | កែវ    | ច័ន្ទវិទ្យា       | ព្រឹទ្ធបុរសរង           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៣  | លោក     | ខួយ    | សៅវរៈ             | ប្រធានដេប៉ាតឺម៉ង់       | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៤  | លោក     | គួន    | វ៉ាន់ស៊ី          | អនុប្រធានដេប៉ាតឺម៉ង់    | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៥  | លោក     | ភូ     | សម្បត្តិ          | ប្រធានស្តីទីដេប៉ាតឺម៉ង់ | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៦  | លោកស្រី | កែប    | សុគន្ធារតន៍       | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៧  | លោក     | ហួយ    | សេរីវិជ្ជាសាស្ត្រ | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៨  | លោក     | ជឿន    | គឹមសេង            | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៨៩  | លោក     | ដូន    | ប៉េងហ៊ុយ          | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩០  | លោក     | នួន    | ហ៊ាន              | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩១  | លោក     | ង៉ែត   | សារឿន             | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩២  | លោក     | ហ៊ាន   | ទូច               | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៣  | លោក     | ស៊ាន   | វិចិត្រ           | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៤  | លោកស្រី | ពៅ     | យូណាង             | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៥  | លោក     | ខៀវ    | ពិសិដ្ឋ           | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៦  | លោក     | អ៊ុង   | វិទ្យា            | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៧  | លោក     | សុវណ្ណ | ច័ន្ទសុភត្រា      | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៨  | លោក     | ស      | សារី              | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ៩៩  | លោកស្រី | គិន    | ថាវី              | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ១០០ | លោក     | យន់    | គា                | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
| ១០១ | លោក     | ហួត    | សុគន្ធា           | សាស្ត្រាចារ្យ           | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ |





|     |         |        |              |                     |                                        |
|-----|---------|--------|--------------|---------------------|----------------------------------------|
| ១២៦ | លោក     | ជា     | ម៉េងសែ       | សាស្ត្រាចារ្យ       | សាសនវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គម |
| ១២៧ | លោក     | ខ្មៅ   | សុវណ្ណារត្ន  | បុគ្គលិក            | សាកលវិទ្យាល័យស្វាយរៀង                  |
| ១២៨ | លោក     | សំ     | ថាវី         | បុគ្គលិក            | សាកលវិទ្យាល័យស្វាយរៀង                  |
| ១២៩ | លោក     | គង់    | សរឿន         | គ្រូបង្រៀន          | សាកលវិទ្យាល័យស្វាយរៀង                  |
| ១៣០ | លោក     | អ៊ុង   | សាវណ្ណ       | គ្រូបង្រៀន          | សាកលវិទ្យាល័យស្វាយរៀង                  |
| ១៣១ | លោក     | ទូ     | ប៊ុនធឿន      | និយោជិត             | គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ         |
| ១៣២ | លោកស្រី | គង់    | គន្ធី        | និយោជិត             | គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ         |
| ១៣៣ | លោកស្រី | ប្រាក់ | សុខុម        | និយោជិត             | គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ         |
| ១៣៤ | លោក     | គ្រុយ  | ម៉េង         | អនុប្រធានការិយាល័យ  | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ             |
| ១៣៥ | លោក     | ស្រែង  | សំរឿន        | អនុប្រធានការិយាល័យ  | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ             |
| ១៣៦ | លោកស្រី | ស្រ៊ុន | ម៉ាទី        | អនុប្រធានការិយាល័យ  | នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ             |
| ១៣៧ | លោក     | ដុំ    | ណារិន        | មន្ត្រីផែនការិយាល័យ | នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ       |
| ១៣៨ | លោក     | សុក    | វុធី         | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៣៩ | លោក     | ស៊ុយ   | ប៊ុនធឿន      | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៤០ | លោក     | អាំ    | សុបុល        | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៤១ | លោក     | ថុល    | ប៊ុនថាត      | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៤២ | លោក     | ដាញ់   | សុភី         | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៤៣ | លោកស្រី | សៀក    | ពុទ្ធាវី     | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៤៤ | លោក     | អេង    | វ៉ាត់        | មន្ត្រី             | នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា       |
| ១៤៥ | លោក     | កែវ    | គឹមអាន       | អនុប្រធានការិយាល័យ  | នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន       |
| ១៤៦ | លោកស្រី | វាល់   | និន          | គ្រូឧទ្ទេស          | សាលាមធ្យមសិក្សាគរុកោសល្យមេត្តយ្យមជ្ឈិម |
| ១៤៧ | លោកស្រី | មាស    | សុវណ្ណារី    | មន្ត្រី             | សាលាមធ្យមសិក្សាគរុកោសល្យ               |
| ១៤៨ | លោកស្រី | ស៊ុន   | ច័ន្ទស្រីតូច | មន្ត្រី             | នាយកដ្ឋានអប់រំកុមារតូច                 |
| ១៤៩ | លោកស្រី | ហៀង    | លក្ខិណា      | មន្ត្រី             | នាយកដ្ឋានអប់រំកុមារតូច                 |

|     |     |       |           |                    |                                    |
|-----|-----|-------|-----------|--------------------|------------------------------------|
| ១៥០ | លោក | ហ្វឹប | ស្រាង     | មន្ត្រី            | នាយកដ្ឋានអប់រំកុមារតូច             |
| ១៥១ | លោក | យួន   | សំអុន     | ប្រធានការិយាល័យ    | នាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ |
| ១៥២ | លោក | យី    | សោភ័ណរតនៈ | អនុប្រធានការិយាល័យ | នាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ៣៧.២.៥.អនក្រ.តត**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមុខងារ នាយទាហាន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១:** តែងតាំងមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ទោ **ម៉ែន វ៉ា** អត្តលេខ ០០៤៧៣៣ ជា ទីប្រឹក្សា ក្រសួងការពារជាតិ ។

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ជូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ : ស/២៦.៨៩.ក្រ.តត**

**អនុក្រឹត្យ  
ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

**សម្រេច**

**មាត្រា ១ :** តែងតាំងទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ចំនួន ០៥រូប ដូចខាងក្រោម៖

- |                            |                                                  |
|----------------------------|--------------------------------------------------|
| ១-លោក <b>យ៉ឹម ផល្លី</b>    | មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២-លោក <b>ស៊ី សុខណាម៉េង</b> | មានឋានៈស្មើ អគ្គនាយករង                           |
| ៣-លោក <b>លន់ សាយលីន</b>    | មានឋានៈស្មើ អគ្គនាយករង                           |
| ៤-លោក <b>ឱង គោតិទ</b>      | មានឋានៈស្មើ អគ្គនាយករង                           |
| ៥-លោក <b>ទេព រាមមុនី</b>   | មានឋានៈស្មើ អគ្គនាយករង ។                         |

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសរដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ : ៧.២៧.៧៩ក្រ.តត**

**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យ លេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

**សម្រេច**

- មាត្រា ១ :** តែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប នៃក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖
- ១-លោក **យូ ម៉ាប់** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
  - ២-លោក **គាន់ យ៉ូនរដ្ឋ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
  - ៣-លោក **ឡាយ សុខសោភ័ណ្ឌ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
  - ៤-លោក **ណាប់ សោភ័ណតារា** ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន
  - ៥-លោក **ជាំ វ៉ែន** ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន
  - ៦-លោក **ឡុង តែមច័រិត្រ** ជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ទទួលយកយសប្បទានយករដ្ឋមន្ត្រី
  - ទទួលយកយសប្បទានយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ន.រ.២៨.អ.នក្រ.៩៩**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២ រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូចមានរាយនាមខាងក្រោម ៖

១- លោកឧត្តមសេនីយ៍ឯក **សំ ស៊ីយ៉ាន**

អត្ថលេខ ១៥៦៤៩ ពីប្រធាននាយកដ្ឋាននគរបាល ទេសចរណ៍ ទៅជាអនុប្រធានសេនាធិការដ្ឋាន ។



២- លោកឧត្តមសេនីយ៍ឯក **ឡាយ ប៊ុនឆន** អគ្គលេខ ០៣៦៩៥ ពីអនុប្រធាននាយកដ្ឋានកណ្តាល  
សណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាន  
នគរបាលទេសចរណ៍ ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី  
គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត  
អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ៧/២.៤.អនក្រ.តត**



**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងមុខតំណែងរដ្ឋមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

- មាត្រា ១ :** តែងតាំងមុខតំណែងឯកឧត្តមឧត្តមសេនីយ៍ឯក **ប៊ែន វិបុល** អគ្គលេខ ០៣៧៦ ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរាន៍យសដ្ឋេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរាន៍យសដ្ឋេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ: ៥៥.៥៩.៧៧៧.៧.

**ជាតិ សាសនា ព្រះមហាក្សត្រ**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរការបញ្ចូល**  
**«តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តនៃការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ២៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- យោងសេចក្តីសម្រេចDECISION 41 COM 8B. 15 ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដែលបានសម្រេចចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- យោងតាមការចាំបាច់។

**សម្រេច**

**ប្រការ១៖** ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរការបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានសមាសភាពដូចខាងក្រោម៖



|                                         |                                                |                   |
|-----------------------------------------|------------------------------------------------|-------------------|
| ១. លោកជំទាវ <b>ភឿន សគុណា</b>            | រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ      | ប្រធាន            |
| ២. ឯកឧត្តម <b>ហ៊ុន ម៉ាណី</b>            | ប្រធានស.ស.យ.ក                                  | អនុប្រធាន         |
| ៣. ឯកឧត្តម <b>ឃឹម សារិទ្ធ</b>           | រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ     | អនុប្រធាន         |
| ៤. ឯកឧត្តម <b>ជុច ភឿន</b>               | រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ    | អនុប្រធាន         |
| ៥. ឯកឧត្តម <b>ជូ វិជិត្ត</b>            | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   | អនុប្រធាន         |
| ៦. ឯកឧត្តម <b>ថ្នាក់ សុខុម</b>          | រដ្ឋលេខាធិការក្រសួងទេសចរណ៍                     | អនុប្រធាន         |
| ៧. ឯកឧត្តម <b>ជា ច័ន្ទបរិមូលី</b>       | រដ្ឋលេខាធិការក្រសួងព័ត៌មាន                     | អនុប្រធាន         |
| ៨. លោកជំទាវ <b>ដាំ ជារីនី</b>           | រដ្ឋលេខាធិការក្រសួងការពារជាតិ                  | អនុប្រធាន         |
| ៩. លោកជំទាវ <b>ហ៊ុន ម៉ាណា</b>           | អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន             | អនុប្រធាន         |
| ១០. លោកជំទាវ <b>ទេត្រ ភូមារី</b>        | អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ | សមាជិក            |
| ១១. ឯកឧត្តម <b>គុប សុភក្ត</b>           | អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍                  | សមាជិក            |
| ១២. ឯកឧត្តម <b>សុខន ឫទ្ធិគុណា</b>       | អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន                 | សមាជិក            |
| ១៣. លោកជំទាវ <b>ម៉ែន នារីសុភក្ត</b>     | នាយកឧទ្ធរណ៍យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត          | សមាជិក            |
| ១៤. ឯកឧត្តម <b>ខួន អេលីត</b>            | នាយកពិធីការកាកបាទក្រហមកម្ពុជា                  | សមាជិក            |
| ១៥. ឯកឧត្តមឧត្តមសេនីយ៍ឯក <b>សរ មុនី</b> | បញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស                | សមាជិក            |
| ១៦. ឯកឧត្តម <b>សុខ លូ</b>               | អភិបាលនៃគណៈអភិបាលកំពង់ធំ                       | សមាជិកអចិន្ត្រៃយ៍ |
| ១៧. ឯកឧត្តម <b>ឈិន គេតនា</b>            | អគ្គលេខាធិការនៃគណៈកម្មការបុណ្យជាតិអន្តរជាតិ    | សមាជិក            |
| ១៨. ឯកឧត្តម <b>ផាន់ នារីឌី</b>          | អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក               | សមាជិក            |
| ១៩. ឯកឧត្តម <b>ឡុច ប៊ុន្ណាស៊ីវិត</b>    | អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងវ.វ.ស     | សមាជិក            |
| ២០. ឯកឧត្តម <b>ប្រាក់ សុន្ណារ៉ា</b>     | អគ្គនាយកបេតិកភណ្ឌ ក្រសួងវ.វ.ស                  | សមាជិក            |
| ២១. ឯកឧត្តម <b>វ៉ាន់ ចាន់</b>           | តំណាងអគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន        | សមាជិក            |
| ២២. ឯកឧត្តម <b>ទិត្យ ថាវរិទ្ធ</b>       | ប្រធានក្រុមបច្ចេកទេសទូរទស្សន៍បាយ័ន             | សមាជិក            |
| ២៣. លោកជំទាវ <b>សុទ្ធ សុម៉ាណី</b>       | សមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា            | សមាជិក            |

**ប្រការ២៖** គណៈកម្មការអន្តរក្រសួងនេះមានតួនាទីដឹកនាំ និងសម្របសម្រួលរាល់ដំណើរការការងារ រៀបចំ ពិធីប្រឡងនៅ «តំបន់ប្រាសាទសំបូរព្រៃគុក» ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក មាន ការកិច្ចជូនជាញ់ខាងក្រោម៖

- ដឹកនាំ ចាត់ចែង ត្រួតពិនិត្យ សម្របសម្រួលជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី
- រៀបចំខ្លឹមសារ ឯកសារ លិខិតបទដ្ឋានរដ្ឋបាល បដិពាក្យស្លាក និងការងារពាក់ព័ន្ធសម្រាប់ពិធី
- រៀបចំគម្រោងចំណាយនៃកិច្ចដំណើរការរៀបចំពិធី
- រៀបចំពិធីក្រុងពាលី ពិធីប្រឡង និងពិធីកិច្ចសាសនាផ្សេងៗ
- ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់
- រៀបចំការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ ចរាចរ និងធានាសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ នៅមុន និងក្រោយពេលប្រារព្ធពិធី និងតាមផ្លូវឆ្លងកាត់
- ទំនាក់ទំនង និងសហការជាមួយអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធក្នុងការអញ្ជើញភ្ញៀវ

**ប្រការ៣៖** គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារបន្ថែមតាមការ

ចាំបាច់ ដោយមានការយល់ព្រម ពីប្រធានគណៈកម្មការអន្តរក្រសួង។

**ប្រការ៤៖** រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គណៈកម្មការជំរឿនបំប្លែងប្រជាជនអន្តរជាតិ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល ៖**

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ២១៤...សហវ ២២៣**

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**នីតិវិធីនិងបែបបទសម្រាប់ការស្នើសុំនាំចេញផលិតផល**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ

ទំព័រ 1 នៃ 6



- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក. ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក. ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងការនាំចេញផលិតផលរ៉ែ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល

### សម្រេច

#### ប្រការ១ ..

ការស្នើសុំនាំចេញផលិតផលរ៉ែត្រូវអនុវត្តតាមនីតិវិធីនិងបែបបទស្របតាមការកំណត់ក្នុងប្រកាសនេះ។

#### ប្រការ២ ..

ផលិតផលរ៉ែដែលអាចស្នើសុំធ្វើការនាំចេញមានដូចខាងក្រោម៖

- ក- ផលិតផលរ៉ែដែលបានមកពីវិទ្យុសកម្ម រ៉ែលោហៈ និងរ៉ែអលោហៈ។
- ខ- ផលិតផលរ៉ែសំណង់ ថ្មក្រានីត ថ្មអារ ឬថ្មប្លុកផ្សេងៗ។

#### ប្រការ៣ ..

ដើម្បីអាចនាំចេញផលិតផលរ៉ែបាន អ្នកនាំចេញផលិតផលរ៉ែត្រូវមានឯកសារដូចខាងក្រោម៖

- គោលការណ៍កំណត់ក្នុងអនុញ្ញាតឱ្យនាំចេញ ផ្តល់ដោយក្រសួងរ៉ែនិងថាមពលសម្រាប់ផែនការនាំចេញក្នុងរយៈពេលកំណត់មួយមិនលើសពី១ឆ្នាំ
- វិញ្ញាបនបត្របញ្ជាក់ការនាំចេញសម្រាប់ការនាំចេញជាក់ស្តែងក្នុងមួយលើកៗ ផ្តល់ដោយក្រសួងរ៉ែនិងថាមពល
- វិក្កយបត្របណ្តោះអាសន្ន (Pro-Format Invoice) ឬវិក្កយបត្រពាណិជ្ជកម្ម (Commercial Invoice)
- លិខិតផ្ទុកទំនិញដែលមានការបញ្ជាក់ត្រឹមត្រូវ
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណពន្ធប៉ាតង់ (ឆ្នាំចរន្ត)

- លិខិតបញ្ជាក់ការបំពេញកាតព្វកិច្ចសារពើពន្ធដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

**ប្រការ៤ .-**

អ្នកនាំចេញផលិតផលរ៉ែដែលមានបំណងនាំចេញផលិតផលរ៉ែ ត្រូវដាក់ពាក្យស្នើសុំគោលការណ៍កំណត់តួតាមអនុញ្ញាតឲ្យនាំចេញ ជូនមកក្រសួងរ៉ែនិងថាមពល។

ពាក្យស្នើសុំខាងលើត្រូវមានភ្ជាប់មកជាមួយនូវព័ត៌មាន និងឯកសារ ដូចមានតម្រូវក្នុងឧបសម្ព័ន្ធទី១ នៃប្រកាសនេះ។

**ប្រការ៥ .-**

ចំពោះសំណើសុំនាំចេញផលិតផលរ៉ែដែលបានមកពីរ៉ែឧស្សាហកម្ម រ៉ែលោហៈ និងរ៉ែអលោហៈ ក្រសួងរ៉ែនិងថាមពលត្រូវធ្វើការវិភាគទៅលើកត្តាសេដ្ឋកិច្ច បរិស្ថាន និងសង្គមហើយធ្វើការសម្រេច៖

- បដិសេធសំណើសុំនាំចេញ ក្នុងករណីដែលសំណើនោះផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម ឬ
- លើកសំណើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្រសួងផ្តល់គោលការណ៍កំណត់តួតាមអនុញ្ញាតឲ្យនាំចេញផលិតផលរ៉ែ ក្នុងករណីដែលសំណើនោះផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។

**ប្រការ៦ .-**

ចំពោះសំណើសុំនាំចេញផលិតផលរ៉ែសំណង់ ថ្មក្រានីត ថ្មអារ ឬថ្មប្លុកផ្សេងៗ ក្រសួងរ៉ែនិងថាមពលត្រូវធ្វើការវាយតម្លៃយថាប្រភេទ ប៉ាន់ស្មានអំពីសក្តានុពលសេដ្ឋកិច្ច លក្ខខណ្ឌពាណិជ្ជកម្ម និងបរិមាណតួតាមសម្របសម្រាប់ការនាំចេញ ដើម្បីពិនិត្យនិងសម្រេច ក្នុងការបដិសេធឬផ្តល់គោលការណ៍កំណត់តួតាមអនុញ្ញាតឲ្យនាំចេញ។

**ប្រការ៧ .-**

មុនពេលនាំចេញផលិតផលរ៉ែមួយលើកៗ អ្នកនាំចេញផលិតផលរ៉ែត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ការនាំចេញពីក្រសួងរ៉ែនិងថាមពល។ ពាក្យស្នើសុំត្រូវមានព័ត៌មាននិងឯកសារភ្ជាប់ដូចមានតម្រូវក្នុងឧបសម្ព័ន្ធទី២ និងទី៣ នៃប្រកាសនេះ។

ក្រសួងរ៉ែនិងថាមពលត្រូវធ្វើការឆ្លើយតបយ៉ាងយូរ១០(ដប់)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលពាក្យស្នើសុំគ្រប់គ្រាន់និងត្រឹមត្រូវ។



**ប្រការ៨ .-**

អ្នកនាំចេញផលិតផលវីត្រូវជូនដំណឹងអំពីពេលវេលានៃការផ្ទុកផលិតផលវី មកក្រសួងវី និងថាមពលក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនពេលធ្វើការផ្ទុកផលិតផលវីទៅក្នុងកុងតឺន័រ ឬមធ្យោបាយដឹកជញ្ជូនផ្សេងទៀតសម្រាប់គោលបំណងនាំចេញ។ ក្រសួងវីនិងថាមពលត្រូវចាត់ មន្ត្រីសមត្ថកិច្ចចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លើយថាប្រភេទផលិតផលវី បរិមាណ និងលិខិតស្នាម ផ្សេងៗមុននឹងធ្វើការនាំចេញ។ មន្ត្រីសមត្ថកិច្ចរបស់ក្រសួងវីនិងថាមពលត្រូវធ្វើកំណត់ហេតុស្តីពី ការត្រួតពិនិត្យការផ្ទុកផលិតផលវីរួមជាមួយអ្នកនាំចេញផលិតផលវី ឬតំណាងអ្នកនាំចេញផលិតផល វីដែលមានការប្រគល់សិទ្ធិត្រឹមត្រូវពីអ្នកនាំចេញផលិតផលវី។

ក្នុងករណីមានការត្រួតពិនិត្យពីមន្ត្រីសមត្ថកិច្ចរបស់ក្រសួងវីនិងថាមពល ហើយបានរក ឃើញថា យថាប្រភេទផលិតផលវី ឬបរិមាណមានការខុសគ្នានឹងវិញ្ញាបនបត្របញ្ជាក់ការនាំចេញ របស់ក្រសួងវីនិងថាមពល ឬលិខិតស្នាមផ្សេងៗមិនគ្រប់គ្រាន់ឬខុសនឹងការស្នើសុំ មន្ត្រីសមត្ថកិច្ច របស់ក្រសួងវីនិងថាមពលមានសិទ្ធិ៖

- ស្នើសុំកិច្ចសហការជាមួយមន្ត្រីមានសមត្ថកិច្ចដទៃទៀត បញ្ឈប់ការនាំចេញនេះជា បណ្តោះអាសន្ន និង
- ស្នើសុំគោលការណ៍សម្រេចពីរដ្ឋមន្ត្រីក្រសួងវីនិងថាមពល ដើម្បីផ្អាកការចេញ វិញ្ញាបនបត្របញ្ជាក់ការនាំចេញជាបណ្តោះអាសន្ន។

**ប្រការ៩ .-**

បន្ទាប់ពីបានធ្វើការនាំចេញផលិតផលវីក្នុងមួយជើងៗរួច អ្នកនាំចេញផលិតផលវីត្រូវធ្វើ របាយការណ៍ជូនមកក្រសួងវីនិងថាមពលអំពីការនាំចេញផលិតផលវីនោះ ដោយភ្ជាប់មកជាមួយនូវ ឯកសារប្រតិទិននាំចេញបញ្ចប់បែបបទដោយសមត្ថកិច្ចគយ ក្នុងការនាំចេញ យ៉ាងយូរ១០(ដប់)ថ្ងៃ ក្រោយពីការនាំចេញរួច។

ចំពោះការខកខានមិនបានធ្វើរបាយការណ៍ជូនមកក្រសួងវីនិងថាមពលក្រោយពីបានធ្វើការនាំចេញរួច នឹង អាចជាមូលហេតុដែលក្រសួងវីនិងថាមពល មិនចេញនូវវិញ្ញាបនបត្របញ្ជាក់ការនាំចេញជូនជាបន្ត ទៀតបាន រហូតទាល់តែអ្នកនាំចេញផលិតផលវីបានបំពេញនូវកាតព្វកិច្ចខាងលើនេះរួច។





**ប្រការ១០ .-**

រៀងរាល់ការនាំចេញមួយដើងៗ អ្នកនាំចេញត្រូវស្នើសុំលិខិតអនុញ្ញាតនាំចេញពីអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។ មន្ត្រីសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាតាមច្រកនាំចេញដែល ពាក់ព័ន្ធ ត្រូវធ្វើសេចក្តីបញ្ជាក់អំពីការកាត់ស្តុកផលិតផលរ៉ែដែលត្រូវបានអនុញ្ញាតនាំចេញជាក់ស្តែង តាមច្រករបស់ខ្លួនស្របតាមលិខិតគោលការណ៍កំណត់តួតាងអនុញ្ញាតឱ្យនាំចេញ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវធ្វើរបាយការណ៍អំពីការកាត់ស្តុកនៃការនាំចេញ ផលិតផលរ៉ែរៀងរាល់ដំណាច់ត្រីមាសជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចម្លងជូនរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ដើម្បីផ្ទៀងផ្ទាត់លើបរិមាណដែលក្រសួងរ៉ែនិងថាមពលអនុញ្ញាតឱ្យនាំចេញ។

អគ្គនាយកដ្ឋានធនធានរ៉ែត្រូវធ្វើរបាយការណ៍នៃការនាំចេញផលិតផលរ៉ែ រៀងរាល់ដំណាច់ ត្រីមាសជូនរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងចម្លងជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ បច្ចុប្បន្នភាពនៃការនាំចេញផលិតផលរ៉ែ។

**ប្រការ១១ .-**

ក្នុងរយៈពេលយ៉ាងយូរ ០១ (មួយ) ឆ្នាំម្តង ក្រសួងរ៉ែនិងថាមពលត្រូវធ្វើការពិនិត្យវាយតម្លៃផល ប្រយោជន៍សេដ្ឋកិច្ច និងសង្គម ចំពោះយថាប្រភេទផលិតផលរ៉ែដែលបានអនុញ្ញាតឱ្យនាំចេញ។

ក្នុងករណីមានតម្រូវការសេដ្ឋកិច្ចនិងសង្គមចាំបាច់ ឬដើម្បីដោះស្រាយវិបត្តិតម្រូវការវត្ថុធាតុ ដើមក្នុងស្រុក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចចេញសេចក្តីជូនដំណឹងមកក្រសួងរ៉ែនិង ថាមពលអំពីយថាប្រភេទផលិតផលរ៉ែជាក់លាក់ដែលមិនត្រូវអនុញ្ញាតឱ្យធ្វើការនាំចេញ ឬធ្វើការ កំណត់តួតាងក្នុងការអនុញ្ញាតឱ្យនាំចេញយថាប្រភេទផលិតផលរ៉ែណាមួយ។

ការសម្រេចក្នុងកថាខ័ណ្ឌទី២ខាងលើត្រូវគិតគូរអំពីផលប៉ះពាល់ចំពោះការអនុវត្តកាតព្វកិច្ច នៃកិច្ចសន្យាពាណិជ្ជកម្មក្រោមគោលការណ៍កំណត់តួតាងអនុញ្ញាតឱ្យនាំចេញដែលមានស្រាប់។

**ប្រការ១២ .-**

គោលការណ៍កំណត់តួតាងអនុញ្ញាតឱ្យនាំចេញអាចត្រូវបានព្យួរក្នុងរយៈពេល០៣(បី)ខែ ក្នុង ករណីដែលរកឃើញថា អ្នកនាំចេញផលិតផលរ៉ែមានចេតនាធ្វើប្រតិបត្តិការបញ្ជាក់ការនាំចេញ ផលិតផលរ៉ែមិនពិត ក្លែងបន្លំយថាប្រភេទផលិតផលរ៉ែ ឬបរិមាណផលិតផលរ៉ែនាំចេញមានការខុស

គ្នានឹងលិខិតអនុញ្ញាតរបស់ក្រសួងវ៉ែនិងថាមពល ឬនាំចេញដោយគ្មានលិខិតស្នាមដែលតម្រូវពី ស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រាន់។

ក្នុងករណីដែលអ្នកនាំចេញផលិតផលវ៉ែប្រព្រឹត្តល្មើសធ្ងន់ធ្ងរនឹងចំណុចណាមួយក្នុងកថាខណ្ឌ ខាងលើ ក្រសួងវ៉ែនិងថាមពលនឹងដកហូតគោលការណ៍កំណត់កូតាអនុញ្ញាតឲ្យនាំចេញទាំងអស់ របស់អ្នកនាំចេញផលិតផលវ៉ែ និងមិនផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំចេញក្នុងរយៈពេលកំណត់មួយ។

ការរៀបចំដកហូតគោលការណ៍កំណត់កូតាអនុញ្ញាតឲ្យនាំចេញខាងលើនេះ មិនអនុញ្ញាតឱ្យអ្នក នាំចេញផលិតផលវ៉ែរួចផុតពីទោសទណ្ឌផ្សេងៗទៀតដែលកំណត់ក្នុងច្បាប់ ឬបទប្បញ្ញត្តិជាធរមាន ឡើយ។

**ប្រការ១៣ .-**

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គ- ភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវ៉ែនិងថាមពល ត្រូវទទួលបន្ទុកអនុវត្តប្រកាស អន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧

រដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
  
**ហ. អូន ជំនួញ**

រដ្ឋមន្ត្រីក្រសួងវ៉ែនិងថាមពល  
  
**ស៊ីម សែម**

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- សាលារាជធានី ខេត្ត
- អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យស្នើសុំគោលការណ៍កំណត់តួតាវ៉ាចេញផលិតផល

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ.....ភេទ.....អាយុ.....ឆ្នាំ សញ្ជាតិ.....  
ជាប្រធាន ក្រុមហ៊ុន/សហគ្រាស.....  
អាសយដ្ឋានក្រុមហ៊ុន/សហគ្រាស៖ ផ្ទះលេខ.....ផ្លូវ.....ភូមិ.....  
សង្កាត់/ឃុំ.....ខណ្ឌ/ស្រុក.....រាជធានី/ខេត្ត.....  
ទូរស័ព្ទទំនាក់ទំនងលេខ.....អ៊ីមែល.....  
កាន់អាជ្ញាបណ្ណធនធានរ៉ែលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....

សូមគោរពជូន  
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

កម្មវត្ថុ៖ សំណើសុំគោលការណ៍កំណត់តួតាវ៉ាចេញផលិតផលរ៉ែ.....។

អត្ថន័យដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាអនុញ្ញាតផ្តល់នូវគោលការណ៍  
កំណត់តួតាវ៉ាចេញផលិតផលរ៉ែ.....ក្នុងបរិមាណ.....សម្រាប់  
រយៈពេល.....ចាប់ពីថ្ងៃទី.....សម្រាប់នាំចេញទៅប្រទេស.....  
ដល់ក្រុមហ៊ុន/សហគ្រាសខ្ញុំបាទ-នាងខ្ញុំដោយអនុគ្រោះ។

សូមគោរពភ្ជាប់ជូននូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖

- ១- ផែនការនាំចេញប្រចាំឆ្នាំ ប្រចាំត្រីមាស និងប្រចាំខែនីមួយៗ
- ២- កិច្ចសន្យាលក់ ទិញផលិតផលរ៉ែ និង
- ៣- ការវិភាគលើការចំណាយ-ផលចំណេញ ( cost-benefit analysis )

សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ-នាងខ្ញុំ។

.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខានិងត្រា



ឧបសម្ព័ន្ធទី២

ក្រុមហ៊ុន.....

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

**ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ការនាំចេញផលិតផលរ៉ែ**

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ.....កេ ទ.....អាយុ.....ឆ្នាំ សញ្ជាតិ.....  
ជាប្រធាន ក្រុមហ៊ុន/សហគ្រាស.....  
អាសយដ្ឋានក្រុមហ៊ុន/សហគ្រាស៖ ផ្ទះលេខ.....ផ្លូវ.....ភូមិ.....  
សង្កាត់/ឃុំ.....ខណ្ឌ/ស្រុក.....រាជធានី/ខេត្ត.....  
ទូរស័ព្ទទំនាក់ទំនងលេខ.....អ៊ីមែល.....  
កាន់អាជ្ញាបណ្ណធនធានរ៉ែលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....  
គោលការណ៍កំណត់កូតានាំចេញលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....

**សូមគោរពជូន  
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល**

កម្មវត្ថុ៖ សំណើសុំវិញ្ញាបនបត្របញ្ជាក់ការនាំចេញផលិតផលរ៉ែ.....។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាអនុញ្ញាតផ្តល់នូវ  
វិញ្ញាបនបត្របញ្ជាក់ការនាំចេញផលិតផលរ៉ែ.....ក្នុងបរិមាណចំនួន.....  
មានគោលដៅផ្តោះទៅកាន់ប្រទេស.....ដល់ខ្ញុំបាទ-នាងខ្ញុំដោយអនុគ្រោះ។  
សូមគោរពភ្ជាប់ជូននូវឯកសារប្រតិវិធីបញ្ជាក់ការនាំចេញផលិតផលរ៉ែ។

សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ-នាងខ្ញុំ។  
.....ថ្ងៃទី.....ខែ.....ឆ្នាំ.....  
ហត្ថលេខានិងត្រា



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ឧបសម្ព័ន្ធទី៣

ក្រសួងរ៉ែ និងថាមពល  
អគ្គនាយកដ្ឋានបរិស្ថាន

ប្រតិបត្តិការកាត់កាត់នាំចេញផលិតផលរ៉ែ

ប្រកាសអនុក្រសួងលេខ.....

|                                                                                                                                                                                                   |                                                                                                                                                                                           |                     |              |
|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------|--------------|
| 1- ឈ្មោះអ្នកស្នើសុំ :                                                                                                                                                                             | 2- ភេទ : ប្រុស <input type="checkbox"/> ស្រី <input type="checkbox"/>                                                                                                                     | 3- អាយុ : ឆ្នាំ     | 4- សញ្ជាតិ : |
| 5- មុខងារជា :                                                                                                                                                                                     |                                                                                                                                                                                           |                     |              |
| 6- ឈ្មោះអ្នកតំណាង (ប្រសិនបើប្រគល់សិទ្ធិអ្នកតំណាង) (*):                                                                                                                                            |                                                                                                                                                                                           |                     |              |
| 7- ក្រុមហ៊ុន/សហគ្រាស :                                                                                                                                                                            | 8- កាន់អាជ្ញាបណ្ណលេខ : ចុះថ្ងៃទី ខែ ឆ្នាំ                                                                                                                                                 |                     |              |
| 9- គោលការណ៍កំណត់កូតានាំចេញផលិតផលរ៉ែ                                                                                                                                                               | លេខ : ចុះថ្ងៃទី ខែ ឆ្នាំ                                                                                                                                                                  |                     |              |
|                                                                                                                                                                                                   | មានសុពលភាពដល់ ថ្ងៃទី ខែ ឆ្នាំ                                                                                                                                                             |                     |              |
| 10- ឈ្មោះផលិតផលរ៉ែ :                                                                                                                                                                              | 11- បរិមាណ :                                                                                                                                                                              | 12- ប្រភេទ/គុណភាព : |              |
| 13- ក្រុមហ៊ុនទទួលទិញ(**)                                                                                                                                                                          | ឈ្មោះ :                                                                                                                                                                                   |                     |              |
|                                                                                                                                                                                                   | អាសយដ្ឋាន :                                                                                                                                                                               |                     |              |
| 14- ប្រទេសគោលដៅនាំចេញ :                                                                                                                                                                           | 15- ជើងនាំចេញទី :                                                                                                                                                                         |                     |              |
| 16- ត្រូវនាំចេញនៅថ្ងៃទី ខែ ឆ្នាំ                                                                                                                                                                  | 17- ច្រកនាំចេញ :                                                                                                                                                                          |                     |              |
| 18- ប្រទេសគោលដៅនាំចេញចុងក្រោយ (ប្រសិនបើមាន) :                                                                                                                                                     |                                                                                                                                                                                           |                     |              |
| 19- អត្តសញ្ញាណមធ្យោបាយដឹកជញ្ជូន : យន្តហោះ <input type="checkbox"/> រថយន្ត <input type="checkbox"/> រថភ្លើង <input type="checkbox"/> នាវា <input type="checkbox"/> ផ្សេងៗ <input type="checkbox"/> |                                                                                                                                                                                           |                     |              |
| 20- ព័ត៌មានអំពីចំណុះផ្ទុកទំនិញ :<br>- យន្តហោះ :<br>- រថយន្ត<br>- រថភ្លើង :<br>- នាវា :                                                                                                            | 21- ឯកសារភ្ជាប់មាន :<br>១- វិកយបត្រពាណិជ្ជកម្ម (Commercial Invoice) <input type="checkbox"/><br>២- លិខិតផ្ទុកទំនិញ (Bill of Lading) <input type="checkbox"/><br>(បញ្ជាក់ដោយអង្គភាពកាំសាប) |                     |              |

សំគាល់ :

រាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ

(\*) ត្រូវភ្ជាប់មកជាមួយនូវលិខិតផ្ទេរសិទ្ធិដែលមានបញ្ជាក់ដោយមេធាវីត្រឹមត្រូវ

ហត្ថលេខានិងត្រាភ្រមហ៊ុន

(\*\*) ក្នុងករណីក្រុមហ៊ុនទទួលទិញខុសពីភាគីក្នុងកិច្ចសន្យាទិញ-លក់  
នៅពេលស្នើសុំកូតាត្រូវផ្តល់កិច្ចសន្យាទិញលក់ថ្មីបន្ថែម

សម្រាប់មន្ត្រីសមត្ថកិច្ចក្រសួងរ៉ែនិងថាមពល

.....  
.....



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ១៧/ឧស.ក.បក.០៤

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៧

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ជុង យីន (ខេមបូឌា) ប៊ិកស្តាយ។

**ស រ ដ្ឋ ម**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ជុង យីន (ខេមបូឌា) ប៊ិកស្តាយ (ZHONG YIN (CAMBODIA) TEXTILE CO., LTD.) តំណាងដោយ លោក MA FENG បង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

សម្លៀកបំពាក់ (ចាក់)

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

១៤៣០



*(Signature)*

*(Signature)*



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** រោងចក្រចាក់សម្លៀកបំពាក់ ផុង យ៉ែន (ខេមបូឌា) បិកស្វាយ -

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១១៤៖** ប្រកាសលេខ ១៧៨ ឧប.កឧ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ លិខិតប្តូរនាមករណ៍ និងប្រធានក្រុម ប្រឹក្សាភិបាល លេខ ៨៤០ ឧប.កឧ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ និងលិខិតប្តូរប្រធានក្រុមប្រឹក្សា ភិបាលលេខ ៣៨១៨ ឧស.កឧ.លស.១១ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ជុង យ៉ិន (ខេមបូឌា) ប៊ិកស្តាយ ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**



- បង្គោលជំនួយ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងហិរញ្ញវត្ថុ
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
  - “ដើម្បីជូនជ្រោប”
  - ដូចប្រការ១៥ “ដើម្បីអនុវត្ត”
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

25





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ១៧ ខស. គ.ប.ក. ០៤

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៧

### ប្រកាសបង្កើតរោងចក្រ

#### ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតសម្ភារៈអេឡិចត្រូនិក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ របស់ ក្រុមហ៊ុន អេអិមអិម អេឡិចត្រូនិក (ខេមបូឌា) អិលធីឌី

### ស ម្រេ ច

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន អេអិមអិម អេឡិចត្រូនិក (ខេមបូឌា) អិលធីឌី (AMM ELECTRONIC (CAMBODIA LTD.) តំណាងដោយលោក HUANG, KO-WEN បង្កើតរោងចក្រ ផលិតសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសមេនហាតធនស្វាយរៀង សង្កាត់បារាំង ក្រុងបាត់ដំបង ខេត្តស្វាយរៀង។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

គ្រឿងបន្លំអេឡិចត្រូនិក (Transformer)

២៦១០



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាស់ប្តូរឈ្មោះរោងចក្រ ៖** “រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក អេមីអិម អេឡិចត្រូនិក (ខេមបូឌា) អិលធីឌី”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។


**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហេង សុខគង់

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលាខេត្តស្វាយរៀង
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
  - “ដើម្បីជូនជ្រោប”
  - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី